



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៨ លេខ ១៦

ត្រីមាសទី ០១ ឆ្នាំ ២០១៨

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ ព្រះរាជក្រឹត្យ

- 0៩-0២-២0១៨ - ព្រះរាជក្រឹត្យ នស/រកត/0២១៨/១៣៤ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបដិសេធកម្ម ដល់កញ្ញា **ដុង សីជ័** (DONG SHIJA) ជនជាតិចិន សញ្ជាតិចិន ២0២៥
- 0៩-0២-២0១៨ - ព្រះរាជក្រឹត្យ នស/រកត/0២១៨/១៣៥ ស្តីពី ការតែងតាំងលោក **សំរោង វឌ្ឍនៈ** ជា ឧកញ៉ា ២0២៦
- 0៩-0២-២0១៨ - ព្រះរាជក្រឹត្យ នស/រកត/0២១៨/១៣៦ ស្តីពី ការតែងតាំងលោក **ហុលិក តាន់ឌីហ្សូន** ជា ឧកញ៉ា ២0២៧
- 0៩-0២-២0១៨ - ព្រះរាជក្រឹត្យ នស/រកត/0២១៨/១៣៧ ស្តីពី ការតែងតាំងលោក **សុខ ដារ៉ា** ជា ឧកញ៉ា ២0២៨
- 0៩-0២-២0១៨ - ព្រះរាជក្រឹត្យ នស/រកត/0២១៨/១៣៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រី ចំនួន ៣៦ រូប ២0២៩
- ១0-0២-២0១៨ - ព្រះរាជក្រឹត្យ នស/រកត/0២១៨/១៣៩ ស្តីពី ការតែងតាំងឥស្សរជន ១១ រូប ជា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយមិនទទួលប្រាក់បំណាច់មុខងារ ២0៣១
- ១0-0២-២0១៨ - ព្រះរាជក្រឹត្យ នស/រកត/0២១៨/១៤0 ស្តីពី ការតម្លើងឋានន្តរស័ក្តិ តែងតាំង និងផ្តល់ឋានៈ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ **រយន សារ៉ាណេ** ជាទីប្រឹក្សាសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយមិនទទួលប្រាក់បំណាច់មុខងារ ២0៣៣
- ១0-0២-២0១៨ - ព្រះរាជក្រឹត្យនស/រកត/0២១៨/១៤១ ស្តីពី ការតែងតាំង និងផ្តល់ឋានៈមន្ត្រីរាជការ 0២ រូប ២0៣៤
- ១0-0២-២0១៨ - ព្រះរាជក្រឹត្យ នស/រកត/0២១៨/១៤២ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ដល់ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ 0៥ រូប ២0៣៥
- ១0-0២-២0១៨ - ព្រះរាជក្រឹត្យ នស/រកត/0២១៨/១៤៣ ស្តីពី ការតម្លើងឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការ 0៣ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងមុខងារសាធារណៈ ២0៣៦

១

- ១០-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៤៤ ស្តីពី ការតាំងសំបុកក្របខ័ណ្ឌដល់មន្ត្រីរាជការ ៤១
រូប របស់ក្រសួង ចំនួន ២ ២០៣៧
- ១០-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៤៥ ស្តីពី ការតាំងសំបុកក្របខ័ណ្ឌដល់មន្ត្រីរាជការ
២៤១ រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងផែនការ ២០៤០
- ១០-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៤៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស
មុនិសារភ័ណ្ឌ ថ្នាក់ មហាសេនា ចំពោះ ព្រះគ្រូបញ្ញាកុត្តត្ថេរៈ **យ៉ាន់ សារឿន** ២០៤៩
- ១០-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៤៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស
មុនិសារភ័ណ្ឌ ថ្នាក់ មហាសេនា ចំពោះ ព្រះគ្រូបញ្ញាកុត្តត្ថេរៈ **លុន លាន** ២០៥០
- ១០-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៤៨ ស្តីពី ការប្រោសព្រះរាជទាន ជាកិច្ចបច្ចាមរណៈ
នូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី ចំពោះសព្វ អស់លោក ចំនួន ០៣ រូប ២០៥១

II- រាជរដ្ឋាភិបាល

អនុក្រឹត្យ

- ១៣-០២-២០១៨ -អនុក្រឹត្យលេខ ១៨ អនក្រ.បក ស្តីពី ការធ្វើអនុបយោគ ២០៥២
- ១៤-០២-២០១៨ -អនុក្រឹត្យលេខ ១៩ អនក្រ.បក ស្តីពី ទិវាជាតិនៃការចងចាំ ២០៥៤
- ០៨-០២-២០១៨ -អនុក្រឹត្យលេខ ១៣៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ២០៥៧
- ០៩-០២-២០១៨ -អនុក្រឹត្យលេខ ១៣៥ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ២០៥៩
- ១២-០២-២០១៨ -អនុក្រឹត្យលេខ ១៣៦ អនក្រ.តត ស្តីពី ការតែងតាំងក្រុមប្រឹក្សាភិបាលនៃ
សាកលវិទ្យាល័យ ជា ស៊ឹម កំចាយមារ ២០៦១
- ១៣-០២-២០១៨ -អនុក្រឹត្យលេខ ១៣៧ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិត
សញ្ញាបត្រ ជូនមន្ត្រីរាជការ ២០៦៣
- ១៣-០២-២០១៨ -អនុក្រឹត្យលេខ ១៣៨ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ នាយទាហាន ២០៦៥
- ១៣-០២-២០១៨ -អនុក្រឹត្យលេខ ១៣៩ អនក្រ.តត ស្តីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ
កម្ពុជា ២០៧០
- ១៣-០២-២០១៨ -អនុក្រឹត្យលេខ ១៤០ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ ២០៧១
- ១៣-០២-២០១៨ -អនុក្រឹត្យលេខ ១៤១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ២០៧២

គ

១៣-០២-២០១៨	-អនុក្រឹត្យលេខ ១៤២ អនក្រ.តត ស្តីពី ការផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រី នគរបាលជាតិកម្ពុជា	២០៧៣
១៣-០២-២០១៨	-អនុក្រឹត្យលេខ ១៤៣ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា	២០៧៤
១៣-០២-២០១៨	-អនុក្រឹត្យលេខ ១៤៤ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	២០៧៥
១៣-០២-២០១៨	-អនុក្រឹត្យលេខ ១៤៥ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	២០៧៦
១៣-០២-២០១៨	-អនុក្រឹត្យលេខ ១៤៦ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	២០៨១
១៣-០២-២០១៨	-អនុក្រឹត្យលេខ ១៤៧ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ណ	២០៨៣
១៣-០២-២០១៨	-អនុក្រឹត្យលេខ ១៤៨ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ណ	២០៨៤
១៣-០២-២០១៨	-អនុក្រឹត្យលេខ ១៤៩ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	២០៨៥
១៣-០២-២០១៨	-អនុក្រឹត្យលេខ ១៥០ អនក្រ.តត ស្តីពី ការតែងតាំងទីប្រឹក្សាពាណិជ្ជកម្ម	២០៨៦
១៣-០២-២០១៨	-អនុក្រឹត្យលេខ ១៥១ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ	២០៨៧
១៣-០២-២០១៨	-អនុក្រឹត្យលេខ ១៥៣ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	២០៨៩
១៣-០២-២០១៨	-អនុក្រឹត្យលេខ ១៥៤ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	២០៩០
១៣-០២-២០១៨	-អនុក្រឹត្យលេខ ១៥៥ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	២០៩១
១៣-០២-២០១៨	-អនុក្រឹត្យលេខ ១៥៦ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	២០៩៨
១៤-០២-២០១៨	-អនុក្រឹត្យលេខ ១៥៧ អនក្រ.តត ស្តីពី ការតែងតាំងទីប្រឹក្សាក្រសួងមហាផ្ទៃ	២១០១
១៤-០២-២០១៨	-អនុក្រឹត្យលេខ ១៥៨ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	២១០២
១៤-០២-២០១៨	-អនុក្រឹត្យលេខ ១៥៩ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	២១០៣
១៤-០២-២០១៨	-អនុក្រឹត្យលេខ ១៦០ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	២១០៥
១៤-០២-២០១៨	-អនុក្រឹត្យលេខ ១៦១ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	២១០៦
១៤-០២-២០១៨	-អនុក្រឹត្យលេខ ១៦២ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា	២១០៨
១៤-០២-២០១៨	-អនុក្រឹត្យលេខ ១៦៣ អនក្រ.តត ស្តីពី ការបន្តអាណត្តិមុខតំណែង អគ្គនាយករដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ	២១១០
១៤-០២-២០១៨	-អនុក្រឹត្យលេខ ១៦៤ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសសុវត្ថារា	២១១២

III- ការងារបណ្តាញក្រសួង

១- ទិស្តីការអង្គប្រឹក្សាក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- ០៥-០២-២០១៨ -ប្រកាសអន្តរក្រសួងលេខ ១២៤ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់ឆ្នាំ ២០១៨ ប្រចាំនៅអាជ្ញាធរជាតិសំបូរព្រៃគុក នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ២១១៤
- ០៥-០២-២០១៨ -ប្រកាសអន្តរក្រសួងលេខ ១៣២ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៨ របស់បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ២១២១
- ០៦-០២-២០១៨ -ប្រកាសអន្តរក្រសួងលេខ ១៣៥ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ ឆ្នាំ ២០១៨ របស់ក្រសួងពាណិជ្ជកម្ម ២១២៧

២- ទិស្តីការអង្គប្រឹក្សាក្រសួងឧស្សាហកម្ម និង សិប្បកម្ម

- ២៣-០៨-២០១៧ -ប្រកាសលេខ ៤១៦ ឧស.កឧ.ប្រក ០៨ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ហូលលី វែល ហ៊ែនប៊ែក មេនូហ្វេកធីរីង ឯ.ក បង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ២១៣៣
- ២៣-០៨-២០១៧ -ប្រកាសលេខ ៤១៧ ឧស.កឧ.ប្រក ០៨ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ថែប យូហូ (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ២១៣៦
- ២៤-០៨-២០១៧ -ប្រកាសលេខ ៤១៩ ឧស.កឧ.ប្រក ០៨ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន វៀយ យ៉ាង ព្រីនធីង ឯ.ក បង្កើតរោងចក្រ បោះពុម្ពគ្រប់ប្រភេទ ២១៣៩
- ២៥-០៨-២០១៧ -ប្រកាសលេខ ៤២០ ឧស.កឧ.ប្រក ០៨ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ប្រ្លេនឌី ក្រាហូ បង្កើតរោងចក្រ ផលិតវត្ថុអនុស្សារីវិយ័គ្រប់ប្រភេទ ២១៤២



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៣៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា១ : ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបង្គំទូលកម្ពុជាដល់កញ្ញា **ដុង ស៊ីង** (DONG SHUIA) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៩៨ នៅខេត្តយូណាន(YUNNAN) សាធារណរដ្ឋប្រជាមានិតចិន ។

មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

ពល. ១៨០២. ១៣៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៨

លេខ: ១៤១ ស.ណ

សំណៅដែលមានតម្លៃជាការបែកឆ្នាយ

ថ្ងៃអង្គារ ១៣ រោច ខែមាឃ ឆ្នាំ កា នព្វស័ក ព.ស.២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុន ចុន្ទា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៣៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង:

លោក សំអាង វឌ្ឍនៈ

ជា

ឧកញ៉ា

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣.១៨០៥.១៣៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៨

លេខ: ១៧០ ស.ណ

សំណៅនៃលេខាធិការប្រកាស
ថ្ងៃអង្គារ ០៣ ខែ មិថុនា ឆ្នាំ ២០១៨ ព្រឹក ១០ ព្រលឹម ៣០១៨
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨



ស៊ីម សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៣៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង:

លោក ហួនវិក គាន់ឌីហ្សូន្ទា

ជា

ឧកញ៉ា

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.ស. ១៨០៥.១៣៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៨

លេខ: ១៦ ស.ណ

សំណៅដែលមានតម្លៃជាការបែកផ្សាយ
ថ្ងៃអង្គារ ០៣ កើត ខែមាស ឆ្នាំរកា នព្វស័ក ព.ស.២៥៦០
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៣៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង:

លោក សុខ ជារ៉ា

ជា

ឧកញ៉ា

៣៣.១៨០២.១៣៧

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៨

លេខ: ១៦៤ ស.ណ

សំណៅដែលមានតម្លៃជាការចែកចាយ
ថ្លៃអគ្គីយ៍ ១៣២៦២ ខែមាស ឆ្នាំ កា នព្វស័ក ព.ស.២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/ ១៣៨

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**

នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ឆ្លើយតបព្រះរាជណាម

ទូច

ក- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវិបុល ជូនចំពោះ :

- ១- លោកជំទាវ វេជ្ជបណ្ឌិត **ឪ ចន្ទធីន**
- ២- លោក ឧត្តមសេនីយ៍ទោ **ជឹម សុវណ្ណា** អត្តលេខ ០៨៥៧៤
- ៣- លោក **ឡោ សុវិថា**
- ៤- លោក **កាំង លាងត្រី**
- ៥- លោក វរសេនីយ៍ឯក **ផេង តារា** អត្តលេខ ០២៣១៥
- ៦- លោក វរសេនីយ៍ទោ **សុខ ឆាយ** អត្តលេខ ២៣៣៤៦
- ៧- លោក វរសេនីយ៍ត្រី **ទូច ប៊ុនណា** អត្តលេខ ៦៤២៧០ ។

ខ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា ជូនចំពោះ :

- ១- ឯកឧត្តម **ហ៊ុន ឃីនហេង**
- ២- ឯកឧត្តម **ហ៊ុន ឃីនហេង**
- ៣- លោក **អ៊ុន ភីមលាង**
- ៤- លោក វេជ្ជបណ្ឌិត **ឡេ ចំនួនខ្លាត**
- ៥- លោក ឧត្តមសេនីយ៍ត្រី **អ៊ុន ជេម៉ូ** អត្តលេខ ២៣៣៣៧
- ៦- លោក វរសេនីយ៍ទោ **ចែម ផានិត** អត្តលេខ ០៩៣៣៥
- ៧- លោកស្រី **ម៉ី ចាន់ដានី**
- ៨- លោក អនុសេនីយ៍ឯក **លី ផានតារា** អត្តលេខ ៦៨៤៧៣
- ៩- លោក អនុសេនីយ៍ឯក **ត្រីន សេរីគន្ធី** អត្តលេខ ៦៩០៧០
- ១០- លោក អនុសេនីយ៍ទោ **រ៉ាំ រេនា** អត្តលេខ ៦៨៧៤៤ ។



គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី ជូនចំពោះ :

- ១- លោកស្រីឧត្តមសេនីយ៍ទោ **ជ័យ បុឡា** អត្តលេខ ៥៣៧៧
- ២- លោកស្រី វេជ្ជបណ្ឌិត **ឆាយ គឹមសុខាធិ**
- ៣- លោក **គឹម សាញ់**
- ៤- លោក វរសេនីយ៍ទោ **ចារី ចាន់គុសល** អត្តលេខ ០៣៣៥៦
- ៥- លោក វរសេនីយ៍ទោ **អ៊ុន ចិន្ត្រី** អត្តលេខ ៣៥៧២៣
- ៦- លោក វរសេនីយ៍ត្រី **ពៅ ស៊ីផាន់** អត្តលេខ ១៥៧៦១
- ៧- លោក វរសេនីយ៍ត្រី **តី ឆេវៀន** អត្តលេខ ០៦១១៥
- ៨- លោក អនុសេនីយ៍ឯក **ឆាវ ច័ន្ទតារា** អត្តលេខ ១៥៦៥៥៤ ។

ឃ-គ្រឿងឥស្សរិយយស សេនាធិបតី ជូនចំពោះ :

- ១- លោក ឧត្តមសេនីយ៍ទោ **សេក ឡា** អត្តលេខ ០១១៧១
- ២- លោក ឧត្តមសេនីយ៍ទោ **ឃៀង ច័ន្ទវិទ្យា** អត្តលេខ ០៥១៥០
- ៣- លោក ឧត្តមសេនីយ៍ត្រី **ឃៀង ចាន់សុខា** អត្តលេខ ០២៤៣៥
- ៤- លោក ឧត្តមសេនីយ៍ត្រី **ឆាយ សំអុន** អត្តលេខ ០៣៤៤៥
- ៥- លោក ឧត្តមសេនីយ៍ត្រី **អ៊ុំ សំអឿន** អត្តលេខ ០៩៩២១
- ៦- លោក ឧត្តមសេនីយ៍ត្រី **ច័ន ជារី** អត្តលេខ ១២៩៩២
- ៧- លោក ឧត្តមសេនីយ៍ត្រី **ឈុំ សារី** អត្តលេខ ៣២៣២៤
- ៨- លោក ឧត្តមសេនីយ៍ត្រី **ធី សោភ័ណ្ណ** អត្តលេខ ៣២៣៦៥
- ៩- លោក ឧត្តមសេនីយ៍ត្រី **កៅ ប៊ុនធី** អត្តលេខ ៧១៨៩៨
- ១០- លោក ឧត្តមសេនីយ៍ត្រី **អ៊ុយ រ៉ាត់** អត្តលេខ ៧៣៥៥២
- ១១- លោក វរសេនីយ៍ទោ **អុន គុរ៉ាន់** អត្តលេខ ១៤៧១២ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

៣៣.១៨០២.១៣៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៨

លេខ: ១៧៣ ស.ណ

សំណៅជំនួញមានកម្មវិធីជាអន្តរាគមន៍ប្រកបដោយ
ថ្លៃអគ្គីយ៍ ១៣៣៦២ ខែមិថុនា ឆ្នាំ ២០១៧ ទស្សនវត្ស ៣០១៧
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨

គ្រូបង្គោលខេត្តកោះកុង



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៣៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ក្រាស់បង្គាប់

មាត្រា ១ : តែងតាំង ឥស្សរជន ១១ រូប ជាទីប្រឹក្សាផ្តល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយមិនទទួលប្រាក់បំណាច់មុខងារ :

- | | |
|--------------------------------------|-------------------------------------|
| ១- ឧត្តមសេនីយ៍ឯក ប៊ុន សុខី | ៧- ឧត្តមសេនីយ៍ឯក ហ៊ុយ ថេវ៉ា |
| ២- ឧត្តមសេនីយ៍ឯក យ៉ង់ សារិទ្ធ | ៨- ឧត្តមសេនីយ៍ឯក តោន ចន្ទា |
| ៣- ឧត្តមសេនីយ៍ឯក ឃ្លើង ឌុន្ទី | ៩- ឧត្តមសេនីយ៍ឯក សុខ ពិរុណ |
| ៤- ឧត្តមសេនីយ៍ឯក សួស ស៊ីណា | ១០- ឧត្តមសេនីយ៍ឯក ប៊ុន ជារ៉ា |
| ៥- ឧត្តមសេនីយ៍ឯក វ៉េត ស៊ីថា | ១១- ឧត្តមសេនីយ៍ទោ ហូ ចំរើន |
| ៦- ឧត្តមសេនីយ៍ឯក ជួន ហេង | |



មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

ស.ណ. ១៧០៤.១៣៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨

លេខ: ១៧៤ ស.ណ

**សំណៅដែលមានតម្លៃជាការបែកចេញ
ថ្លៃអគ្គិសនី ១៣២៦ ខែមិថុនា ឆ្នាំ ២០១៨ តាមលេខស.ស.២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល**



ស៊េន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៤០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០០១ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ : តម្រូវឱ្យ **ឯកឧត្តមសេនីយ៍ ណយ ណារ៉ុន** អគ្គលេខ ៧៧៨៨៨ នាយនគរបាលជាតិកម្ពុជា ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ : តែងតាំង និងផ្តល់ឋានៈដល់ឯកឧត្តម **ណយ ណារ៉ុន** អគ្គលេខ ៧៧៨៨៨ ជា ទីប្រឹក្សា សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយមិនទទួលប្រាក់បំណាច់មុខងារ ។
- មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខានេះ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

លេខ: ១៤០ ស.ណ
សំណៅដែលមានតម្លៃជាការចែកចាយ

១៣៧.១៨០៥.១៤០

ថ្ងៃអង្គារ ០៣ កើត ខែមាស ឆ្នាំ កក ព.ស.២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៨

ស៊ី ឌុន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រម លេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការ គ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តែងតាំង និងផ្តល់ឋានៈ មន្ត្រីរាជការ ០២ រូប ៖

១-ឯកឧត្តម **ណូរេច ហាយ** ជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ដោយមិនទទួលប្រាក់បំណាច់មុខងារ

២-ឯកឧត្តម **ស្រីយ ម៉ៅ** ជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ មានឋានៈស្មើ អគ្គនាយក ដោយ មិនទទួលប្រាក់បំណាច់មុខងារ ។

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ១៥៧ ស.ណ

សំណៅដែលមានតម្លៃជាការបែកផ្សាយ

ថ្ងៃអង្គារ ១៣ ខែ មិថុនា ឆ្នាំ កក ព.ស.២៥៦០

រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



៣៣.១៨០៥.១៤១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/ ១៤២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ ៖ តម្កើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ត្រី** ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ០៥រូប ៖

- ១- វរសេនីយ៍ឯក **វ៉ាយ ហុន** អត្តលេខ ៥៧៩៧៦
- ២- វរសេនីយ៍ឯក **ហាស គង់វី** អត្តលេខ ៥៧៨៨២
- ៣- វរសេនីយ៍ឯក **ម៉ែន សុជាតិអាន** អត្តលេខ ៦៦១៩២
- ៤- វរសេនីយ៍ឯក **ឈឹម ចាន់ពិសិដ្ឋ** អត្តលេខ ៦៦៥៧២
- ៥- វរសេនីយ៍ឯក **ប៉ុក ច័ន្ទណារិន្ទ** អត្តលេខ ៦៦៦៦៥ ។

មាត្រា ២ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី
លេខ: ១៦ ៥ ស.ណ

Handwritten signature

សំណៅដែលមានកម្លាំងច្បាប់ចែកចាយ
ថ្ងៃអង្គារ ១៣ កើត ខែ មាស ឆ្នាំ កក ព.ស.២៥៦១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨

រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨

អគ្គលេខាធិការរង្វង់រដ្ឋាភិបាល



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៤៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ .- តម្លឹងឋាននរស័ក្តិតាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការ ០៣ រូប ពីឋាននរស័ក្តិរមន្ត្រី មកឋាននរស័ក្តិ ឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងមុខងារសាធារណៈ ៖

១-លោកស្រី លឹម ចន្ទនី	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
២-លោក នេវ ចំរើន	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
៣-លោក ម៉ុំ វណ្ណឌី	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦

មាត្រា ២ .- សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ១៦៤ ស.ណ

សំណៅដែលមានតម្លៃជាការចែកឱ្យ

ថ្ងៃអង្គារ ០៣ រោច ខែមាឃ ឆ្នាំកក្កដា ព.ស.២៥៦០

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



៣៣.១៨០២.១៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/ ៧៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២០០/១០៤ ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងស៊ីបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ៤១ រូប របស់ក្រសួង ចំនួន ២ ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រីនៃ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រីនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាលនៅក្រសួងព័ត៌មាន ៖

ក្រសួងមហាផ្ទៃ តាំងស៊ីបចាប់ពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៧ :

- ១- លោកស្រី **ឃុំ សុគន្ធី** អនុមន្ត្រី ថ្នាក់លេខ ៤



- ២- លោក ចាន់ ខាន់ណារិន្ទ អនុមន្ត្រី ថ្នាក់លេខ ៤
ក្រសួងព័ត៌មាន តាំងសិប័តាប់ពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៦ :
- ៣- លោកស្រី សុវណ្ណ ធីនី អនុមន្ត្រី ថ្នាក់លេខ ៤
តាំងសិប័តាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៧ :
- ៤- លោក សាន សុភា អនុមន្ត្រី ថ្នាក់លេខ ៤
- ៥- លោក កង ជុំ អនុមន្ត្រី ថ្នាក់លេខ ៤
- ៦- លោក ដើ ពុទ្ធវិន្ទ អនុមន្ត្រី ថ្នាក់លេខ ៤
- ៧- លោក ត្រៀម សោមកក្រី អនុមន្ត្រី ថ្នាក់លេខ ៤
- ៨- លោក ហេង ម៉ូរ៉ាមិច អនុមន្ត្រី ថ្នាក់លេខ ៤
- ៩- លោក គុច ឈុនណាង អនុមន្ត្រី ថ្នាក់លេខ ៤
- ១០- លោក សុជាតិ សុលីណេត អនុមន្ត្រី ថ្នាក់លេខ ៤
- ១១- លោក ណាត់ ពន្លក អនុមន្ត្រី ថ្នាក់លេខ ៤
- ១២- លោក សាត គីមឡាវ អនុមន្ត្រី ថ្នាក់លេខ ៤
- ១៣- លោក ស្រេង ផេង អនុមន្ត្រី ថ្នាក់លេខ ៤
- ១៤- លោក នាយ វិការល អនុមន្ត្រី ថ្នាក់លេខ ៤
- ១៥- លោក គង់ វណ្ណជា អនុមន្ត្រី ថ្នាក់លេខ ៤
- ១៦- លោក ជិន គុណា អនុមន្ត្រី ថ្នាក់លេខ ៤
- ១៧- លោក ស៊ុន សុវណ្ណជា អនុមន្ត្រី ថ្នាក់លេខ ៤
- ១៨- លោក ម៉ែន សុធាវិន្ទ អនុមន្ត្រី ថ្នាក់លេខ ៤
- ១៩- លោក ជេង មិន អនុមន្ត្រី ថ្នាក់លេខ ៤
- ២០- លោក ហួត វឌ្ឍនា អនុមន្ត្រី ថ្នាក់លេខ ៤
- ២១- លោក ជា វុឌ្ឍិ អនុមន្ត្រី ថ្នាក់លេខ ៤
- ២២- លោក គុន មិ អនុមន្ត្រី ថ្នាក់លេខ ៤
- ២៣- លោក ស៊ុន ចម្រី អនុមន្ត្រី ថ្នាក់លេខ ៤
- ២៤- លោក ឱ មុនីស័ក អនុមន្ត្រី ថ្នាក់លេខ ៤
- ២៥- លោក ម៉ុះ វុឌ្ឍិ អនុមន្ត្រី ថ្នាក់លេខ ៤
- ២៦- លោកស្រី ស្រីសុខ ស្រីនាង អនុមន្ត្រី ថ្នាក់លេខ ៤



២៧-	លោកស្រី ឌុយ សុវិជ័យ	អនុមន្ត្រី	ថ្នាក់លេខ ៤
២៨-	លោកស្រី ណាត វណ្ណារី	អនុមន្ត្រី	ថ្នាក់លេខ ៤
២៩-	លោកស្រី ឃុយ ស៊ីវតា	អនុមន្ត្រី	ថ្នាក់លេខ ៤
៣០-	លោកស្រី ធីន សុខពៅ	អនុមន្ត្រី	ថ្នាក់លេខ ៤
៣១-	លោកស្រី វង់ វឌ្ឍនា	អនុមន្ត្រី	ថ្នាក់លេខ ៤
៣២-	លោកស្រី សំ សុវណ្ណី	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៣-	លោកស្រី ប័ន្ត ស្រីវី	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៤-	លោកស្រី ចង់ កេស្រី	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៥-	លោកស្រី ធី លីក្ខណា	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៦-	លោកស្រី សេង ពេជ្រគុណិកា	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៧-	លោកស្រី ចាន់ ភារាពិសី	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៨-	លោកស្រី ស៊ិន ស្រីតូច	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៩-	លោកស្រី សេក សុខណារី	អនុមន្ត្រី	ថ្នាក់លេខ ៤
៤០-	លោកស្រី ហ៊ឺ ភារាវណ្ណា	អនុមន្ត្រី	ថ្នាក់លេខ ៤

តាំងសំបាប់ចាប់ពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៧ :

៤១-	លោកស្រី សោភ័ណ លក្ខណា	អនុមន្ត្រី	ថ្នាក់លេខ ៤
-----	----------------------	------------	-------------

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣.១៤០២.១៤៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨

លេខ: ១៧៦ ស.ណ

សំណេរដែលមានតម្លៃជាការចែកផ្សាយ
ថ្ងៃក្រាប ១៣ ខែ មេសា ឆ្នាំ ២០១៨ ពេលវេលា ១២:០០ ព.ស. ២៥៦០
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល





ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/ ១៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងផែនការ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ២៤១ រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល នៅក្រសួងផែនការ ៖

- តាំងសិបចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៧

១-	លោក ម៉េង វ៉ន្ត	អនុមន្ត្រី ថ្នាក់លេខ ៤
២-	លោកស្រី ម៉ឿង សុភត្តិ	អនុមន្ត្រី ថ្នាក់លេខ ៤
៣-	លោកស្រី ខែម ចរិយា	អនុមន្ត្រី ថ្នាក់លេខ ៤
៤-	លោក ឌី វ៉ាន់ធី	អនុមន្ត្រី ថ្នាក់លេខ ៤
៥-	លោកស្រី លាន ជានី	អនុមន្ត្រី ថ្នាក់លេខ ៤
៦-	លោក យិន ជាវីក	អនុមន្ត្រី ថ្នាក់លេខ ៤



៧-	លោកស្រី	កើត ប័ន្ទសោគា	អនុម្បត្តិ	ថ្នាក់លេខ ៤
៨-	លោក	តេក ឡាសុតា	អនុម្បត្តិ	ថ្នាក់លេខ ៤
៩-	លោកស្រី	ស្រី ឡាណីន	អនុម្បត្តិ	ថ្នាក់លេខ ៤
១០-	លោកស្រី	ហ៊ុយ ពិសី	អនុម្បត្តិ	ថ្នាក់លេខ ៤
១១-	លោកស្រី	ឡើង គុន្ទា	អនុម្បត្តិ	ថ្នាក់លេខ ៤
១២-	លោកស្រី	ស្នូ ឌីម៉ង់	អនុម្បត្តិ	ថ្នាក់លេខ ៤
១៣-	លោកស្រី	សុខ ឆារី	អនុម្បត្តិ	ថ្នាក់លេខ ៤
១៤-	លោកស្រី	អែម ស្រីលោ	អនុម្បត្តិ	ថ្នាក់លេខ ៤
១៥-	លោក	ហ៊ាន់ ម៉េងស្រីវង	អនុម្បត្តិ	ថ្នាក់លេខ ៤
១៦-	លោក	ច័រ បូរ៉ា	អនុម្បត្តិ	ថ្នាក់លេខ ៤
១៧-	លោកស្រី	រាន សុខខេន	អនុម្បត្តិ	ថ្នាក់លេខ ៤
១៨-	លោកស្រី	ហា ណាស៊ីម	អនុម្បត្តិ	ថ្នាក់លេខ ៤
១៩-	លោកស្រី	នី សុខហាន់	អនុម្បត្តិ	ថ្នាក់លេខ ៤
២០-	លោកស្រី	លីម ស្រីគូប	អនុម្បត្តិ	ថ្នាក់លេខ ៤
២១-	លោក	កែម ជារ៉ូ	អនុម្បត្តិ	ថ្នាក់លេខ ៤
២២-	លោកស្រី	ទេង សុកញ្ជាណា	អនុម្បត្តិ	ថ្នាក់លេខ ៤
២៣-	លោកស្រី	ឡាង ស៊ីដួន	អនុម្បត្តិ	ថ្នាក់លេខ ៤
២៤-	លោក	យ៉ោ វិឌ្វា	អនុម្បត្តិ	ថ្នាក់លេខ ៤
២៥-	លោកស្រី	អុល បុឡា	អនុម្បត្តិ	ថ្នាក់លេខ ៤
២៦-	លោកស្រី	នន សុខលីម	អនុម្បត្តិ	ថ្នាក់លេខ ៤
២៧-	លោក	នន រិឌ្ឆី	អនុម្បត្តិ	ថ្នាក់លេខ ៤
២៨-	លោក	ឡុន សុភ័ក្រ្ត	អនុម្បត្តិ	ថ្នាក់លេខ ៤
២៩-	លោកស្រី	សេង ស្រីឃុប	អនុម្បត្តិ	ថ្នាក់លេខ ៤
៣០-	លោក	ហេង វត្តនា	អនុម្បត្តិ	ថ្នាក់លេខ ៤
៣១-	លោក	ម៉ែ ឡាឡេត	អនុម្បត្តិ	ថ្នាក់លេខ ៤
៣២-	លោក	ឈឹម សាវ៉ាត	អនុម្បត្តិ	ថ្នាក់លេខ ៤
៣៣-	លោក	គង់ ឡាងឌី	អនុម្បត្តិ	ថ្នាក់លេខ ៤
៣៤-	លោកស្រី	ហាវ៉ា សុខហ៊ុម	អនុម្បត្តិ	ថ្នាក់លេខ ៤
៣៥-	លោកស្រី	គុល វ៉ាន់ណា	អនុម្បត្តិ	ថ្នាក់លេខ ៤
៣៦-	លោកស្រី	នូ ចាន់ធី	អនុម្បត្តិ	ថ្នាក់លេខ ៤
៣៧-	លោកស្រី	ស៊ីម ស្រីនាង	អនុម្បត្តិ	ថ្នាក់លេខ ៤
៣៨-	លោកស្រី	គុយ ចាន់លីដា	អនុម្បត្តិ	ថ្នាក់លេខ ៤



៣៩-	លោកស្រី	ហេង សុផារត្នី	អនុម្បន្ត	ថ្នាក់លេខ ៤
៤០-	លោកស្រី	បេង សុភា	អនុម្បន្ត	ថ្នាក់លេខ ៤
៤១-	លោក	ម៉ែន ពុត	អនុម្បន្ត	ថ្នាក់លេខ ៤
៤២-	លោក	ឈឹម ផូសារ៉ុ	អនុម្បន្ត	ថ្នាក់លេខ ៤
៤៣-	លោក	ពុត សុខី	អនុម្បន្ត	ថ្នាក់លេខ ៤
៤៤-	លោក	នាយ វណ្ណិ	អនុម្បន្ត	ថ្នាក់លេខ ៤
៤៥-	លោក	សាន សិគ្សា	អនុម្បន្ត	ថ្នាក់លេខ ៤
៤៦-	លោកស្រី	ខឹម សុផារ៉ាវ៉ាន	អនុម្បន្ត	ថ្នាក់លេខ ៤
៤៧-	លោក	ស៊ិន ស៊ីណា	អនុម្បន្ត	ថ្នាក់លេខ ៤
៤៨-	លោកស្រី	ស ចរិយា	អនុម្បន្ត	ថ្នាក់លេខ ៤
៤៩-	លោកស្រី	ជាំ ឌីណារ៉ែយ	អនុម្បន្ត	ថ្នាក់លេខ ៤
៥០-	លោកស្រី	ណុយ ពុទ្ធី	អនុម្បន្ត	ថ្នាក់លេខ ៤
៥១-	លោក	ព្រាម កុយចឌ្ឍនៈ	អនុម្បន្ត	ថ្នាក់លេខ ៤
៥២-	លោកស្រី	ឈឿង ស៊ីចាន់	អនុម្បន្ត	ថ្នាក់លេខ ៤
៥៣-	លោក	ហ្វាយ ផល្លីលីក្ខ	អនុម្បន្ត	ថ្នាក់លេខ ៤
៥៤-	លោក	ផាន សុផុល	អនុម្បន្ត	ថ្នាក់លេខ ៤
៥៥-	លោកស្រី	ស៊ីង ម៉ន្តាវ៉ារ៉ុត	អនុម្បន្ត	ថ្នាក់លេខ ៤
៥៦-	លោក	ភឿន រស្មី	អនុម្បន្ត	ថ្នាក់លេខ ៤
-តាំងសិបបាត់ពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៧				
៥៧-	លោកស្រី	ខែ ផល្លា	អនុម្បន្ត	ថ្នាក់លេខ ៤
៥៨-	លោកស្រី	ភឹម ជិន	អនុម្បន្ត	ថ្នាក់លេខ ៤
៥៩-	លោកស្រី	រេន សិលា	អនុម្បន្ត	ថ្នាក់លេខ ៤
៦០-	លោក	លឹម ពិសិដ្ឋ	អនុម្បន្ត	ថ្នាក់លេខ ៤
៦១-	លោកស្រី	សួន សុផុនី	អនុម្បន្ត	ថ្នាក់លេខ ៤
៦២-	លោកស្រី	កែវ ចាន់គុណា	អនុម្បន្ត	ថ្នាក់លេខ ៤
៦៣-	លោក	គន ធាន	អនុម្បន្ត	ថ្នាក់លេខ ៤
៦៤-	លោក	ទុយ ចន្ទ	អនុម្បន្ត	ថ្នាក់លេខ ៤
៦៥-	លោក	ឃុត សុផល	អនុម្បន្ត	ថ្នាក់លេខ ៤
៦៦-	លោក	ឃ្លី ម៉ុន្តារ៉ុត	អនុម្បន្ត	ថ្នាក់លេខ ៤
៦៧-	លោកស្រី	លី ស៊ីម៉េង	អនុម្បន្ត	ថ្នាក់លេខ ៤
៦៨-	លោក	ស៊ីង ហ្វូងឌី	អនុម្បន្ត	ថ្នាក់លេខ ៤
៦៩-	លោក	រេនក្រីន រេចឌ្ឍន៍	អនុម្បន្ត	ថ្នាក់លេខ ៤



៧០-	លោកស្រី	ខេង លីដា	អនុម្បន្ត	ថ្នាក់លេខ ៤
៧១-	លោកស្រី	គូប ម៉ារ៉ា	អនុម្បន្ត	ថ្នាក់លេខ ៤
៧២-	លោកស្រី	ម៉េវ មុន្នីរ័ត្ន	អនុម្បន្ត	ថ្នាក់លេខ ៤
៧៣-	លោកស្រី	ផាត់ សំបូរ	អនុម្បន្ត	ថ្នាក់លេខ ៤
៧៤-	លោក	ស សារុន	អនុម្បន្ត	ថ្នាក់លេខ ៤
៧៥-	លោកស្រី	ផល បន្ទូន	អនុម្បន្ត	ថ្នាក់លេខ ៤
៧៦-	លោកស្រី	អន សុខស្រីលីន	អនុម្បន្ត	ថ្នាក់លេខ ៤
៧៧-	លោកស្រី	ចាន់ សុខបុល	អនុម្បន្ត	ថ្នាក់លេខ ៤
៧៨-	លោក	បេង ខ្លា	អនុម្បន្ត	ថ្នាក់លេខ ៤
៧៩-	លោកស្រី	មេន ប័ន្តសុតា	អនុម្បន្ត	ថ្នាក់លេខ ៤
៨០-	លោកស្រី	សាម សម័យ	អនុម្បន្ត	ថ្នាក់លេខ ៤
៨១-	លោក	ហ៊ុម កក្កដា	អនុម្បន្ត	ថ្នាក់លេខ ៤
៨២-	លោក	ទូប សៅខក្កម	អនុម្បន្ត	ថ្នាក់លេខ ៤
៨៣-	លោកស្រី	ឯម បញ្ញាវត្តិ	អនុម្បន្ត	ថ្នាក់លេខ ៤
៨៤-	លោកស្រី	មុត ធីតា	អនុម្បន្ត	ថ្នាក់លេខ ៤
៨៥-	លោកស្រី	មាស សោតា	អនុម្បន្ត	ថ្នាក់លេខ ៤
៨៦-	លោកស្រី	ហ៊ុយ ស្រីនាង	អនុម្បន្ត	ថ្នាក់លេខ ៤
៨៧-	លោកស្រី	នូ ផ្សែង	អនុម្បន្ត	ថ្នាក់លេខ ៤
៨៨-	លោក	ម៉ុន សិរី	អនុម្បន្ត	ថ្នាក់លេខ ៤
៨៩-	លោក	ក្រុល ណន	អនុម្បន្ត	ថ្នាក់លេខ ៤
៩០-	លោក	គុណ ចន្ទី	អនុម្បន្ត	ថ្នាក់លេខ ៤
៩១-	លោក	ឌីក សុខហេង	អនុម្បន្ត	ថ្នាក់លេខ ៤
៩២-	លោក	ម៉េង សុភ័ក្រ	អនុម្បន្ត	ថ្នាក់លេខ ៤
៩៣-	លោកស្រី	ឈិន ម៉ូលីននីតា	អនុម្បន្ត	ថ្នាក់លេខ ៤
៩៤-	លោក	ណែត សុភ័ក្រ	អនុម្បន្ត	ថ្នាក់លេខ ៤
៩៥-	លោក	សិន ធានីន	អនុម្បន្ត	ថ្នាក់លេខ ៤
៩៦-	លោកស្រី	ស្រី ម៉ូរ៉ានី	អនុម្បន្ត	ថ្នាក់លេខ ៤
៩៧-	លោក	ហៀង សុវណ្ណគុណ	អនុម្បន្ត	ថ្នាក់លេខ ៤
៩៨-	លោកស្រី	ហ្វូ ថាមី	អនុម្បន្ត	ថ្នាក់លេខ ៤
៩៩-	លោក	ស្រី ឈិន	អនុម្បន្ត	ថ្នាក់លេខ ៤
១០០-	លោក	ស៊ុន ធានី	អនុម្បន្ត	ថ្នាក់លេខ ៤
១០១-	លោកស្រី	គិត មុន្នី	អនុម្បន្ត	ថ្នាក់លេខ ៤



១៣៣-	លោកស្រី	ហេង ស្រីនិច	អនុមន្ត្រី	ថ្នាក់លេខ ៤
១៣៤-	លោក	ហេង គុណរ័ក្ខ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៣៥-	លោកស្រី	ឃាង មិថុនី	អនុមន្ត្រី	ថ្នាក់លេខ ៤
១៣៦-	លោកស្រី	ចំណាន ចរិយា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៣៧-	លោកស្រី	យុន ស្រីពេជ្រ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៣៨-	លោកស្រី	ជា សុខឃឹម	អនុមន្ត្រី	ថ្នាក់លេខ ៤
១៣៩-	លោកស្រី	នេ លីម៉ា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៤០-	លោកស្រី	លីម កញ្ញាណា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៤១-	លោក	ហុន ចាន់ថា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៤២-	លោក	ញឹក វ៉ាន់ដា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៤៣-	លោក	ឃឹម ពេជ្រឧត្តម	អនុមន្ត្រី	ថ្នាក់លេខ ៤
១៤៤-	លោក	ស្តេច ឧត្តមមានជ័យ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៤៥-	លោក	សៀ ឌុប	អនុមន្ត្រី	ថ្នាក់លេខ ៤
១៤៦-	លោកស្រី	ម៉ឺ កញ្ញា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៤៧-	លោក	ថេន ឌីណា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៤៨-	លោកស្រី	មាស ម៉ាលីតា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៤៩-	លោក	សេង សុភ័ក្ត្រ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៥០-	លោកស្រី	គូ ចេនា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៥១-	លោកស្រី	ដុច ស្រីគុប	អនុមន្ត្រី	ថ្នាក់លេខ ៤
១៥២-	លោកស្រី	តាក សម្បត្តិ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៥៣-	លោកស្រី	ដួង សង្ហារ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៥៤-	លោកស្រី	យុ ធិត្យនដា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៥៥-	លោក	ម៉ាន ស្មី	អនុមន្ត្រី	ថ្នាក់លេខ ៤
១៥៦-	លោកស្រី	លាភ ឆារ៉ា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៥៧-	លោក	ហោ មិមុល	អនុមន្ត្រី	ថ្នាក់លេខ ៤
១៥៨-	លោក	គុក ពិសិដ្ឋ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៥៩-	លោក	នីង ចាន់ណាត	អនុមន្ត្រី	ថ្នាក់លេខ ៤
១៦០-	លោក	ផាន់ សុជាត្រា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៦១-	លោក	ឡាង ពិសិដ្ឋ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៦២-	លោក	វិណ ចនឃឹម	អនុមន្ត្រី	ថ្នាក់លេខ ៤
១៦៣-	លោកស្រី	ហេង ឡែងវិណ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៦៤-	លោក	ជុំ ជ័យបណ្ឌិត្យ	អនុមន្ត្រី	ថ្នាក់លេខ ៤



១៦៥-	លោក	ឡុង ភារម្យ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៦៦-	លោក	ខៀន ម៉ីនកេង	អនុមន្ត្រី	ថ្នាក់លេខ ៤
១៦៧-	លោក	យ៉ង់ ពុម	អនុមន្ត្រី	ថ្នាក់លេខ ៤
១៦៨-	លោក	សេះ ម៉ីនធឿន	អនុមន្ត្រី	ថ្នាក់លេខ ៤
១៦៩-	លោកស្រី	សុទ្ធី នីតា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៧០-	លោកស្រី	ពេញ វ៉ានី	អនុមន្ត្រី	ថ្នាក់លេខ ៤
១៧១-	លោកស្រី	ស៊ីន រុំ សុភារម្យ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៧២-	លោកស្រី	ម៉ែន ចុនា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៧៣-	លោកស្រី	មុខាម មុត្រា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៧៤-	លោក	សោម ពិសិដ្ឋ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៧៥-	លោក	មុនីរ័ត្ន វ៉ានូ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៧៦-	លោក	យីម សុវ្យាទ្រពន័យ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៧៧-	លោក	សាន គីមធីន	អនុមន្ត្រី	ថ្នាក់លេខ ៤
១៧៨-	លោក	ម៉ុក សុវណ្ណារ៉ា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៧៩-	លោក	តែ ឡុង	អនុមន្ត្រី	ថ្នាក់លេខ ៤

-តាំងសិបប្រាំពីរថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៧

១៨០-	លោក	ហាង ពុទ្ធពិសិដ្ឋ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៨១-	លោកស្រី	អេង សុភ័ក្ត្រ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៨២-	លោកស្រី	ខៀន មុត្រា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៨៣-	លោកស្រី	លី ចាន់សីហា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៨៤-	លោកស្រី	សេង ចន្រ្ទា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៨៥-	លោក	ចៀង វិជិត	អនុមន្ត្រី	ថ្នាក់លេខ ៤
១៨៦-	លោក	ម៉ែន ពុទ្ធាវី	អនុមន្ត្រី	ថ្នាក់លេខ ៤
១៨៧-	លោក	សេង ភីរ៉ាត	អនុមន្ត្រី	ថ្នាក់លេខ ៤
១៨៨-	លោក	សិន គុតា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៨៩-	លោក	ចេត សិរីរ័ត្ន	អនុមន្ត្រី	ថ្នាក់លេខ ៤
១៩០-	លោកស្រី	សុត សុន័យ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៩១-	លោកស្រី	លួន ល្បី	អនុមន្ត្រី	ថ្នាក់លេខ ៤
១៩២-	លោកស្រី	វ៉ាន់ សារ៉េង	អនុមន្ត្រី	ថ្នាក់លេខ ៤
១៩៣-	លោកស្រី	ជីង សុជាតា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៩៤-	លោកស្រី	ហ៊ិន ចន្ទា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៩៥-	លោក	យាន លេខ	អនុមន្ត្រី	ថ្នាក់លេខ ៤



១៩៦-	លោក	ភី ចាសនា	អនុម្បត្តិ	ថ្នាក់លេខ ៤
១៩៧-	លោក	ថន ចំរើន	អនុម្បត្តិ	ថ្នាក់លេខ ៤
១៩៨-	លោក	យ៉ាន់ ខួប	អនុម្បត្តិ	ថ្នាក់លេខ ៤
១៩៩-	លោក	សេង ឌុត្តា	អនុម្បត្តិ	ថ្នាក់លេខ ៤
២០០-	លោក	ឡេវ សំរោត	អនុម្បត្តិ	ថ្នាក់លេខ ៤
២០១-	លោក	ឈុន សុខជា	អនុម្បត្តិ	ថ្នាក់លេខ ៤
២០២-	លោកស្រី	ភី សុខុម	អនុម្បត្តិ	ថ្នាក់លេខ ៤
២០៣-	លោក	អ៊ុំ ពេជ្រសុដា	អនុម្បត្តិ	ថ្នាក់លេខ ៤
២០៤-	លោក	ហោ ចាន់ដារ៉ា	អនុម្បត្តិ	ថ្នាក់លេខ ៤
២០៥-	លោក	ឈន បាវ	អនុម្បត្តិ	ថ្នាក់លេខ ៤
២០៦-	លោក	ចែម យ៉ោក	អនុម្បត្តិ	ថ្នាក់លេខ ៤
២០៧-	លោក	អ៊ុំក សម្បត្តិ	អនុម្បត្តិ	ថ្នាក់លេខ ៤
២០៨-	លោក	គឹម ភក្តី	អនុម្បត្តិ	ថ្នាក់លេខ ៤
២០៩-	លោក	ជឹម ជីវិន	អនុម្បត្តិ	ថ្នាក់លេខ ៤
២១០-	លោក	ឈុំ សារ៉ាត់	អនុម្បត្តិ	ថ្នាក់លេខ ៤
២១១-	លោកស្រី	ណុយ រីយ៉ា	អនុម្បត្តិ	ថ្នាក់លេខ ៤
២១២-	លោក	គុន សុវណ្ណសីហារ៉ា	អនុម្បត្តិ	ថ្នាក់លេខ ៤
២១៣-	លោកស្រី	ជល ស៊ីណា	អនុម្បត្តិ	ថ្នាក់លេខ ៤
២១៤-	លោក	អ៊ុំ សំរុល	អនុម្បត្តិ	ថ្នាក់លេខ ៤
២១៥-	លោក	ឡុច សុភ័ក្ត្រ	អនុម្បត្តិ	ថ្នាក់លេខ ៤
២១៦-	លោក	កែ ហាន់	អនុម្បត្តិ	ថ្នាក់លេខ ៤
២១៧-	លោកស្រី	រស់ មេធាវី	អនុម្បត្តិ	ថ្នាក់លេខ ៤
២១៨-	លោក	ពៅ រដ្ឋា	អនុម្បត្តិ	ថ្នាក់លេខ ៤
២១៩-	លោកស្រី	ឈា សំរោត	អនុម្បត្តិ	ថ្នាក់លេខ ៤
២២០-	លោក	សុន ចាន់ធី	អនុម្បត្តិ	ថ្នាក់លេខ ៤
២២១-	លោកស្រី	ទក ចិត្តា	អនុម្បត្តិ	ថ្នាក់លេខ ៤
២២២-	លោក	ច័រ គារា	អនុម្បត្តិ	ថ្នាក់លេខ ៤
២២៣-	លោក	រាម សុឡើន	អនុម្បត្តិ	ថ្នាក់លេខ ៤
២២៤-	លោកស្រី	យិន ញ៉ូ	អនុម្បត្តិ	ថ្នាក់លេខ ៤
២២៥-	លោក	ស៊ុយ គាសគី	អនុម្បត្តិ	ថ្នាក់លេខ ៤
២២៦-	លោកស្រី	ជា ស្រីមុំ	អនុម្បត្តិ	ថ្នាក់លេខ ៤
២២៧-	លោក	ជិ ចាន់ធី	អនុម្បត្តិ	ថ្នាក់លេខ ៤



២២៨-	លោក	ពេជ្រ ពន្លក	អនុម្បន្តិ ថ្នាក់លេខ ៤
២២៩-	លោកស្រី	ខៀវ សេរីធម្មនៈ	អនុម្បន្តិ ថ្នាក់លេខ ៤
២៣០-	លោកស្រី	ភឿន រិទ្ធា	អនុម្បន្តិ ថ្នាក់លេខ ៤
២៣១-	លោក	ហ៊ុំ សារ៉ាត់	អនុម្បន្តិ ថ្នាក់លេខ ៤
២៣២-	លោក	ភុក ភិរម្យ	អនុម្បន្តិ ថ្នាក់លេខ ៤
២៣៣-	លោក	ឡុង សុខុម	អនុម្បន្តិ ថ្នាក់លេខ ៤
២៣៤-	លោក	ប៉ែន សុផា	អនុម្បន្តិ ថ្នាក់លេខ ៤
២៣៥-	លោក	អុំ ច័ន្ទឌី	អនុម្បន្តិ ថ្នាក់លេខ ៤
២៣៦-	លោក	ជុច ជឿន	អនុម្បន្តិ ថ្នាក់លេខ ៤
២៣៧-	លោក	ផែន សុខន	អនុម្បន្តិ ថ្នាក់លេខ ៤
២៣៨-	លោក	សុខ ណារ៉ា	អនុម្បន្តិ ថ្នាក់លេខ ៤
២៣៩-	លោក	ជាន វេន	អនុម្បន្តិ ថ្នាក់លេខ ៤
-តាំងសំបាប់ចាប់ពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៨			
២៤០-	លោក	លី ឈៀងហាយ	អនុម្បន្តិ ថ្នាក់លេខ ៤
២៤១-	លោក	ហ៊ុយ ចាន់ផុល	អនុម្បន្តិ ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

លេខ. ១៧០៤. ១៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨

លេខ: ១៧៥ ស.ណ

សំណៅដែលមានតម្លៃជាការចែកផ្សាយ
 ថ្ងៃអង្គារ ១៣ ខែ មីនា ឆ្នាំ ២០១៨ ព្រឹក ៧:៣០ ព.ស.២៥៦១
 រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឲ្យសព្វព្រះរាជទាន

ឱ្យ

គ្រូរៀនសូត្រវិទ្យាល័យស បុណ្ណសារាត្រី ភ្នំកំ មហាសេនា

ចំពោះ

ព្រះគ្រូបញ្ញាគុត្តរ្តេវៈ យ៉ាន់ សារឿន

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.រ. ១៨០៥-១៤៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨

លេខ: ១៦០ ស.ណ

សំណៅដែលមានតម្លៃជាការចែកផ្សាយ
ថ្ងៃអង្គារ ១៣ កើត ខែ មាស ឆ្នាំ កក ឆស.២៥៦០
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨



អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឆ្លាស់ព្រះរាជទាន

ឱ្យ

ក្រឡែកសុប្រិយយស មុនីសារកំណ្ណ ថ្នាក់ មហាសេនា

ចំពោះ

ព្រះគ្រូលទ្ធកម្មបញ្ញត្តិរោ លុន លាន

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

នស.១៤០៥.១៤៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨

លេខ: ១៤៧ ស.ណ

សំណៅដែលមានតម្លៃជាការចែកចំណែក
ថ្ងៃអង្គារ ១៣ ខែ មិថុនា ឆ្នាំ រកា នព្វស័ក ព.ស.២៥៦០
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៤៨

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ជាកិច្ចបញ្ជាមរណៈ

នូវ

គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី

ចំពោះសព

- ១-លោក **តើន សុខនៃនា**
- ២-លោក **សេក វឌ្ឍនា**
- ៣-លោក **ធុល ខ្នា**

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣.១៤០២.១៤៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨

លេខ: ១៤៨ ស.ណ

សំណៅនៃលេខាធិការរង្វង់ការងារបេក្ខជន
ថ្ងៃអង្គារ ០៣ រោច ខែ មាឃ ឆ្នាំ កក នព្វស័ក ព.ស.២៥៦០

រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៤ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការធ្វើអនុបយោគ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ស្តីពីគោលការណ៍ និងបញ្ញត្តិអន្តរកាល នៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីវិធាន និងនីតិវិធីនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងនីតិបុគ្គលសាធារណៈ
- លិខិតលេខ ១១៦៤ សជណ ចុះថ្ងៃទី០៩ ខែ តុលា ឆ្នាំ ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- លិខិតលេខ ១០៥២៩ កសក ចុះថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៧ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សម្រេច

មាត្រា១៖

ត្រូវបានចាត់បញ្ជូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនូវផ្ទៃដីទំហំ ១ ៦៣៦,៥១៧១ (មួយពាន់ ប្រាំមួយ រយសាមសិប ប្រាំមួយក្បែសប្រាំពាន់មួយរយចិតសិបមួយ)ហិកតា ដែលមានទីតាំងស្ថិតនៅឃុំស្នាអន្សា និងឃុំអន្លង់ឆ្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ របស់ក្រុមហ៊ុន អភិវឌ្ឍន៍ រតនាវិសាល ចុះនិយាមការប្លង់ទី តាំងដីរដ្ឋ ដែលជាកម្មវត្ថុនៃសម្បទានដីសេដ្ឋកិច្ច បានឃើញ និងឯកភាព ពីឯកឧត្តមអភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ និងមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ចំនួន ៣២ប័ណ្ណ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និង សុរិយោដី ខេត្តពោធិ៍សាត់ ពីទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

មាត្រា២៖

ផ្ទៃដីដែលត្រូវបានធ្វើអនុបយោគដូចកំណត់ក្នុងមាត្រា១នៃអនុក្រឹត្យនេះ ត្រូវស្ថិតនៅក្រោមការ ចាត់ចែងនីតិវិធីបន្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរបស់ រដ្ឋ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ព្រមទាំងមានកិច្ចសហ ការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីស្របតាមច្បាប់បទប្បញ្ញត្តិពាក់ព័ន្ធ និងគោល ការណ៍កំណត់របស់រាជរដ្ឋាភិបាល។

មាត្រា៣៖

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៤៖

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋមន្ត្រីគ្រប់គ្រងស្ថាប័នពាក់ ព័ន្ធ និងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ត្រូវអនុវត្តអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ្ង ៤ ធ្នូ ១១ ២០១៨ ខែ ២២ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា៤
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៧ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ទិវាជាតិនៃការបង្កើត

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១២ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតឱ្យមានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០០៤/០០៦ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤ ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា២ មាត្រា៣ មាត្រា៩ មាត្រា១០ មាត្រា១១ មាត្រា១៤ មាត្រា១៧ មាត្រា១៨ មាត្រា២០ មាត្រា២១ មាត្រា២២ មាត្រា២៣ មាត្រា២៤ មាត្រា២៧ មាត្រា២៩ មាត្រា៣១ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៩ មាត្រា៤០ មាត្រា៤២ មាត្រា៤៣ មាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃច្បាប់ស្តីពីការបង្កើតឱ្យមានអង្គជំនុំជម្រះវិសាមញ្ញ

ក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨០៥/៣៥៥ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលគណៈកម្មការអចិន្ត្រៃយ៍រៀបចំបុណ្យជាតិ-អន្តរជាតិ ទៅជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ២១អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការកំណត់ពេលវេលាបម្រើការងារប្រចាំសប្តាហ៍របស់មន្ត្រីរាជការស៊ីវិល ក្នុងព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១ .-

ត្រូវបានកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ជា **“ទិវាជាតិនៃការចងចាំ”** ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាការលើកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បី ៖

- លើកតម្កើងការគោរពវិញ្ញាណក្ខន្ធនិងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
- លើកតម្កើងការលើកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ជនរងគ្រោះទោះជានៅរស់ ឬបានបាត់បង់ជីវិតក៏ដោយ
- ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ
- ចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និង
- លើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឲ្យកើតមានឡើងសាជាថ្មី។

មាត្រា ២ .-

ទិវាជាតិនៃការចងចាំនេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។
ប្រជាពលរដ្ឋគ្រប់រូប ត្រូវបានផ្តល់ឱកាសឲ្យរៀបចំពិធីតាមជំនឿ សាសនា ឬទំនៀមទម្លាប់របស់ខ្លួន ក្នុងគោលបំណងដូចមានចែងក្នុងមាត្រា១ខាងលើនេះ។

មាត្រា ៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១៤ ខែ មេសា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

និង រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

ប៊ិន ឈិន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៨
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៣៤ អនក្រ.តត

អនុក្រឹត្យ

ស្តីពី

តែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៦៩៦/០៣ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤១អនក្រ.បក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩៧ ស្តីពីការអនុវត្តព្រះរាជក្រមស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ៥៧អនក្រ.បក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១០ ស្តីពីការបង្កើតប្រៃសណីយ៍កម្ពុជាជាសហគ្រាសសាធារណៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

សម្រេច

មាត្រា ១ : តែងតាំងឯកឧត្តម **អោក ម៉ូរ៉ា** ប្រតិភូរាជរដ្ឋាភិបាល ជាអគ្គនាយកប្រៃសណីយ៍កម្ពុជា សម្រាប់អាណត្តិទី ៤ ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍ ។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីជនដូចមានចែងក្នុងមាត្រា១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធភ្ញត្រី ៨ ខែ មេសា ឆ្នាំរកា នព្វស័ក ព.ស ២៥៦១
រាជធានីភ្នំពេញ, ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ២០១៨

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៣១.៥ អនក្រ. ចតិ

អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយសាសនាជាតិ** ផ្តល់ជូនសប្បុរសជនចំនួន ០៨រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមចំណែកជួយកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា នៅ**វត្តពោធិវិហារ** ស្ថិតនៅក្នុងឃុំថ្មី ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលមានរាយនាមដូចខាងក្រោម :

១-លោក	ប៊ុន ខឿន	ប្រធានភូមិពោធិវិហារ ឃុំថ្មី	ថវិកាចំនួន ១១.២០០ ដុល្លារ
២-លោក	ប៉ា ស៊ីវុត	ប្រធានភូមិធំ ឃុំថ្មី	ថវិកាចំនួន ១១.២០០ ដុល្លារ
៣-លោក	ម៉ៅ សំរុន	ប្រធានភូមិពោធិវិហារ ឃុំថ្មី	ថវិកាចំនួន ១១.១៥០ ដុល្លារ
៤-លោក	ឌីន សុគន្ធ	ប្រធានភូមិពោធិវិហារ ឃុំថ្មី	ថវិកាចំនួន ១១.១០០ ដុល្លារ
៥-លោក	ស៊ី ឌីន	ប្រធានភូមិព្រៃវែង ឃុំថ្មី	ថវិកាចំនួន ១១.១០០ ដុល្លារ
៦-លោក	ម៉ា សុខ	ប្រធានភូមិប្រសិទ្ធិ ឃុំថ្មី	ថវិកាចំនួន ១១.១០០ ដុល្លារ
៧-លោក	កែន ហាន	ប្រធានភូមិពោធិវិហារ ឃុំថ្មី	ថវិកាចំនួន ១១.១០០ ដុល្លារ
៨-លោក	រ៉ុន រិទ	អតីតប្រធានភូមិពោធិវិហារ ឃុំថ្មី	ថវិកាចំនួន ១១.១០០ ដុល្លារ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទិស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃស្អែក ៧ ខែ មិថុនា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៨



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៣៦ អនក្រ.សក



**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៣/០១២ ចុះថ្ងៃទី២០ ខែមិថុនាឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា២៨ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រម នស/រកម/១២០៧/០៣២ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការអប់រំ
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៣០៣/១២៩ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ស្តីពីការទទួលស្គាល់គុណភាពអប់រំកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខណវិនិច្ឆ័យនៃការបង្កើតសាកលវិទ្យាល័យ
- បានឃើញអនុក្រឹត្យលេខ១៥៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ស្តីពីក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ០២ អនក្រ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៩៣ ស្តីពីការបង្កើតសាកលវិទ្យាល័យមហាវិថី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១.-

ត្រូវបានតែងតាំងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ជា ស៊ីម កំបាយមារ អាណត្តិទី២ ដោយមិនទទួលកម្រៃ ដូចមានរាយនាមខាងក្រោម ៖

១. ឯកឧត្តមបណ្ឌិតសភាចារ្យ	ហង់ ជួន ណារ៉ុន	រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា	ប្រធាន
២. ឯកឧត្តម	ជិន ម៉ីនស៊ាន	ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស	អនុប្រធាន
៣. ឯកឧត្តម	យក់ ជុំយ	រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា	អនុប្រធាន
៤. ឯកឧត្តមបណ្ឌិត	ឌុច វិសាលសុខ	អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា	អនុប្រធាន
៥. ឯកឧត្តម	ហាស់ សារ៉េត	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
៦. ឯកឧត្តម	ស្បេង សារ៉ាត់	ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង	សមាជិក
៧. ឯកឧត្តម	សិត ខន	សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជា ស៊ីមកំបាយមារ	សមាជិក
៨. លោក	ថៃត សុវណ្ណារិទ្ធ	ប្រធាននាយកដ្ឋាន នៃធនាគារជាតិ នៃកម្ពុជា	សមាជិក
៩. លោក	យាន សំបូរ	តំណាងសាស្ត្រាចារ្យ បុគ្គលិក សាកលវិទ្យាល័យ ជា ស៊ីម កំបាយមារ	សមាជិក

មាត្រា ២.-

អនុក្រឹត្យលេខ ២៣១ អនក្រ.តត ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ជា ស៊ីម កំបាយមារ អាណត្តិទី១ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុក ជានិរាករណ៍ ។

មាត្រា ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១២ ខែ មេសា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- ក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៣៧ អនក្រ.តត

**អនុក្រឹត្យ
ស្តីពី**

ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ៨ស/រកម/០៣០០/១០ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៨០៩/៨៣៩ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០៩ ស្តីពីលក្ខន្តិកៈដោយឡែកក្របខណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/១០១៨/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- យោងតាមសំណើរបស់ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ

ស ម្រេ ច

មាត្រា ១ : តម្កើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការចំនួន ១១ (ដប់មួយ) រូប ក្នុងឋានន្តរស័ក្តិសវនករដើមខ្សែ នៃក្របខណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម របស់អាជ្ញាធរសវនកម្មជាតិ ដូចមានរាយនាមខាងក្រោម ៖

- | | | |
|----------------------|---------------------------|---------------------------|
| ១- លោក ស ដារ៉ូ | ពីសវនករដើមខ្សែ ថ្នាក់លេខ២ | មកសវនករដើមខ្សែ ថ្នាក់លេខ១ |
| ២- លោក ស៊ឹម សុផាន់ណា | ពីសវនករដើមខ្សែ ថ្នាក់លេខ២ | មកសវនករដើមខ្សែ ថ្នាក់លេខ១ |
| ៣- កញ្ញា គង់ លក្ខិណា | ពីសវនករដើមខ្សែ ថ្នាក់លេខ៣ | មកសវនករដើមខ្សែ ថ្នាក់លេខ២ |
| ៤- លោក ឈាវ ប៊ុនស្រី | ពីសវនករដើមខ្សែ ថ្នាក់លេខ៣ | មកសវនករដើមខ្សែ ថ្នាក់លេខ២ |
| ៥- លោក ទេព គន្ធា | ពីសវនករដើមខ្សែ ថ្នាក់លេខ៣ | មកសវនករដើមខ្សែ ថ្នាក់លេខ២ |
| ៦- លោកស្រី អាយ កុសមា | ពីសវនករដើមខ្សែ ថ្នាក់លេខ៤ | មកសវនករដើមខ្សែ ថ្នាក់លេខ៣ |



- ៧- លោក អ៊ុក ស៊ីឌីន ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ៨- លោកស្រី ឈីវ រដ្ឋា ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ៩- លោក លុយ សុភារី ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ១០- លោក ឡុង នីលវត្ត ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ១១- លោក ប៊ុន វណ្ណារិទ្ធ ពីសវនករ ថ្នាក់លេខ១ មកសវនករដើមខ្សែ ថ្នាក់លេខ៤

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គសវនករ នៃ អាជ្ញាធរសវនកម្មជាតិ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួនដូចចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១៣ ខែ មេសា ឆ្នាំ ២០១៨ ព.ស ២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១៨



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា
លេខ: ១៣៧ អនក្រ.បក-៧៧

**អនុក្រឹត្យ
ស្តីពី**

ការដំឡើងឋានន្តរស័ក្តិ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះ ថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានឃើញអនុក្រឹត្យលេខ ៦៥ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងការពារជាតិ
- យោងតាមសំណើរបស់ រដ្ឋមន្ត្រី ក្រសួងការពារជាតិ

សម្រេច


មាត្រា ១ : ដំឡើងឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ឯក នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

១-វរសេនីយ៍ទោ	កែវ	ពិសិដ្ឋ	អត្តលេខ ០២២៣៧៦ នាយការិយាល័យផែនការ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ
២-វរសេនីយ៍ទោ	ណុម	ថេត	អត្តលេខ ០៣៥១០៨ នាយរងលេខាធិការដ្ឋាន មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ
៣-វរសេនីយ៍ទោ	ឃុត	សារី	អត្តលេខ ០៣៩១៧៤ នាយរងលេខាធិការដ្ឋាន នាយកដ្ឋាននីតិកម្ម
៤-វរសេនីយ៍ទោ	ជី	ធីត្យ	អត្តលេខ ០៣១៨៤៤ នាយអគ្គលេខាធិការ មន្ទីរពេទ្យព្រះកេតុមាលា អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
៥-វរសេនីយ៍ទោ	ត្រាំ	វិសេស	អត្តលេខ ០៣៨០៨៨ នាយអគ្គលេខាធិការ មន្ទីរពេទ្យព្រះកេតុមាលា អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
៦-វរសេនីយ៍ទោ	វណ្ណ	វិណា	អត្តលេខ ០២៥៤៣៨ ជំនួយការ ឯកឧត្តម នាយក មន្ទីរពេទ្យព្រះកេតុមាលា អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ

៧-វសេនីយ៍ទោ	ធី	សាតុប	អត្តលេខ ០០៨៥០៦	នាយកអគ្គនាយកដ្ឋានកសិកម្ម
៨-វសេនីយ៍ទោ	ចៅ	សំណាង	អត្តលេខ ០១៤៣៨៤	នាយកអគ្គនាយកដ្ឋានកសិកម្ម
៩-វសេនីយ៍ទោ	ចន្ទ	វិចិត្ត	អត្តលេខ ១០០៤៧១	ជំនួយការ ឯកឧត្តម លី សុវណ្ណ
១០-វសេនីយ៍ទោ	ចៅ	ដោ	អត្តលេខ ១៣១៤២១	នាយកអគ្គនាយកដ្ឋានកសិកម្ម
១១-វសេនីយ៍ទោ	សុរ	ជុំ	អត្តលេខ ០១៩៨៧៥	អគ្គនាយកដ្ឋានកសិកម្ម
១២-វសេនីយ៍ទោ	នាយ	ចន្ទ	អត្តលេខ ០២៥៤៥៥	អគ្គនាយកដ្ឋានកសិកម្ម
១៣-វសេនីយ៍ទោ	ជំរ	ឌីមសេង	អត្តលេខ ០២៤៦០០	នាយកអគ្គនាយកដ្ឋានកសិកម្ម
១៤-វសេនីយ៍ទោ	តាំង	វិទ្យុ	អត្តលេខ ០២៤៦៩៦	នាយកអគ្គនាយកដ្ឋានកសិកម្ម
១៥-វសេនីយ៍ទោ	ធី	បញ្ញា	អត្តលេខ ០២៦១៦៨	ជំនួយការ សម្តេចពិជ័យសេនា
១៦-វសេនីយ៍ទោ	ឆ្មៃ	សំណាង	អត្តលេខ ០៤៧០៥៧	ជំនួយការ ឯកឧត្តម នាយក
១៧-វសេនីយ៍ទោ	យី	សំណាង	អត្តលេខ ០៣៨០២៧	ជំនួយការ ឯកឧត្តម នាង ផាត
១៨-វសេនីយ៍ទោ	សុខ	ភិរម្យ	អត្តលេខ ០៥០២២៩	គ្រូចាំទីបាល់ទាត់
១៩-វសេនីយ៍ទោ	ធី	ធី	អត្តលេខ ០២៦០៦៥	មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ
២០-វសេនីយ៍ទោ	នាគ	ឡុច	អត្តលេខ ០២៦០៦០	មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ
២១-វសេនីយ៍ទោ	មាស	យ៉េត	អត្តលេខ ០១៣៩១០	នាយកអគ្គនាយកដ្ឋានកសិកម្ម
២២-វសេនីយ៍ទោ	ហេង	សុភា	អត្តលេខ ០២៥២២២	នាយកអគ្គនាយកដ្ឋានកសិកម្ម
២៣-វសេនីយ៍ទោ	មាស	សក្យា	អត្តលេខ ០១៨៦២៩	នាយកអគ្គនាយកដ្ឋានកសិកម្ម
២៤-វសេនីយ៍ទោ	សំខ	សុផាត	អត្តលេខ ០២២៣៨៤	នាយកអគ្គនាយកដ្ឋានកសិកម្ម
២៥-វសេនីយ៍ទោ	គូ	ចិន្ដា	អត្តលេខ ០៣៧៦៩៨	ជំនួយការ ឯកឧត្តម ណឹម បញ្ញាវុធ
២៦-វសេនីយ៍ទោ	ជួន	សុជាតិ	អត្តលេខ ១៩៨៦៦៧	ជំនួយការ ឯកឧត្តម កើត ណារុត
២៧-វសេនីយ៍ទោ	ជួន	សំណាង	អត្តលេខ ១៩៨៦៦៨	ជំនួយការ ឯកឧត្តម ផូ ផាន់

២៨-វសេនីយ៍ទោ	យិន	សុខឃ្លោកអត្តលេខ ០៤៨១៧៧	ជំនួយការ ឯកឧត្តម អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
២៩-វសេនីយ៍ទោ	ឡេង	ជ្រីន អត្តលេខ ០១៣៩៣៨	នាយរងការិយាល័យបុគ្គលិក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
៣០-វសេនីយ៍ទោ	មីន	ម៉ីនស៊ាម អត្តលេខ ០៤៨៤៨៩	នាយរងការិយាល័យការពារគីមី សាស្ត្រ នាយកដ្ឋានការពារគីមីសាស្ត្រ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
៣១-វសេនីយ៍ទោ	ហេង	រដ្ឋា អត្តលេខ ០៣៧៦២៤	នាយរងភស្តុភារ ហិរញ្ញវត្ថុ នាយកដ្ឋានបច្ចេកទេសជើងទឹក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
៣២-វសេនីយ៍ទោ	ម៉ែ	ណារិទ្ធ អត្តលេខ ០២៤៨៩៦	នាយរងក្រុមជួសជុលអាវុធ អង្គភាព រោងជាងជួសជុលចម្រុះ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
៣៣-វសេនីយ៍ទោ	សុខ	ម៉ីនឆន អត្តលេខ ០៤៣០៣៨	នាយរងអង្គភាពឃ្លាំងសញ្ជាវត្តកា៨៦ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
៣៤-វសេនីយ៍ទោ	សំ	ស៊ីន អត្តលេខ ០១០២០៧	ជំនួយការ ឯកឧត្តម ហេង ចំរើន អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
៣៥-វសេនីយ៍ទោ	សំ	ចន្ទី អត្តលេខ ០៣១៣៦៧	នាយរងអង្គភាពឃ្លាំងសញ្ជាវត្តកា៨៦ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
៣៦-វសេនីយ៍ទោ	ទេស	ចេស៊ីម(ឆារី) អត្តលេខ ០២៤៨០៧	នាយរងលេខាធិការដ្ឋាន នាយកដ្ឋានបំពាក់សម្ភារៈសឹក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
៣៧-វសេនីយ៍ទោ	លីម	គីមសៃ អត្តលេខ ០៦៧៩៣៥	ជំនួយការ ឯកឧត្តម គីម យឿន អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
៣៨-វសេនីយ៍ទោ	មិត្រ	លេណា(ឆារី) អត្តលេខ ០៤៨១៤២	ជំនួយការ ឯកឧត្តម អោម វិចិត្រ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
៣៩-វសេនីយ៍ទោ	ដ៏	សុខយីម អត្តលេខ ១៧៧១៩២	ជំនួយការ ឯកឧត្តម នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ
៤០-វសេនីយ៍ទោ	សុខ	និមល អត្តលេខ ១៥៧២៨៩	ជំនួយការ ឯកឧត្តម សុខ ភាព អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
៤១-វសេនីយ៍ទោ	ហារក	នៃហុក អត្តលេខ ០០១៧៥១	នាយរងការិយាល័យបច្ចេកទេស នាយកដ្ឋានផលិតសម្ភារៈយោធា អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
៤២-វសេនីយ៍ទោ	អុន	កនឈិន អត្តលេខ ២០៨៨៤៣	ជំនួយការ ឯកឧត្តម កើត ណារុត អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
៤៣-វសេនីយ៍ទោ	រិន	ចញ្ញា អត្តលេខ ១៤៥៤៥៧	ជំនួយការ ឯកឧត្តម ប៉ែន ចាន់ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
៤៤-វសេនីយ៍ទោ	ហាស	សាម៉ែន អត្តលេខ ០២៦០៧៦	ជំនួយការ ឯកឧត្តម ជ័យ សុន អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមីនុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម
៤៥-វសេនីយ៍ទោ	ចាន់	សុវណ្ណ អត្តលេខ ០៤៤២៦៥	ជំនួយការ ឯកឧត្តម ប៉ែន ប៉ុនណារី អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមីនុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម
៤៦-វសេនីយ៍ទោ	ស្រឡី	វិចិត្រ អត្តលេខ ០១៦៩៥៦	ជំនួយការ ឯកឧត្តម ហុ វុទ្ធី អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមីនុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម
៤៧-វសេនីយ៍ទោ	រឿម	ស៊ីន អត្តលេខ ០៨៤៥១៤	ជំនួយការ ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមីនុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម
៤៨-វសេនីយ៍ទោ	ហ៊ុន	សារឿន អត្តលេខ ០៣៣១៩០	ជំនួយការ ឯកឧត្តម ញ៉ែម សារិទ្ធ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមីនុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម


៤៩-វរសេនីយ៍ទោ	ព្រាប	ឆឹមឃុន	អត្តលេខ ០៥២៩១៦	ជំនួយការ ឯកឧត្តម នាង អេង អគ្គនាយករង អគ្គនាយកដ្ឋានយោធនសេវា
៥០-វរសេនីយ៍ទោ	កែវ	នេតី(នារី)	អត្តលេខ ១៥៦៩៨៧	ជំនួយការ ឯកឧត្តម ព្រំ សនថុន ប្រធានស្ថាប័នអយ្យការយោធា
៥១-វរសេនីយ៍ទោ	កៅ	វិសាល	អត្តលេខ ០២៥៦៥៧	ជំនួយការ ឯកឧត្តម អ៊ឹង មុនី អគ្គនាយករង អគ្គនាយកដ្ឋានយោធនសេវា
៥២-វរសេនីយ៍ទោ	រៀង	សុខ	អត្តលេខ ១៦៣០៨៧	ជំនួយការ ឯកឧត្តម ទេព សំអាន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
៥៣-វរសេនីយ៍ទោ	កែ	ស៊ីម	អត្តលេខ ០២៥២៤៨	ជំនួយការ ឯកឧត្តម គង់ ថន្ន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
៥៤-វរសេនីយ៍ទោ	គិន	បុឡី	អត្តលេខ ០១៩៩១៤	ជំនួយការ ឯកឧត្តម គង់ សាលី អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
៥៥-វរសេនីយ៍ទោ	ពេជ្រ	ចាន់ណា	អត្តលេខ ០១៧៧៨៥	ជំនួយការ ឯកឧត្តម ពេជ្រ ឈឿន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
៥៦-វរសេនីយ៍ទោ	ជិន	សម្បត្តិ(នារី)	អត្តលេខ ០២៥២៤២	ជំនួយការ ឯកឧត្តម នាយក នាយកដ្ឋានប្រេងឥន្ធនៈ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
៥៧-វរសេនីយ៍ទោ	នង	នេង	អត្តលេខ ០២៥១៦៩	នាយរងការិយាល័យបច្ចេកទេស នាយកដ្ឋានវិស្វកម្ម
៥៨-វរសេនីយ៍ទោ	រោង	អក្ខរា	អត្តលេខ ១១៥៤០២	ជំនួយការ ឯកឧត្តម សេង ចំរើន សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ
៥៩-វរសេនីយ៍ទោ	ជឹម	ម៉ែន	អត្តលេខ ០២៣៩៥០	នាយរងការិយាល័យសណ្តាប់ធ្នាប់ មហាវិទ្យាល័យការពារជាតិ សាកលវិទ្យាល័យការពារជាតិ
៦០-វរសេនីយ៍ទោ	ជិន	ប័ន្តធីន្ទ	អត្តលេខ ០៤៨៤៣៥	នាយរងការិយាល័យផែនការ ហ្វឹកហ្វឺន មហាវិទ្យាល័យអប់រំចិត្តសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រយោធា សាកលវិទ្យាល័យការពារជាតិ
៦១-វរសេនីយ៍ទោ	ឯម	សុខចំរើន	អត្តលេខ ០៣៩៦០៩	ជំនួយការ ឯកឧត្តម នាយក នាយកដ្ឋានអភិវឌ្ឍន៍
៦២-វរសេនីយ៍ទោ	តែ	មុន្នីរតនា	អត្តលេខ ១៣០៥៥៣	នាយរងការិយាល័យកសិកម្ម នាយកដ្ឋានអភិវឌ្ឍន៍
៦៣-វរសេនីយ៍ទោ	ឃុន	សារិន	អត្តលេខ ០១៤២៦៥	នាយរងការិយាល័យធានា នាយកដ្ឋានប្រេងឥន្ធនៈ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
៦៤-វរសេនីយ៍ទោ	ស៊ីម	សាឡើង	អត្តលេខ ០៣១៦០៩	នាយរងលេខាធិការដ្ឋាន នាយកដ្ឋានប្រេងឥន្ធនៈ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
៦៥-វរសេនីយ៍ទោ	ភ័	នារិន្ទ	អត្តលេខ ១៦៨៤៥១	នាយការិយាល័យបច្ចេកសាស្ត្រ និង បំភ័ន្តអគ្គរៈ នាយកដ្ឋានផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺន មជ្ឈមណ្ឌលជាតិគ្រប់គ្រងឯកឃ្លាំងរក្សា សន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម
៦៦-វរសេនីយ៍ទោ	ឃុន	ចាន់ណា	អត្តលេខ ០០៨៤៥៨	នាយរងការិយាល័យកងទ័ពជើងទឹក នាយកដ្ឋានអធិការកិច្ច
៦៧-វរសេនីយ៍ទោ	ជា	តារា	អត្តលេខ ២១៤០៦១	នាយរងការិយាល័យស្ថាន.ថ្កល់ នាយកដ្ឋានវិស្វកម្ម
៦៨-វរសេនីយ៍ទោ	ស្រ្ខឹម	ថៃល	អត្តលេខ ០៤៣៤៧៥	នាយរងការិយាល័យផែនការ នាយកដ្ឋានវិស្វកម្ម



- ៦៩-វរសេនីយ៍ទោ **ហុក វិចិត្រា** អគ្គលេខ ០៧៤១៦៥ នាយករិយាល័យស្ថាន ថ្នល់ នាយកដ្ឋានវិស្វកម្ម
- ៧០-វរសេនីយ៍ទោ **យីម ទូច** អគ្គលេខ ១៩៨៧២៧ មេបញ្ជាការរង កងវិស្វកម្មលេខ១៧៩ នាយកដ្ឋានវិស្វកម្ម
- ៧១-វរសេនីយ៍ទោ **អេង ចន្ទា** អគ្គលេខ ០៦៥៥៨៨ នាយករិយាល័យភស្តុភារ នាយកដ្ឋានរដ្ឋបាលភស្តុភារនិងបច្ចេកទេស អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រនិងវិទ្យុសកម្ម
- ៧២-វរសេនីយ៍ទោ **រតន សំរឿន** អគ្គលេខ ១៣៩៩៣១ នាយករិយាល័យភាសាបរទេស និងព័ត៌មានរបរិស នាយកដ្ឋានសហប្រតិបត្តិការ និងរក្សាសន្តិភាព មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម
- ៧៣-វរសេនីយ៍ទោ **ខ៊ុំ រតនា** អគ្គលេខ ០៥៨៣៩៦ នាយករិយាល័យហ្វឹកហ្វឺន នាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម

មាត្រា២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ព្រហស្បតិ៍ ១៣ ខែ មេសា ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៣៩ នៃក្រ.បក ៧៧

**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ តែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ **គង់ ប័ន្ទសារា** អគ្គលេខ ៨៣៨៨៨ ជាអនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសម័យខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី



- អន្លេងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៤០ រកត/០៩១៣/៩០៣ តត



អនុក្រឹត្យ
ស្តីពី
ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ស ម្រេ ម

មាត្រា ១ : តម្កើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូនលោកវរសេនីយ៍ទៅ **តេច ចំនួនរដ្ឋា** អគ្គលេខ ៦៦៥១៣ នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តតាមអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១៣ ខែ មេសា ឆ្នាំរកា នព្វស័ក ព.ស ២៥៦១

រាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៤១ អនក្រ.បក



អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីចំនួន ២រូប ជាទីប្រឹក្សាក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដូចមានរាយនាមខាងក្រោម ៖

- ១- លោក ទិត្យ ណាន ជាទីប្រឹក្សាក្រសួង មានឋានៈស្មើអគ្គនាយករង
- ២- លោក ជា រ៉េង ជាទីប្រឹក្សាក្រសួង មានឋានៈស្មើអគ្គនាយករង

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ពុធ ១៣ ខែ កុម្ភៈ ឆ្នាំកោ ព.ស.២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងក្រសួង
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៤២ អនក្រ.តត



**អនុក្រឹត្យ
ស្តីពី**

ការផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ ផ្ទេរ និងតែងតាំងមុខតំណែងនាយកនគរបាលជាតិ ឧត្តមសេនីយ៍ ចំនួន ០២ រូប នៃអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម ដូចមានរាយនាមខាងក្រោម ៖

- ១-លោកឧត្តមសេនីយ៍ឯក **សួន សុភាព** អគ្គលេខ ៧៨១៧៨ ពីប្រធាននាយកដ្ឋានរដ្ឋបាល សរុបទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអគ្គនាយករងអគ្គលេខ ០៥៥៥១ អនុប្រធាននាយកដ្ឋាន ទៅជាប្រធាននាយកដ្ឋានរដ្ឋបាល សរុប ។
- ២-លោកឧត្តមសេនីយ៍ទោ **ហ៊ុន ធី** អគ្គលេខ ០៥៥៥១ អនុប្រធាននាយកដ្ឋាន ទៅជាប្រធាននាយកដ្ឋានរដ្ឋបាល សរុប ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសម័យវិធានដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ១៥ ខែ កញ្ញា ឆ្នាំ ២០១៨

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៤៣ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១** ៖ តម្កើងឋានន្តរស័ក្តិ **ចរសេនីយ៍ឯក** ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖
- ១- វរសេនីយ៍ទោ **សាត សាណូ** អគ្គលេខ ០៧៣៥២
 - ២- វរសេនីយ៍ទោ **ជា សំអោក** អគ្គលេខ ៣១៦៦៨
 - ៣- វរសេនីយ៍ទោ **ទួន សុខចេច** អគ្គលេខ ៦១៨៦៥
 - ៤- វរសេនីយ៍ទោ **ស៊ី សុជាតិ** អគ្គលេខ ៦៤០៧៤
 - ៥- វរសេនីយ៍ទោ **អ៊ឹម ជារ៉ា** អគ្គលេខ ៦៦៥៣៨
 - ៦- វរសេនីយ៍ទោ **អ៊ុំ រស្មី** អគ្គលេខ ៧៣៦៩៧ ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២៥ ខែ កញ្ញា ឆ្នាំ ២០១៨
 រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អន្លេងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៤៤ អនក្រ.តត

**អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាត៌ណ្ណ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សង្ខេប


មាត្រា ១. បំពាក់ មេដាយមុនីសារាត៌ណ្ណ ថ្នាក់ អិបឌិន ជូនលោកវរសេនីយ៍ទោ វិន ម៉ៅ នាយលេខាធិការដ្ឋាន នៃនាយកដ្ឋាន វិស្វកម្ម ក្រសួងការពារជាតិ អត្តលេខ ០២៥១៤៦ ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ រយៈពេលជាង១០ឆ្នាំ កន្លងមក ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងការពារជាតិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសមាជិកខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាម ភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដុចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៤៥ អនក្រ. ៧៧

អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សង្ខេប

មាត្រា ១.- បំពាក់ មេដាយការងារ តាមលំដាប់ថ្នាក់ ជូននាយទាហាន នាយទាហានរង ពលទាហាន និងកម្លាំងសហការ ចំនួន ១៤៧រូប ដែលមានស្នូលក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ រយៈពេលជាង១០ឆ្នាំ កន្លងមក ហើយពេលថ្មីៗនេះបានសហការ សាងសង់នូវសំណង់ស្ពានកោះមិត្ត ដែលមានប្រវែង ៧៧៩ ម៉ែត្រ ស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទទួលបាន លទ្ធផលល្អប្រសើរ ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយមាសការងារ


១- វរសេនីយ៍ទោ ជា វិសាល អត្តលេខ ០៣៧៦៥១	នាយហិរញ្ញវត្ថុកង.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
២- វរសេនីយ៍ទោ ចុន វិស្សុត អត្តលេខ ០១២០៨៤	នាយរងការិ.ទ្រព្យរដ្ឋ ន.វិស្វកម្ម ក្រសួងការពារជាតិ
៣- វរសេនីយ៍ទោត្រី ជា គឹមហួរ អត្តលេខ ២០៦៣៥៩	នាយផ្នែកការិ.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
៤ -វរសេនីយ៍ទោត្រី ជា វ្រី អត្តលេខ ២០៦១៤៩	នាយផ្នែកការិ.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
៥ -វរសេនីយ៍ទោត្រី សូ ភាស់ អត្តលេខ ១៩៨៧៦៧	នាយផ្នែកពិសោធន៍ ន.វិស្វកម្ម ក្រសួងការពារជាតិ
៦-អនុសេនីយ៍ឯក ស៊ឹម កៅ អត្តលេខ ១៩៨៨១៣	នាយអនុសេនាតូចទី៣ កង១៨០ ន.វិស្វកម្ម ក្រសួងការពារជាតិ
៧-អនុសេនីយ៍ឯក យុត ចន្ទា អត្តលេខ ១៩៨៨១៥	ជំនួយការបុគ្គលិក ន.វិស្វកម្ម ក្រសួងការពារជាតិ
៨ -អនុសេនីយ៍ឯក ភាព តុលា អត្តលេខ ២៣៩៨៥៤	នាយផ្នែកគ្រឿងស្រាវការិ.ប/ទន.វិស្វកម្ម ក្រសួងការពារជាតិ
៩-អនុសេនីយ៍ទោ ម៉ៅ សុង អត្តលេខ ១៦៤៦៦៨	នាយរងអវសនាតូចទី៣កង១៨០ ន.វិស្វកម្ម ក្រសួងការពារជាតិ
១០-អនុសេនីយ៍ទោ ស៊ឹម សុខហេង អត្តលេខ១៦៤៧០៧	ជំនួយការបុគ្គលិកន.វិស្វកម្ម ក្រសួងការពារជាតិ
១១-អនុសេនីយ៍ត្រី ជា គង់ម៉ែង អត្តលេខ ១៦៥៦៤៧	ជំនួយការបុគ្គលិកន.វិស្វកម្ម ក្រសួងការពារជាតិ

១២ -លោកស្រីអនុសេនីយ៍ត្រី អ៊ុច ស្រីនាថ	អគ្គលេខ ២៣៩៨៦៥	ជំនួយការហិរវ កង១៧៩ ន.វិស្វកម្ម ក្រសួងការពារជាតិ
១៣ -នាយចំណង់ ងឹម សុគន្ធា	អគ្គលេខ ១៩២៩៥៦	មន្ត្រីជំនាញកង១៨១.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
១៤- នាយចំណង់ ម៉ៅ ផាត	អគ្គលេខ ១៩២៩៥៥	មន្ត្រីជំនាញកង១៨១.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
១៥-ព្រឹទ្ធបាលឯក ឌិត ឌីន	អគ្គលេខ ២៤៩០០១	មន្ត្រីជំនាញកង១៨១.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
១៦-ព្រឹទ្ធបាលឯក ស្រេង វ៉ាន់	អគ្គលេខ ១៩២៩៩៣	មន្ត្រីជំនាញកង១៨១.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
១៧-ព្រឹទ្ធបាលឯក ម៉ា ផាន់ណា	អគ្គលេខ ១៩២៩៦៥	មន្ត្រីជំនាញកង១៨១.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
១៨ -ព្រឹទ្ធបាលឯក អ៊ឹង វណ្ណៈ	អគ្គលេខ ១៩២៩៨១	មន្ត្រីជំនាញកង១៨១.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
១៩ -ព្រឹទ្ធបាលទោ អៀក ការក្ស	អគ្គលេខ ២៣៩៨៦០	មន្ត្រីជំនាញកង១៨១.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
២០-ព្រឹទ្ធបាលទោ ប៉ូច ចាន់ឌី	អគ្គលេខ ២៣៩៨៨៤	មន្ត្រីជំនាញកង១៨១.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
២១-ព្រឹទ្ធបាលទោ បូ តូម៉ា	អគ្គលេខ ២៣៩៨៨៣	មន្ត្រីជំនាញកង១៨១.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
២២-ព្រឹទ្ធបាលទោ ថៃ សុចេត	អគ្គលេខ ២៣៩៨៦១	មន្ត្រីជំនាញកង១៨១.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
២៣- ព្រឹទ្ធបាលទោ ឡុង វ៉ាត់	អគ្គលេខ ២៣៩៨៨៥	មន្ត្រីជំនាញកង១៨១.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
២៤-ពលបាលឯក ស៊ីម សូត្រ	អគ្គលេខ ១៩៣០៩២	មន្ត្រីជំនាញកង១៨១.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
២៥-ពលបាលឯក ង៉ែត ទឹម	អគ្គលេខ ១៩៣១០១	មន្ត្រីជំនាញកង១៨១.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
២៦-លោកស្រីពលបាលឯក ជា សុគុណ្ណា	អគ្គលេខ ១៩៣០៩៨	មន្ត្រីជំនាញកង១៨១.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
២៧-ពលបាលឯក ខឿក សុភ័ក្រ	អគ្គលេខ ១៩៣០៧១	មន្ត្រីជំនាញកង១៨១.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
២៨-ពលបាលឯក មីម សំ	អគ្គលេខ ១៩៣០៩៦	មន្ត្រីជំនាញកង១៨១.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
២៩-នាយឯក ហួត លាងហរ	អគ្គលេខ ២៤៩០០១	ជំនួយការការិ.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
៣០-នាយឯក ហិាប តាំងគីម	អគ្គលេខ ២៤៩០០២	ជំនួយការការិ.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
៣១-លោក តឹប ផន	បុគ្គលិកជំនាញបណ្តែត (កម្លាំងសហការ)	

ខ -មេដាយប្រាក់ ការងារ

១-អសេនីយ៍ត្រី ញឹម សុខហេង	អគ្គលេខ ២០៦៣៥៥	ជំនួយការការិ.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
២- អសេនីយ៍ត្រី ព្រាប ពិសិដ្ឋ	អគ្គលេខ ០៥៨៨៩៤	ជំនួយការការិ.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
៣ -អសេនីយ៍ត្រី ណុល សុកមង្គល	អគ្គលេខ ២៣០៤៨៥	ជំនួយការការិ.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
៤-អសេនីយ៍ត្រី ចន តុលា	អគ្គលេខ ២៣០២០៩	ជំនួយការការិ.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
៥-អនុសេនីយ៍ឯក ចន ផល្លី	អគ្គលេខ ២៣០៣៣១	ជំនួយការការិ.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
៦-អនុសេនីយ៍ឯក លី ឆេតូ	អគ្គលេខ ១៦៤៦០៤	ជំនួយការការិ.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
៧-អនុសេនីយ៍ទោ ខេង មុនីរង្សី	អគ្គលេខ ២១៦៤៥៧	ជំនួយការផ្នែកផ្លូវថ្នល់កង១៨១ន.វិស្វកម្ម ក្រសួងការពារជាតិ
៨-អនុសេនីយ៍ទោ ខេង មុនីនាថ	អគ្គលេខ ១៦៤៦៨៣	ជំនួយការផ្នែកផ្លូវថ្នល់កង១៨១ន.វិស្វកម្ម ក្រសួងការពារជាតិ
៩-អនុសេនីយ៍ទោ ឈុនវឌ្ឍនៈ	អគ្គលេខ ២៣៦៨៨៥	ជំនួយការការិ.សុរិយោដី ន.វិស្វកម្ម ក្រសួងការពារជាតិ
១០- អនុសេនីយ៍ទោ សៀ ចាន់ណារុដ	អគ្គលេខ ២២៩៩៩១	ជំនួយការការិ.ស្ថានថ្នល់ ន.វិស្វកម្ម ក្រសួងការពារជាតិ
១១- អនុសេនីយ៍ទោ សេង ដាក់	អគ្គលេខ ១៦៤៥៦៥	ជំនួយការផ្នែកផ្លូវថ្នល់កង១៨១ន.វិស្វកម្ម ក្រសួងការពារជាតិ
១២ -អនុសេនីយ៍ត្រី សង គឹមហុង	អគ្គលេខ ១៦៤៧១០	ជំនួយការផ្នែកផ្លូវថ្នល់កង១៨១ន.វិស្វកម្ម ក្រសួងការពារជាតិ
១៣-លោកស្រីនាយចំណង់ ខេង មុនីសុខសុវណ្ណ	អគ្គលេខ ២៣៨៣១៥	មន្ត្រីរដ្ឋបាលកង១៨១ ន.វិស្វកម្ម ក្រសួងការពារជាតិ
១៤ -ព្រឹទ្ធបាលឯក សង គឹមហ៊ុន	អគ្គលេខ ១៩២៩៦៧	មន្ត្រីជំនាញកង១៨១ ន.វិស្វកម្ម ក្រសួងការពារជាតិ
១៥ -ព្រឹទ្ធបាលឯក ចាន់ សាកល	អគ្គលេខ ១៩៣០១៤	មន្ត្រីជំនាញកង១៨១ ន.វិស្វកម្ម ក្រសួងការពារជាតិ
១៦-ព្រឹទ្ធបាលឯក ហិា យ៉ន	អគ្គលេខ ១៩៣០០១	មន្ត្រីជំនាញកង១៨១ ន.វិស្វកម្ម ក្រសួងការពារជាតិ

១៧-ព្រឹទ្ធបាលឯក ភឿង យ៉ន	អគ្គលេខ ១៩៣០០១	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
១៨-ព្រឹទ្ធបាលឯក អេង ឯក	អគ្គលេខ ១៩២៩៨៤	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
១៩-ព្រឹទ្ធបាលឯក ហៀក ហិល	អគ្គលេខ ១៩២៩៩៩	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
២០-ព្រឹទ្ធបាលឯក ស្នង ទាំ	អគ្គលេខ ១៩២៩៨៥	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
២១-ព្រឹទ្ធបាលឯក ខៀវ សុភា	អគ្គលេខ ១៩២៩៧៨	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
២២-ព្រឹទ្ធបាលឯក អ៊ុន វុធី	អគ្គលេខ ១៩២៩៩២	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
២៣-ព្រឹទ្ធបាលឯក ទូត សារ៉ាន	អគ្គលេខ ១៩៣០១១	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
២៤-ព្រឹទ្ធបាលទោ ង៉ែត ពេញ	អគ្គលេខ ១៩៣០៥៦	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
២៥-ព្រឹទ្ធបាលទោ តេង រដ្ឋា	អគ្គលេខ ១៩៣០៥០	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
២៦-ព្រឹទ្ធបាលទោ ទ្រៀង សាម៉េន	អគ្គលេខ២៣៩៨៥០	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
២៧-ព្រឹទ្ធបាលទោ ទិត វ៉ាង	អគ្គលេខ ២៣៩៨៧២	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
២៨-ព្រឹទ្ធបាលទោ ទោ ឡុងរ៉ាន់	អគ្គលេខ ១៩៣០៥១	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
២៩-ព្រឹទ្ធបាលទោ ថៃ សុផា	អគ្គលេខ១៩៣០៤៨	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
៣០-ព្រឹទ្ធបាលទោ ទួន វី	អគ្គលេខ ១៩៣០៣២	បើកបរជូនថ្នាក់ដឹកនាំ	ន.វិស្វកម្ម ក្រសួងការពារជាតិ
៣១-ព្រឹទ្ធបាលទោ ឈួន ធា	អគ្គលេខ ២៣៩៨៦៧	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
៣២-ព្រឹទ្ធបាលទោ បូ ជីវ៉ា	អគ្គលេខ ២៣៩៨៨២	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
៣៣-ព្រឹទ្ធបាលទោ រស់ សេងលី	អគ្គលេខ ១៩៣០១៥	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
៣៤-ព្រឹទ្ធបាលទោ ណាប ផល្លែន	អគ្គលេខ ១៩៣០២៧	មន្ត្រីជំនាញកង១៨០	ន.វិស្វកម្ម ក្រសួងការពារជាតិ
៣៥-លោកស្រីព្រឹទ្ធបាលទោ ភាព ស្រីលីន	អគ្គលេខ១៩៣០៥៧	មន្ត្រីជំនាញកង១៨០	ន.វិស្វកម្ម ក្រសួងការពារជាតិ
៣៦-ព្រឹទ្ធបាលទោ ភាព សុម៉ាលី	អគ្គលេខ១៩៣០៥៨	មន្ត្រីជំនាញកង១៨០	ន.វិស្វកម្ម ក្រសួងការពារជាតិ
៣៧-ព្រឹទ្ធបាលទោ ឈួន លីម៉ា	អគ្គលេខ ១៩៣១០៥	មន្ត្រីជំនាញកង១៨០	ន.វិស្វកម្ម ក្រសួងការពារជាតិ
៣៨-ពលបាលឯក ប៊ិន ម៉ាញ	អគ្គលេខ ១៩៣០៣៣	បើកបរជូនថ្នាក់ដឹកនាំ	ន.វិស្វកម្ម ក្រសួងការពារជាតិ
៣៩-ពលបាលឯក វិន ចាន់តារ៉ា	អគ្គលេខ ១៩៣០៦០	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
៤០-ពលបាលឯក កុច ពិសិដ្ឋ	អគ្គលេខ ១៩៨៧៥៨	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
៤១-ពលបាលឯក ក្រឹម សុលី	អគ្គលេខ ១៩៣០៨៦	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
៤២-ពលបាលឯក ក្រឹម រដ្ឋា	អគ្គលេខ ១៩៣០៨៤	មន្ត្រីជំនាញកង១៨០	ន.វិស្វកម្ម ក្រសួងការពារជាតិ
៤៣-ពលបាលឯក លាង ថ័ន្ទមករា	អគ្គលេខ ១៩៣០៦៦	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
៤៤-ពលបាលឯក ង៉ែត ពេជ្រ	អគ្គលេខ ១៩៣០៧៤	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
៤៥-ពលបាលឯក យ៉ា វល័ក្ខ	អគ្គលេខ ១៩៣១០០	មន្ត្រីជំនាញកង១៨១	ន.វិស្វកម្ម ក្រសួងការពារជាតិ
៤៦-លោក នាយឯក កោះ រង្សី	អគ្គលេខ ២៤៩០០៣	ជំនួយការការវិ.ស្ថានថ្នល់	ន.វិស្វកម្ម ក្រសួងការពារជាតិ
៤៧-លោក អ៊ុត សុង		បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)	
៤៨-លោក ខៀវ សុជាតិ		បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)	
៤៩-លោក ឆាយ សុវណ្ណ		បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)	
៥០-លោក នៅ ឈើយ		បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)	
៥១-លោក ក្រឹម សារី		បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)	
៥២-លោក ម៉ា សុខហ៊ុយ		បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)	
៥៣-លោក ភាន់ សុខអឿន		បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)	
៥៤-លោក ផៃ កន		បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)	



៥៥-លោក	ឈុំ សំអឿន	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
៥៦-លោក	កុយ វ៉ាដី	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
៥៧-លោក	ជន់ សិលា	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
៥៨-លោក	អ៊ុត សុង	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
៥៩-លោក	ឡាយ ឈុនហាំង	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
៦០-លោក	ណុប ប៊ុនធី	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
៦១-លោក	ជួ ពិឡុយ	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)

គ-មេដាយសិរិទ្ធិ ការងារ

១-អនុសេនីយ៍ទោ ចេង វាសនា	ជំនួយការការិ.គ្រប់គ្រងទ្រព្យរដ្ឋ ន.វិស្វកម្ម ក្រសួងការពារជាតិ
២-ពលបាលឯក កុន ចន្ទ្រា	អគ្គលេខ ១៩៣០៩៥ មន្ត្រីជំនាញកង១៨១ន.វិស្វកម្ម ក្រសួងការពារជាតិ
៣-នាយឯក សូត្រ សៀន	អគ្គលេខ ២៤៩០០៨ មន្ត្រីជំនាញកង១៨១ន.វិស្វកម្ម ក្រសួងការពារជាតិ
៤-នាយឯក ស្រស់ ម៉ាន	អគ្គលេខ ២៤៩០៨២ មន្ត្រីជំនាញកង១៨១ ន.វិស្វកម្ម ក្រសួងការពារជាតិ
៥-នាយឯក យ៉ុន មុនី	អគ្គលេខ ២៤៩០៩០ មន្ត្រីជំនាញកង១៨១ ន.វិស្វកម្ម ក្រសួងការពារជាតិ
៦-នាយឯក សុផា លីស្រីន	អគ្គលេខ ២៤៩០០៧ មន្ត្រីជំនាញកង១៨១ ន.វិស្វកម្ម ក្រសួងការពារជាតិ
៧-នាយឯក លីម សុហៀង	អគ្គលេខ ២៤៩០៩៧ មន្ត្រីជំនាញកង១៨១ ន.វិស្វកម្ម ក្រសួងការពារជាតិ
៨-នាយឯក ថន ធា	អគ្គលេខ ២៤៩០៩៨ មន្ត្រីជំនាញកង១៨១ ន.វិស្វកម្ម ក្រសួងការពារជាតិ
៩-នាយឯក សុខ សុផល	អគ្គលេខ ២៤៩០៩៩ មន្ត្រីជំនាញកង១៨១ ន.វិស្វកម្ម ក្រសួងការពារជាតិ
១០-នាយឯក ស៊ីម ភារិទ្ធ	អគ្គលេខ ២៤៩១១០ មន្ត្រីជំនាញកង១៨១ ន.វិស្វកម្ម ក្រសួងការពារជាតិ
១១-នាយឯក ជាម នរិន្ទបុត្រ	អគ្គលេខ ២៤៩០០១ មន្ត្រីជំនាញកង១៨១ ន.វិស្វកម្ម ក្រសួងការពារជាតិ
១២-លោក ព្រំ ស៊ុនហៀង	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
១៣-លោក ច្រើក ចេម	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
១៤-លោក គ្រិន លីហួរ	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
១៥-លោក យិត មាស	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
១៦-លោក ជុំ សុយ៉ន្ត	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
១៧-លោក ញាយ សុវណ្ណ	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
១៨-លោក តាក់ វ៉ារី	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
១៩-លោក តាង គៀន	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
២០-លោក ទៀន សុភ័ក្រ	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
២១-លោក ប៉ុស សុផា	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
២២-លោក ប៊ិច សុឃឿន	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
២៣-លោក ពៅ ស៊ីថៃ	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
២៤-លោក កន ម៉ៅ	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
២៥-លោក មឿន សុផាន់	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
២៦-លោក យាន ចាវ	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
២៧-លោក យីម បូរិទ្ធ	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
២៨-លោក យឿន ចិត្ត	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
២៩-លោក យ៉ន សុឌីហ្វង	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)
៣០-លោក លីម ប៊ុនធឿន	បុគ្គលិកជំនាញបណ្តុះ (កម្លាំងសហការ)

៣១-លោក	សេង ចាន់	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៣២-លោក	សាំង វិម	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៣៣-លោក	សាំង អូនតូច	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៣៤-លោក	ស៊ីម ឡុង	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៣៥-លោក	ហួន ឡៃ	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៣៦-លោក	ហេង សុខហួន	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៣៧-លោក	ហេង សុខហ៊ឹម	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៣៨-លោក	ហែម សារ៉ាត់	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៣៩-លោក	ឡាន់ រស់	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៤០-លោក	ឡាន់ រី	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៤១-លោក	អាន រឿន	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៤២-លោក	សាំង រម្យ	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៤៣-លោក	អេង ថារី	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៤៤-លោក	អ៊ុំ ហុកលាង	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៤៥-លោក	អ៊ុំ សៅលី	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៤៦-លោក	អឹម គឹមផាត	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៤៧-លោក	គុជ ផល្លា	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៤៨-លោក	អៀម សីហា	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៤៩-លោក	ណាន ដូង	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៥០-លោក	អុល រាជ	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៥១-លោក	ចាន់ សានដាស៊ិន	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៥២-លោក	តែ ពេជ្រសាន្ត	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៥៣-លោក	រី សុបញ្ញា	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៥៤-លោក	ស្តឹង សាម៉ាក់	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)
៥៥-លោក	ហោ សិទ្ធិ	បុគ្គលិកជំនាញបណ្តុះបណ្តាល (កម្លាំងសហការ)

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងការពារជាតិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាម ភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ព.ស. ២៥៦១ ✓
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៤៦ អនក្រ.បក

អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

មាត្រា ១.-

ត្រូវបានបំពាក់ **មេដាយស្ថាបនាជាតិ** តាមលំដាប់ថ្នាក់ ប្រភេទ និងផ្តល់ជូនសប្បុរសជននៅក្នុង និងក្រៅប្រទេស ចំនួន ២៦រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាង ព្រះវិហារ កុដិ ឧបដ្ឋានសាលា បណ្ណីងព្រះ បង្គន់អនាម័យ និងអណ្តូងទឹក នៅ**វត្តសុវណ្ណជោតនារាម** (ហៅវត្តស្នាយភ្លើង) ស្ថិតនៅក្នុងឃុំព្រៃព្នៅ និង**វត្តអម្ពរីន** ស្ថិតនៅក្នុងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ដែលមានរាយព្រះនាម និងនាមដូចខាងក្រោម :

ក. មេដាយស្ថាបនាជាតិចំនួន ១៥ គ្រឿង ប្រភេទ និងផ្តល់ជូន :

១-ព្រះតេជគុណ ជាំ សារិន្ទ	ព្រះចៅអធិការវត្តអម្ពរីន (ហៅវត្តសំបូរ)	បច្ច័យចំនួន ១២.០០០ ដុល្លារ
២-លោក ធីម ត្រីន	អាចារ្យវត្តស្នាយភ្លើង	ថវិកាចំនួន ១៣.០០០ ដុល្លារ
៣-លោក សឿន សឺ	គណៈកម្មការវត្តស្នាយភ្លើង	ថវិកាចំនួន ១៣.០០០ ដុល្លារ
៤-លោក ឌុច យាន	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១២.៤០០ ដុល្លារ
៥-លោក នែម ឈុន	គណៈកម្មការវត្តស្នាយភ្លើង	ថវិកាចំនួន ១២.០០០ ដុល្លារ
៦-លោក ម៉េវ សម្បត្តិ	អាចារ្យវត្តស្នាយភ្លើង	ថវិកាចំនួន ១១.០០០ ដុល្លារ

៧-លោកស្រី	ស៊ីម ពុទ្ធា	សប្បុរសជននៅខេត្តកំពង់ចាម	ថវិកាចំនួន ១១.០០០ ដុល្លារ
៨-លោក	គារ៉ា សេឡីង	សប្បុរសជននៅខេត្តកំពង់ចាម	ថវិកាចំនួន ១១.០០០ ដុល្លារ
៩-ឧបាសិកា	គុយ ឥរិយ	សប្បុរសជនខ្មែររស់នៅប្រទេសបារាំង	ថវិកាចំនួន ១១.០០០ ដុល្លារ
១០-ឧបាសិកា	ឥរិយ សុខឡា	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១១.០០០ ដុល្លារ
១១-លោក	យ៉ឹម សំណាង	សប្បុរសជនខ្មែររស់នៅប្រទេសអូស្ត្រាលី	ថវិកាចំនួន ១០.៥០០ ដុល្លារ
១២-ឧបាសិកា	ឈន សម្បត្តិ	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.៥០០ ដុល្លារ
១៣-លោកធម្មចារ្យ	សុខ ហាយ	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.៥០០ ដុល្លារ
១៤-លោកស្រី	គី គីមនី	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១០.៥០០ ដុល្លារ
១៥-លោក	ហេង ថន	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១០.០០០ ដុល្លារ
ខ- មេធាវីប្រាក់ស្តារបន្តជាតិចំនួន ១១ គ្រឿង ផ្តល់ជូន :			
១-ឧបាសិកា	យ៉ឹម ឈឿន	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ៥.៥០០ ដុល្លារ
២-ឧបាសិកា	យ៉ឹម យ៉ុង	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ៥.៥០០ ដុល្លារ
៣-ឧបាសិកា	អ៊ុក ម៉េន	សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក	ថវិកាចំនួន ៥.៤០០ ដុល្លារ
៤-ឧបាសិកា	គុច យាង	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ៥.៤០០ ដុល្លារ
៥-ឧបាសិកា	សែម ខេង	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ៨.០០០ ដុល្លារ
៦-ឧបាសិកា	ម៉ក់ សំបូរ	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ៨.០០០ ដុល្លារ
៧-ឧបាសិកា	នែម ម៉េន	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ៧.៥០០ ដុល្លារ
៨-លោក	ហៀក ស៊ុន	សប្បុរសជននៅខេត្តកំពង់ចាម	ថវិកាចំនួន ៧.៥០០ ដុល្លារ
៩-លោក	មាស សុខុម	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ៧.៥០០ ដុល្លារ
១០-ឧបាសិកា	យ៉ាង ស៊ីម	អាចារ្យវត្តសំបូរ	ថវិកាចំនួន ៧.៥០០ ដុល្លារ
១១-ឧបាសិកា	អេឡីង ស៊ីម	គណៈកម្មការវត្តសំបូរ	ថវិកាចំនួន ៦.០០០ ដុល្លារ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ...១៤៧៧...ង្សក្រ. ៧៧



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយសមូលិសារាត៌ន្ត

.....

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **គ្រឿងឥស្សរិយយសមូលិសារាត៌ន្ត** តាមលំដាប់ថ្នាក់ ប្រភេទ និងផ្តល់ជូនសប្បុរសជនចំនួន ០៣រូប ដែលបានបរិច្ចាគបានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងព្រះវិហារ ក្នុង ឧបដ្ឋានសាលា បណ្ណាល័យព្រះ បង្គន់អនាមិយ និងអណ្តូងទឹក នៅវត្ត **សុវណ្ណជោតនារាម** (ហៅវត្តស្នាយក្តើង) ស្ថិតនៅក្នុងឃុំព្រៃព្នៅ និង **វត្តអម្ពុរ** ស្ថិតនៅក្នុងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ដែលមានរាយព្រះនាម និងនាមដូចខាងក្រោម :

- ក- **មេដាយមូលិសារាត៌ន្តថ្នាក់សេនាបតីនៃ ០១ គ្រឿង ប្រភេទ**
ព្រះតេជគុណ **ស៊ីម វិសាល** ព្រះចៅអធិការវត្តស្នាយក្តើង បច្ចុប្បន្នចំនួន ៣៥.៥០០ ដុល្លារ
- ខ- **មេដាយមូលិសារាត៌ន្តថ្នាក់អស្សរិយយសមូលិសារាត៌ន្ត ០២ គ្រឿង ផ្តល់ជូន :**
 - ១-ឧកញ៉ា **ហេង ជិន** សប្បុរសជននៅរាជធានីភ្នំពេញ ថវិកាចំនួន ២៧.៥០០ ដុល្លារ
 - ២-ឧបាសិកា **ហុង ចិន** សប្បុរសជនខ្មែររស់នៅប្រទេសបារាំង ថវិកាចំនួន ២៦.០០០ ដុល្លារ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើ ភ្នំពេញ ថ្ងៃ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដ្ឋានម៉ាត្រា ២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៤៤ អនក្រ.តត



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយសមុនិសារាត៌ន្ត

.....

រាជរដ្ឋាភិបាល

- បានបើករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **គ្រឿងឥស្សរិយយសមុនិសារាត៌ន្ត** តាមលំដាប់ថ្នាក់ ប្រគេន និងផ្តល់ជូនសប្បុរសជនចំនួន ០៤រូប ដែលបានបញ្ជាក់ឈ្មោះផ្តល់ខ្លួនចូលរួមចំណែកជួយកសាង ព្រះវិហារ រូបង ក្លោងទ្វារ និងចាក់សាបក្នុងបរិវេណវត្តនៅ **វត្តខ្សុំជើង** ស្ថិតនៅក្នុងឃុំកំពង់ពែល ស្រុកពារាំង ខេត្តព្រៃវែង ដែលមានរាយព្រះនាម និងនាមដូចខាងក្រោម :

- ក- **មេឃាយមុនិសារាត៌ន្តថ្នាក់អធិបតីចំនួន ០១ គ្រឿង ប្រគេន**
ព្រះតេជគុណ **ជួន សាម៉េន** ព្រះចៅអធិការវត្តខ្សុំជើង បច្ចុប្បន្នចំនួន ៧២.៥០០ ដុល្លារ
- ខ- **មេឃាយមុនិសារាត៌ន្តថ្នាក់អស្សមុនីចំនួន ០៣ គ្រឿង ផ្តល់ជូន :**
 - ១-លោក **ប្រឹម ឆុន** សប្បុរសជននៅខេត្តព្រៃវែង ថវិកាចំនួន ៣៥.៥០០ ដុល្លារ
 - ២-លោក **សុខ សាម៉េន** សប្បុរសជននៅខេត្តព្រៃវែង ថវិកាចំនួន ៣៥.៤០០ ដុល្លារ
 - ៣-លោក **ស៊ី លីង** សប្បុរសជននៅខេត្តព្រៃវែង ថវិកាចំនួន ៣៥.៤០០ ដុល្លារ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅ ភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចម្នាត្រា២
 - វាំងកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៤៤ អនក្រ. តត



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងអនុវិធានស្តីពីការប្រើប្រាស់ នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយស្ថាបនាជាតិ** ផ្តល់ជូនសប្បុរសជនចំនួន ០៧រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយកសាង ព្រះវិហារ រូបង ក្លោងទ្វារ និងចាក់សាបក្នុងបរិវេណវត្ត នៅ **វត្តខ្សុំជើង** ស្ថិតនៅក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដែលមានរាយនាមដូចខាងក្រោម :

១-លោក	ធីត្រៃ	វង់	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១១.៩០០ ដុល្លារ
២-លោក	សុន	ចន	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១១.៤៥០ ដុល្លារ
៣-លោក	ស៊ី	ស៊ី	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១១.៤៥០ ដុល្លារ
៤-លោក	ស៊ី	យន	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១១.៤៥០ ដុល្លារ
៥-លោក	សុន	ហូ	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១១.៤០០ ដុល្លារ
៦-លោក	ឌុក	សុន	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១១.៤០០ ដុល្លារ
៧-លោក	មាស	ថាច	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១១.៤០០ ដុល្លារ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅ ភ្នំពេញ ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចម្នាតាម
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៤០ អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងទីប្រឹក្សាពាណិជ្ជកម្ម

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៨៥ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីការទូតជាន់ខ្ពស់
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

សម្រេច

មាត្រា ១.- ត្រូវបានតែងតាំង លោកស្រី **ភីម សាឡើង** ជាទីប្រឹក្សាពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ជំនួស លោក **ឆាន់ មណ្ឌល** ត្រូវបានបញ្ចប់អាណត្តិ។

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ឯង្ស័យ ១៣ ខែ មេសា ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៤១ អនក្រ.បក-តត



អនុក្រឹត្យ

ស្តីពី

ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** ផ្ទេរភារកិច្ចលោក **អ៊ុំ ទី** ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលស្រុកបាទី ឱ្យ ទៅបម្រើការងារនៅសាលាខេត្តតាកែវ។
- មាត្រា ២ :** តែងតាំងលោក **គុន ឈឹម** ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាល ស្រុកបាទី ខេត្តតាកែវ។

មាត្រា ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ និងមាត្រា២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អំណាចទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៥៣ អនក្រ-តត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាសហមេត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបញ្ជាសហមេត្រី ថ្នាក់ អនុប្រធាន ចំនួន ០៥ គ្រឿង ជូនក្រុមគ្រូពេទ្យឯកទេសមន្ទីរពេទ្យ រាង ចឹង (សៀង ហៃ) ចំនួន ០៥ រូប ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការ ជាមួយកងយោធពលខេមរភូមិន្ទ កន្លងមក ដូចមានរាយនាមខាងក្រោម៖

១-វរសេនីយ៍ឯក	យ៉ាង	ហូមសាន	Yao Hou Shan	វេជ្ជបណ្ឌិតឯកទេសវះកាត់ទូទៅ
២-វរសេនីយ៍ទោ	ស៊ី	វីនយុន	Xu Wenyun	វេជ្ជបណ្ឌិតឯកទេសបង្កសណ្តាំ
៣-វរសេនីយ៍ទោ	ហូម	យ៉ាង	Hou Yang	វេជ្ជបណ្ឌិតឯកទេសវះកាត់អ្វីងខ្នង
៤-វរសេនីយ៍ទោ	ហួង	ស្រីម	Fang Xiao	វេជ្ជបណ្ឌិតឯកទេសវះកាត់តម្រងនោម
៥-វរសេនីយ៍ត្រី	ស៊ី	ចាន់	Xu Tao	វេជ្ជបណ្ឌិតឯកទេសវះកាត់ខួរក្បាល

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ព.ស. ២៥៦១

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨



សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៥៤...សន.ក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបណ្ឌិតជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១.-បំពាក់ **វេជ្ជបណ្ឌិតជាតិ** តាមលំដាប់ថ្នាក់ ជូនសប្បុរសជន ចំនួន ០៣រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយដល់ការហ្វឹកហ្វឺនដំនាញ MUSAT (មូសាត) ជំនាន់ទី៣ ដល់មូលដ្ឋានសមុទ្រ និងបញ្ហាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបណ្ឌិតជាតិ

- ១-លោក **ឯម ស៊ិន** សប្បុរសជន ថវិកាចំនួន ២៩,៣១០ ដុល្លារ
- ខ-វេជ្ជបណ្ឌិតជាតិ
 - ១-លោក **សី ជុនឃុន** LEE DONGGYUN សប្បុរសជនកូរ៉េ ថវិកា ៥.២៥០ ដុល្លារ
 - ២-លោក **គីម សាន់ជុន** KIM SANGJUN សប្បុរសជនកូរ៉េ ថវិកា ៥.២៥០ ដុល្លារ

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចនាយករដ្ឋមន្ត្រី **សែន ហ៊ុន សែន**

Handwritten mark or signature



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៥៥ អនក្រ. ០៧

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១.-បំពាក់ **វេជ្ជបញ្ជា** ជូនកងឯកភាព ចំនួន ០១ និងនាយទាហាន នាយទាហានរង ពលទាហាន ចំនួន ១៨៤ រូប នៃកងវិស្វកម្មលេខ៣៦៩ ដែលមានស្នូលដៃល្អ ក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ កន្លងមក ដូចមានរាយនាមខាងក្រោម៖

- **ចំពោះកងឯកភាព**

- កងវិស្វកម្មលេខ៣៦៩

- **ចំពោះបុគ្គល**

១-ឧត្តមសេនីយ៍ត្រី	ឡេង	ចន្ទឡា	អត្តលេខ០១៩៣៥០	មេបញ្ជាការ កងវិស្វកម្មលេខ៣៦៩
២-ឧត្តមសេនីយ៍ត្រី	កែវ	សារុន	អត្តលេខ០០៩៤៩៧	នាយទាហានគាំទ្រថ្នាក់ជាតិ
៣-វរសេនីយ៍ឯក	ឌី	សារ៉ាង	អត្តលេខ០១៧៥៣៣	មេបញ្ជាការរង កងវិស្វកម្មលេខ៣៦៩
៤-វរសេនីយ៍ឯក	ហេង	វ៉ាម៉ូ	អត្តលេខ១៦៨៤៥៥	នាយទាហានគាំទ្រថ្នាក់ជាតិ
៥-វរសេនីយ៍ឯក	ដល	ស៊ីមុត	អត្តលេខ០៦៨៧០៣	ប្រធានក្រុមបោសសម្អាតមីន
៦-វរសេនីយ៍ឯក	ទុត	ហុន	អត្តលេខ០២៧១៣៤	មេបញ្ជាការរងកងអនុសេនាតូចបោសសម្អាតមីន
៧-វរសេនីយ៍ឯក	ថែន	សុភី	អត្តលេខ០៤៨៥៦៨	បុគ្គលិកបើកបរអេឡាទ័រលើកកុងទីន័រ
៨-វរសេនីយ៍ឯក	សំរិទ្ធ	ចន្ទា	អត្តលេខ០២២២២០	មេបញ្ជាការកងអនុសេនាតូចរថពាសដែកការពារ និងពន្លត់អគ្គិភ័យ

៩-អរសេនីយ៍ឯក	អ៊ុន ឈន	អត្តលេខ០១៩៩៨៤	នាយករង មន្ទីរពេទ្យកម្រិត១
១០-អរសេនីយ៍ឯក	ញ៉ុង សោភា	អត្តលេខ០៤៣២៨៩	បុគ្គលិកពេទ្យ
១១-អរសេនីយ៍ទោ	អេង សុភី	អត្តលេខ១៦៨៤៤៨	នាយទាហានគាំទ្រថ្នាក់ជាតិ
១២-អរសេនីយ៍ទោ	ឡាំ ទេព	អត្តលេខ០៤០១១៤	មេបញ្ជាការរង កងវិស្វកម្មលេខ៣៦៩
១៣-អរសេនីយ៍ទោ	ឡេត សារឿន	អត្តលេខ១៦៨៤០៦	មេបញ្ជាការកងអនុសេនាតូចស្ថាបនាសំណង់ផ្នែក និងបញ្ជូរ
១៤-អរសេនីយ៍ទោ	ចាន់ សំណាង	អត្តលេខ០៤៩២៤៦	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
១៥-អរសេនីយ៍ទោ	ស៊ុន វិធី	អត្តលេខ០៤៧២៣០	បុគ្គលិកបោសសម្អាតមីន
១៦-អរសេនីយ៍ទោ	សៀង វិរៈ	អត្តលេខ១១៥៧០០	ប្រធានផ្នែកគ្រឿងចក្របោសសម្អាតមីន
១៧-អរសេនីយ៍ទោ	ហ៊ុន ប៊ុនថន	អត្តលេខ០១៧៩០៤	បុគ្គលិកបញ្ជាគ្រឿងចក្របោសសម្អាតមីន
១៨-អរសេនីយ៍ទោ	ឡាច ចាន់លីដា	អត្តលេខ២១៤៦៨០	ប្រធានក្រុមកម្ទេចគ្រឿងផ្ទុះ និងបន្សាបឧបករណ៍ គ្រឿងផ្ទុះកែច្នៃ
១៩-អរសេនីយ៍ទោ	ឡាង សុខជា	អត្តលេខ០៧៩៣៧៣	បុគ្គលិកកម្ទេចគ្រឿងផ្ទុះ/ឧបករណ៍គ្រឿងផ្ទុះកែច្នៃ
២០-អរសេនីយ៍ទោ	នុត ដារ៉ា	អត្តលេខ២២១១០៧	ប្រធានផ្នែកដឹកជញ្ជូន
២១-អរសេនីយ៍ទោ	ឈុន សាមិត	អត្តលេខ០៣៩៤៣៤	បុគ្គលិកបើកបរសាហ្ស៊ែរ
២២-អរសេនីយ៍ទោ	អ៊ុន សុជាតា	អត្តលេខ២៣០១១២	មេបញ្ជាការរង កងអនុសេនាតូចរថពាសដែក ការពារ និងពន្លត់អគ្គិភ័យ
២៣-អរសេនីយ៍ទោ	សម បុនិតគី	អត្តលេខ១១៣៤៣៤	ប្រធានក្រុមរថពាសដែក
២៤-អរសេនីយ៍ទោ	ប៊ុន គង់ទៅ	អត្តលេខ០៥៨២៣៨	បុគ្គលិកបើកបររថពាសដែក
២៥-អរសេនីយ៍ទោ	ម៉េក ចាន់វិរៈបុត្រ	អត្តលេខ០៤៨៩៩៨	ប្រធានក្រុមរថពាសដែក
២៦-អរសេនីយ៍ទោ	សរ ប៊ុនធឿន	អត្តលេខ០១៩៧៥៦	នាយកមន្ទីរពេទ្យកម្រិត១
២៧-អរសេនីយ៍ទោ	គាច មិថុនា	អត្តលេខ០៥៨២៨៨	ជាងសំណង់
២៨-អរសេនីយ៍ត្រី	គោត រ៉ែយ៉ា	អត្តលេខ០៧៣ ៥៧០	នាយប្រតិបត្តិការ
២៩-អរសេនីយ៍ត្រី	រ៉ែត តុលា	អត្តលេខ១៤១៥១០	នាយទាហានសម្របសម្រួល
៣០-អរសេនីយ៍ត្រី	ជា សំឡើង	អត្តលេខ១៣៧៧៦២	ប្រធានការដ្ឋានបោសសម្អាតមីន
៣១-អរសេនីយ៍ត្រី	ស្រី ប៊ុនឡាន	អត្តលេខ០២២០៨០	អនុប្រធានការដ្ឋានបោសសម្អាតមីន
៣២-អរសេនីយ៍ត្រី	ធាន គួន	អត្តលេខ០៣៩៩១១	អនុប្រធានការដ្ឋានបោសសម្អាតមីន
៣៣-អរសេនីយ៍ត្រី	វិ សុខាវិទ្ធ	អត្តលេខ០៤១៣៤៣	ប្រធានក្រុមបោសសម្អាតមីន
៣៤-អរសេនីយ៍ត្រី	គង់ ធីតិសិដ្ឋ	អត្តលេខ២១៦៣៥១	ជំនួយការបច្ចេកទេស
៣៥-អរសេនីយ៍ត្រី	អ៊ុន សុជាតិ	អត្តលេខ០៥៦៥៣៤	បុគ្គលិកបើកបររថយន្តយោធា
៣៦-អរសេនីយ៍ត្រី	ឌី វិធី	អត្តលេខ០៤០៧៩៦	បុគ្គលិកបើកបរអេឡាវ៉ាទ័រ
៣៧-អរសេនីយ៍ត្រី	ស៊ុន វិរៈ	អត្តលេខ០៩២១៦៣	បុគ្គលិកបើកបររថយន្តពន្លត់អគ្គិភ័យ
៣៨-អរសេនីយ៍ត្រី	ហ្វាយ ជានីន	អត្តលេខ០៤៨០៥១	បុគ្គលិកបើកបររថយន្តសង្គ្រោះ

៣៩-អនុសេនីយ៍ក្រី	ប៉ៅ ស្ទី	អគ្គលេខ២៣៨៤២៦	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះ
៤០-អនុសេនីយ៍ឯក	ប៊ិន ស្រីរដ្ឋ	អគ្គលេខ២០១០២៧	ជំនួយការវិទ្យុទាក់ទង
៤១-អនុសេនីយ៍ឯក	ស ប៊ុនលេង	អគ្គលេខ២០០៨៣៣	ជាងឈើ
៤២-អនុសេនីយ៍ឯក	ហេង ធីន	អគ្គលេខ២០០៨៧២	បុគ្គលិកបើកបររថយន្តដូរហ្វឺរ
៤៣-អនុសេនីយ៍ឯក	តាន ឆន្ទា	អគ្គលេខ២០០៨២១	មេបញ្ជាការកងអនុសេនាតូចបោសសម្អាតមិន
៤៤-អនុសេនីយ៍ឯក	យុត បូរី	អគ្គលេខ០៦៧២១៨	បុគ្គលិកបោសសម្អាតមិន
៤៥-អនុសេនីយ៍ឯក	ច័ន្ទ ចំរីត	អគ្គលេខ០៦៤២៦០	បុគ្គលិកបោសសម្អាតមិន
៤៦-អនុសេនីយ៍ឯក	ចោម សុគន្ធាន	អគ្គលេខ០៥៨៥៦១	ប្រធានការដ្ឋានបោសសម្អាតមិន
៤៧-អនុសេនីយ៍ឯក	គង់ ចាន់ប៊ុន	អគ្គលេខ២០៨៦៤៥	បុគ្គលិកបោសសម្អាតមិន
៤៨-អនុសេនីយ៍ឯក	កែវ សារឿន	អគ្គលេខ១៥៦៦៦៤	ជាងជួសជុល
៤៩-អនុសេនីយ៍ឯក	សុត បន	អគ្គលេខ១៧៩៥៦១	អនុប្រធានក្រុមមេចុះគ្រឿងផ្ទុះ និងបណ្តាប ឧបករណ៍គ្រឿងផ្ទុះកែច្នៃ
៥០-អនុសេនីយ៍ឯក	ហួល គន្ធី	អគ្គលេខ០៥៦៤៧៨	បុគ្គលិកបើកបររថយន្តយោធា
៥១-អនុសេនីយ៍ឯក	ស្នួន ចំណាន	អគ្គលេខ០៧៧៨២៤	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
៥២-អនុសេនីយ៍ឯក	ផាយ អេន	អគ្គលេខ០៧០២៤៦	បុគ្គលិកបើកបររថយន្តស្នូច
៥៣-អនុសេនីយ៍ឯក	សុខ យឿប	អគ្គលេខ០៦៨៧២០	បុគ្គលិកបើកបររថយន្តដូរហ្វឺរ
៥៤-អនុសេនីយ៍ឯក	សយ សុភ័ក្ត្រ	អគ្គលេខ០៧០៦៥៤	បុគ្គលិកបើកបររថយន្តទ្រុឌ
៥៥-អនុសេនីយ៍ឯក	ចំនួន សម្បត្តិ	អគ្គលេខ១៦១៨១១	បុគ្គលិកពេទ្យ
៥៦-អនុសេនីយ៍ឯក	ធីត គុណា	អគ្គលេខ០៨៦៦៧៨	បុគ្គលិកពេទ្យ
៥៧-អនុសេនីយ៍ទោ	ធីត សៅ	អគ្គលេខ១៦៣២៧២	ជាងសំណង់
៥៨-អនុសេនីយ៍ទោ	ថា វិរៈ	អគ្គលេខ០៧៣៥៩៥	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះ
៥៩-អនុសេនីយ៍ទោ	សោម សំឡូត	អគ្គលេខ០៨៩៩៦៦	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះ
៦០-អនុសេនីយ៍ទោ	យន់ នន	អគ្គលេខ០៧២៤១២	បុគ្គលិកបោសសម្អាតមិន
៦១-អនុសេនីយ៍ទោ	ត្រីត គីមសាន	អគ្គលេខ២៣០០៧៣	បុគ្គលិកបោសសម្អាតមិន
៦២-អនុសេនីយ៍ទោ	រៀង ម៉េង	អគ្គលេខ០៦៧២៨២	អនុប្រធានក្រុមបោសសម្អាតមិន
៦៣-អនុសេនីយ៍ទោ	ស៊ីម សុភ័ក្ត្រ	អគ្គលេខ១៤២២០៣	បុគ្គលិកបោសសម្អាតមិន
៦៤-អនុសេនីយ៍ទោ	គង់ សំណន	អគ្គលេខ១៦៣៤៥០	បុគ្គលិកបោសសម្អាតមិន
៦៥-អនុសេនីយ៍ទោ	គុប កាំង	អគ្គលេខ០៦៤៧៩២	បុគ្គលិកចម្រោះទឹកស្អាត
៦៦-អនុសេនីយ៍ទោ	លី ឌីម៉ា	អគ្គលេខ១៦៣២១២	បុគ្គលិកបើកបររថយន្តយោធា
៦៧-អនុសេនីយ៍ទោ	ឌូ សារ៉ុត	អគ្គលេខ១៦០០៥១	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
៦៨-អនុសេនីយ៍ទោ	ថៃ រ៉េន	អគ្គលេខ០៦៨៨១១	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
៦៩-អនុសេនីយ៍ទោ	មាស លីណា	អគ្គលេខ២១៦៣៦២	បុគ្គលិកបោសសម្អាតមិន
៧០-អនុសេនីយ៍ទោ	ផុន សុខុយ	អគ្គលេខ១០៣៨៥១	ជាងឈើ

៧១-អនុសេនីយ៍ត្រី	ជា ណារ៉េត	អត្តលេខ១៦៣៧៣៣	នាយទាហានគាំទ្រថ្នាក់ជាតិ
៧២-អនុសេនីយ៍ត្រី	គង់ សុនិតា	អត្តលេខ១៩០៧០៩	ជំនួយការរដ្ឋបាល
៧៣-អនុសេនីយ៍ត្រី	ចុន ចុន្តា	អត្តលេខ២០០៨១៣	ជាងផ្សារដែក
៧៤-អនុសេនីយ៍ត្រី	ហ៊ុយ ពុធវិ	អត្តលេខ២១៦៣៤៥	បុគ្គលិកបើកបររថយន្តបែន
៧៥-អនុសេនីយ៍ត្រី	ឡុង រតនា	អត្តលេខ១១២៣០៣	បុគ្គលិកបោសសម្អាតម៉ឺន
៧៦-អនុសេនីយ៍ត្រី	ឡឹក សំអុន	អត្តលេខ២០០៩៨៧	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
៧៧-អនុសេនីយ៍ត្រី	ប៊ែន ស៊ុនិត	អត្តលេខ២៣៦៤២៤	បុគ្គលិកបោសសម្អាតម៉ឺន
៧៨-អនុសេនីយ៍ត្រី	តូច តារា	អត្តលេខ១៨៩១០០	បុគ្គលិកបោសសម្អាតម៉ឺន
៧៩-អនុសេនីយ៍ត្រី	គុំ គុនា	អត្តលេខ២២៦០៧៥	បុគ្គលិកកម្ទេចគ្រឿងផ្ទុះ/ឧបករណ៍គ្រឿងផ្ទុះកែច្នៃ
៨០-អនុសេនីយ៍ត្រី	យិន និតា	អត្តលេខ១៩២៤៥២	មេបញ្ជាការរងកងអនុសេនាតូចគាំទ្រភស្តុភារ
៨១-អនុសេនីយ៍ត្រី	គឿន កញ្ញា	អត្តលេខ២៣៦៤១៨	ជំនួយការគ្រប់គ្រងឃ្នាំង
៨២-អនុសេនីយ៍ត្រី	ឯក សំអុន	អត្តលេខ២២១៣៧៤	បុគ្គលិកបើកបររថយន្តយោធា
៨៣-អនុសេនីយ៍ត្រី	វ៉ា សុធី	អត្តលេខ២៤៤០២៦	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
៨៤-អនុសេនីយ៍ត្រី	សួន សម្បត្តិ	អត្តលេខ២០០៩៤១	បុគ្គលិកបើកបររថយន្តស៊ីទែនទឹក
៨៥-អនុសេនីយ៍ត្រី	ហ៊ុន ហៃ	អត្តលេខ០៦៨៧៧០	បុគ្គលិកបើកបររថយន្តស៊ីទែនទឹក
៨៦-អនុសេនីយ៍ត្រី	សាត ដានិត	អត្តលេខ២៣៦៤២៩	ប្រធានក្រុមរថពាសដែក
៨៧-អនុសេនីយ៍ត្រី	ឡឿត ឡឿង	អត្តលេខ២១៤៧៥៦	បុគ្គលិកបើកបររថពាសដែក
៨៨-អនុសេនីយ៍ត្រី	ឆែះ ពន្លឺរាយ	អត្តលេខ២៣៩១៤៧	បុគ្គលិកបាញ់កាំភ្លើងយន្ត
៨៩-អនុសេនីយ៍ត្រី	ចៅ កញ្ញា	អត្តលេខ២៣៦៩០១	បុគ្គលិកពេទ្យ
៩០-អនុសេនីយ៍ត្រី	អុន វិធា	អត្តលេខ១៣៣០១៤	បុគ្គលិកពេទ្យ
៩១-អនុសេនីយ៍ត្រី	គឹម មេត្តា	អត្តលេខ០៦៩៦៤៦	បុគ្គលិកពេទ្យ
៩២-អនុសេនីយ៍ត្រី	គង់ ប៊ុនលេឃីន	អត្តលេខ១៣៥២៩១	បុគ្គលិកម៉ាស៊ីនភ្លើង
៩៣-អនុសេនីយ៍ត្រី	ឈិន សុំឡុង	អត្តលេខ០៩០៨៩៧	ជាងតបណ្តាញអគ្គិសនី
៩៤-អនុសេនីយ៍ត្រី	ស៊ីម ស៊ីវិដា	អត្តលេខ២០០៩៤៦	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
៩៥-អនុសេនីយ៍ត្រី	លៀង ភាព	អត្តលេខ១៧៧៨៦៣	អនុប្រធានក្រុមបោសសម្អាតម៉ឺន
៩៦-អនុសេនីយ៍ត្រី	កែន បុត្តា	អត្តលេខ២៤៤០៥៤	នាយទាហានទទួលបន្ទុកម្ហូបអាហារ
៩៧-អនុសេនីយ៍ត្រី	សាន្ត ចាន់ដ្ឋា	អត្តលេខ២៤៤០៥៥	បុគ្គលិកបើកបររថយន្តយោធា
៩៨-នាយចំណាង	ជិន ចំនុចធី	អត្តលេខ១៩៣៦៣៤	ជំនួយការស្រាវជ្រាវ
៩៩-នាយចំណាង	ឈុំ វណ្ណា	អត្តលេខ១៩៣៦៣៦	ប្រធានផ្នែកស្ថាបនាសំណង់
១០០-នាយចំណាង	ប៊ែន សំណាង	អត្តលេខ២៤៤០៦២	ជាងតបណ្តាញទឹក
១០១-នាយចំណាង	ដាន សុណារតន	អត្តលេខ១៣៧៩១៤	ជាងសំណង់
១០២-នាយចំណាង	រស់ ភីកនា	អត្តលេខ២៣៩៤១២	ជាងសំណង់
១០៣-នាយចំណាង	ហេង ប៊ុនចំនុច	អត្តលេខ២៣៩៤០៣	ជាងសំណង់

១០៤-នាយចំណាង	ជា ចន្ទនាគ	អត្តលេខ២៤២៨៣៩	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះ
១០៥-នាយចំណាង	ប៊ុល វ៉ានី	អត្តលេខ១៩២១៥៧	បុគ្គលិកបោសសម្អាតមីន
១០៦-នាយចំណាង	នាង បញ្ញា	អត្តលេខ១៧០២៨៨	បុគ្គលិកបោសសម្អាតមីន
១០៧-នាយចំណាង	ចិន សុខា	អត្តលេខ១៩២១១២	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះ
១០៨-នាយចំណាង	ម៉ែន សេងលី	អត្តលេខ១៩២៤៣៦	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះ
១០៩-នាយចំណាង	ខុន ផល្លីន	អត្តលេខ១៩២០៧៦	បុគ្គលិកបោសសម្អាតមីន
១១០-នាយចំណាង	ចន្ទឃី	អត្តលេខ២០០៧២៨	បុគ្គលិកបោសសម្អាតមីន
១១១-នាយចំណាង	វ៉ា អពន្ទ័រ	អត្តលេខ១៦៤២៥៤	បុគ្គលិកបោសសម្អាតមីន
១១២-នាយចំណាង	យឹម ដាន	អត្តលេខ២៣០០៣២	បុគ្គលិកបោសសម្អាតមីន
១១៣-នាយចំណាង	វ៉ាន់ ចាន់ដេត	អត្តលេខ២៣៩៦៧៨	បុគ្គលិកបោសសម្អាតមីន
១១៤-នាយចំណាង	នាង អឿន	អត្តលេខ១៩៧៧៩២	ចុងអោ
១១៥-នាយចំណាង	ចំរ សឿន	អត្តលេខ១៩៧៣៦០	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១១៦-នាយចំណាង	ម៉ោង វិស្សុត	អត្តលេខ១៤១៤៩២	ជំនួយការរោងជាង
១១៧-នាយចំណាង	សយ វិជ្ជា	អត្តលេខ២២១៤០៤	ជំនួយការរោងជាង
១១៨-នាយចំណាង	ធឿន ហួច	អត្តលេខ១៩១៨៧៧	បុគ្គលិកបាញ់កាំភ្លើងយន្ត
១១៩-នាយចំណាង	ឈឿន គានណា	អត្តលេខ១៩២១១៧	បុគ្គលិកបើកបររថពាសដែក
១២០-នាយចំណាង	យន់ វាសនា	អត្តលេខ០៨៨០១៣	បុគ្គលិកពេទ្យ
១២១-នាយចំណាង	រដ្ឋ គុយសេន	អត្តលេខ២៣៨៧១៣	បុគ្គលិកបោសសម្អាតមីន
១២២-នាយចំណាង	ពេញ រដ្ឋា	អត្តលេខ២២៦៣៦០	ជាងលាប
១២៣-នាយចំណាង	វ៉ាន់ ចាន់ថន	អត្តលេខ២០០៩៧៨	បុគ្គលិកបើកបររថយន្តយោធា
១២៤-ព្រឹទ្ធបាលឯក	វ៉ាន សុដារ៉ា	អត្តលេខ០៧២៨៦១	ជាងផ្សារដែក
១២៥-ព្រឹទ្ធបាលឯក	អ៊ុំ សុភិរៈ	អត្តលេខ២០០៨៦៧	ជាងកំបោរ
១២៦-ព្រឹទ្ធបាលឯក	អ៊េត ណារុន	អត្តលេខ១០៣៤៦៤	បុគ្គលិកបើកបររថយន្តបែន
១២៧-ព្រឹទ្ធបាលឯក	ដាន សុភ័ណ្ណ	អត្តលេខ២៤២០៦០	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះ
១២៨-ព្រឹទ្ធបាលឯក	រឹម ឌួច	អត្តលេខ២២៨៧៦៧	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះ
១២៩-ព្រឹទ្ធបាលឯក	ជុន សុភា	អត្តលេខ២០៣៦៤៥	បុគ្គលិកបោសសម្អាតមីន
១៣០-ព្រឹទ្ធបាលឯក	អ៊ុល ណារ៉ាន់	អត្តលេខ២០០៩៣៥	បុគ្គលិកបញ្ជាគ្រឿងចក្របោសសម្អាតមីន
១៣១-ព្រឹទ្ធបាលឯក	ឆ្លី គឹមអ៊ិន	អត្តលេខ១០២៣៧៨	ជាងជួសជុល
១៣២-ព្រឹទ្ធបាលឯក	ជួន ហ៊ារ៉ូ	អត្តលេខ២៤១៥៦៥	បុគ្គលិកបោសសម្អាតមីន
១៣៣-ព្រឹទ្ធបាលឯក	សន ឈាម	អត្តលេខ២០០៨៦៨	ជំនួយការរោងជាង
១៣៤-ព្រឹទ្ធបាលឯក	ហោ តាំងហាង	អត្តលេខ១៩២៦២៣	ប្រធានក្រុមរថពាសដែក
១៣៥-ព្រឹទ្ធបាលឯក	ម៉ែន ពន្លឺពេជ្រ	អត្តលេខ២៤១៩០៦	បុគ្គលិកបើកបររថពាសដែក
១៣៦-ព្រឹទ្ធបាលឯក	ដាន ចរិយា	អត្តលេខ២២៩៩១៦	បុគ្គលិកពេទ្យ

១៣៧-ព្រឹទ្ធសភា	ហុន ហិល	អគ្គលេខ១០៨៤៣៩	ជាងតបណ្តាញទឹក
១៣៨-ព្រឹទ្ធសភា	កែវ វិសាល	អគ្គលេខ២០០៨៨៤	ជាងតបណ្តាញអគ្គិសនី
១៣៩-ព្រឹទ្ធសភា	ឃ្មោត សេរីភិ	អគ្គលេខ២០០៩៧៥	ជាងសំណង់
១៤០-ព្រឹទ្ធសភា	ដាន់ ចាន់ណា	អគ្គលេខ២០១០១២	បុគ្គលិកបើកបរអ៊ុចស្តាវ៉ាទ័រ
១៤១-ព្រឹទ្ធសភា	លេង គឹមនាង	អគ្គលេខ២២៦៣៣៨	ប្រធានក្រុមបោសសម្អាតមីន
១៤២-ព្រឹទ្ធសភា	ស៊ី ឡេង	អគ្គលេខ២២១ ៣៨៧	អនុប្រធានផ្នែកគ្រឿងចក្របោសសម្អាតមីន
១៤៣-ព្រឹទ្ធសភា	សៀង សាវណ្ណ	អគ្គលេខ២៤៦៥៥៨	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១៤៤-ព្រឹទ្ធសភា	ឈន មិន	អគ្គលេខ២០០៩១៦	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១៤៥-ព្រឹទ្ធសភា	សៀង ឌីណា	អគ្គលេខ២០០៨៨៦	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១៤៦-ព្រឹទ្ធសភា	គោ ភា	អគ្គលេខ២០១០១៣	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១៤៧-ព្រឹទ្ធសភា	កែវ ភារា	អគ្គលេខ២១៧៨៤៣	ប្រធានផ្នែកគ្រឿងចក្រ និងជួសជុល
១៤៨-ព្រឹទ្ធសភា	ឡុង លីដា	អគ្គលេខ២០០៨៩២	បុគ្គលិកបាញ់កាំភ្លើងយន្ត
១៤៩-ព្រឹទ្ធសភា	សុទ្ធ សំណាង	អគ្គលេខ២០០៨៤២	ជំនួយការពន្ធតំអគ្គិភ័យ
១៥០-ព្រឹទ្ធសភា	ណន សៀង	អគ្គលេខ២០០ ៨០៦	បុគ្គលិកបើកបររថយន្តសង្គ្រោះ
១៥១-ពលបាលឯក	កាត់ សុខសិ	អគ្គលេខ២៤៤០២៨	មេបញ្ជាការរងកងអនុសេនាតូចស្ថាបនាសំណង់ ផ្នែក និងបញ្ជូរ
១៥២-ពលបាលឯក	សយ សុភ័ណ្ណ	អគ្គលេខ២២១៨២៧	ជាងកំបោរ
១៥៣-ពលបាលឯក	អ៊ុក ត្រីណាង	អគ្គលេខ២០០៨៧៣	ជាងសំណង់
១៥៤-ពលបាលឯក	ឡុង សាមុត	អគ្គលេខ២០០៩៥២	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះ
១៥៥-ពលបាលឯក	លេង វណ្ណី	អគ្គលេខ១០៣៣៧០	បុគ្គលិកបោសសម្អាតមីន
១៥៦-ពលបាលឯក	ឈុន សុភ័ណ្ណ	អគ្គលេខ១០៤០៦២	បុគ្គលិកបើកបររថយន្តយោធា
១៥៧-ពលបាលឯក	ឈុន សាម៉េង	អគ្គលេខ២២១៤១៣	បុគ្គលិកបើកបររថយន្តសណ្តាង
១៥៨-ពលបាលឯក	ចាន់ ឡុត	អគ្គលេខ២០០៨៦១	បុគ្គលិកបើកបររថយន្តសណ្តាង
១៥៩-ពលបាលឯក	ជាង សុវណ្ណ	អគ្គលេខ២០០៨៧០	បុគ្គលិកបើកបររថយន្តជួសជុលចល័ត
១៦០-ពលបាលទោ	រសី សុភា	អគ្គលេខ២៤៤០៤០	អនុប្រធានផ្នែកស្ថាបនាសំណង់
១៦១-ពលបាលទោ	លី លីមនាណា	អគ្គលេខ២៤៤០៣៤	ជាងលាប
១៦២-ពលបាលទោ	អ៊ុក សុភ័ក្រ	អគ្គលេខ២០០៨៧៥	ជាងសំណង់
១៦៣-ពលបាលទោ	យីម សុន្ទរៈ	អគ្គលេខ១១០៦៨៩	បុគ្គលិកបោសសម្អាតមីន
១៦៤-ពលបាលទោ	ជា ចាន់ធីតា	អគ្គលេខ២៤៤០៣១	មេបញ្ជាការកងអនុសេនាតូចគាំទ្រភស្តុភារ
១៦៥-ពលបាលទោ	មិន រាជិត្យវណ្ណ	អគ្គលេខ២០០៩២២	បុគ្គលិកបើកបររថយន្តយោធា
១៦៦-ពលបាលទោ	ផ្លែ សាវេន	អគ្គលេខ១១០៣២៦	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១៦៧-ពលបាលទោ	រ៉ុង ឡុង	អគ្គលេខ២០០៩០៧	បុគ្គលិកបើកបរនីវ៉ាឡីរ
១៦៨-ពលបាលទោ	ខេត សុភា	អគ្គលេខ២២៦៣៣៤	បុគ្គលិកបើកបរអេឡាវ៉ាទ័រ



១៦៩- ពលបាលទោ	ហេង ច័ន្ទលីក្ខ	អត្តលេខ២០០៨៦៣	ជំនួយការពន្ធដារអគ្គិភ័យ
១៧០- ពលបាលទោ	ក្រុង សោភ័ណ្ណ	អត្តលេខ១៩២៧៨៥	បុគ្គលិកបើកបររថយន្តសង្គ្រោះ
១៧១- ពលបាលទោ	ចង់ ឌីណា	អត្តលេខ២៤៤០៥៩	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១៧២- ពលបាលត្រី	ច័យ វិសាល	អត្តលេខ១០១១៨៥	ជំនួយការវិទ្យុទាក់ទង
១៧៣- ពលបាលត្រី	ស្វាយ សុភា	អត្តលេខ១៩២៧៥៩	ជាងសំណង់
១៧៤- ពលបាលត្រី	រស់ សោភ័ណ្ណ	អត្តលេខ១៩២៧៧៩	ជំនួយការស្រាវជ្រាវ
១៧៥- ពលបាលត្រី	ឡេង សុខណា	អត្តលេខ១៩២៧៤៩	អនុប្រធានក្រុមបោសសម្អាតម៉ឺន
១៧៦- ពលបាលត្រី	សុខ ករណា	អត្តលេខ១៩២៧៦៩	បុគ្គលិកបោសសម្អាតម៉ឺន
១៧៧- ពលបាលត្រី	ឌី សុធារ៉ា	អត្តលេខ១៩២៧៦០	បុគ្គលិកបើកបរ/ប្រតិបត្តិការ
១៧៨- ពលបាលត្រី	មុត ភារី	អត្តលេខ១៩១៩៧០	ចុងភៅ
១៧៩- ពលបាលត្រី	ជា ម៉ុំ	អត្តលេខ១៩១៨៧២	ចុងភៅ
១៨០- ពលបាលត្រី	យ៉ន កញ្ញា	អត្តលេខ១៩២៧៨០	បុគ្គលិកបោកអ៊ុត និងអនាម័យ
១៨១- ពលបាលត្រី	នុត សីហា	អត្តលេខ២៣៩៧៨២	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន
១៨២- ពលបាលត្រី	យន់ សុដានិត	អត្តលេខ១៩២៧៥៤	ជំនួយការពន្ធដារអគ្គិភ័យ
១៨៣- ពលបាលទោ	ម៉ន សេងដេង	អត្តលេខ២៣៥១៥៨	ជំនួយការស្រាវជ្រាវ
១៨៤- ពលបាលទោ	រ៉េត ភារិន	អត្តលេខ២០៥៩៥៩	បុគ្គលិកបាញ់កាំភ្លើងយន្ត

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ១៦ ខែ មេសា ឆ្នាំ ២០១៨ ឆ្នាំរកា ឆ្នាំសក ព.ស ២៥៦១
 ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ ៤ ២០១៨ ឆ្នាំ ២០១៨
 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៥៦.....សនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយសហមេត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១.- បំពាក់ មេដាយសហមេត្រី តាមលំដាប់ថ្នាក់ចំនួន ២២ គ្រឿង ជូនកងឯកភាព ចំនួន ០២ និងជំនាញការបរទេស ចំនួន ២០ រូប ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការ ជាមួយកងយោធពលខេមរភូមិន្ទ ដូចមានរាយនាមខាងក្រោម៖

ក. មេដាយសហមេត្រី ថ្នាក់ សេនា

-ចំពោះកងឯកភាព

- ១-ស្នងការការបរទេស ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
- ២-ការិយាល័យអាស៊ាន និងពហុភាគី ស្នងការការបរទេស ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

-ចំពោះបុគ្គល

១-ឧត្តមសេនីយ៍ទោ	ឫ ថៀនថ័ង Vu Chien Thang	ប្រធានស្នងការការបរទេស ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
២-ឧត្តមសេនីយ៍ត្រី	ឡេ វ៉ាន់កូច Le Van Cau	អនុប្រធានស្នងការការបរទេសក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៣-ឧត្តមសេនីយ៍ត្រី	ឡៀង ដាយហ្វុយ Nguyen Dai Hoi	អនុប្រធានស្នងការការបរទេសក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

៤-វរសេនីយ៍ឯក	ខៀន ក្វាងវិញ Nguyen Quang Vinh	អនុប្រធានស្នងការការបរទេស ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៥-វរសេនីយ៍ឯក	ម៉ាក ហ៊ីនគីហ្វី Mark Hinchcliffe	អនុព័ន្ធយោធាអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា
ខ. មេដាយសហមេត្រី ថ្នាក់ អស្សុធិ		
១-វរសេនីយ៍ឯក	ឡេ យ៉ិកគឿង Le Duc Cuong	នាយការិយាល័យផែនការសរុប ស្នងការការបរទេស ក្រសួងការពារ ប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
២-វរសេនីយ៍ឯក	ដាង វ៉ាន់យូ Dang Van Du	នាយការិយាល័យភស្តុភារ ស្នងការការបរទេសក្រសួងការពារ ប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៣-វរសេនីយ៍ឯក	ខៀន ក្វាងចុង Nguyen Quang Trung	នាយរងការិយាល័យផែនការសរុប ស្នងការការបរទេសក្រសួងការពារ ប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៤-វរសេនីយ៍ឯក	ឡេ ហុងសុង Le Hong Son	ប្រធានមន្ទីរនយោបាយ ស្នងការការបរទេសក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៥-វរសេនីយ៍ឯក	ខៀន ដុងដាន Nguyen Dong Phan	ប្រធានតំណាងស្នងការការបរទេស ប្រចាំភាគខាងត្បូង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៦-វរសេនីយ៍ឯក	ខៀន ក្វាងខៀន Nguyen Quang Nguyen	ប្រធានមន្ទីរថយន្តស្នងការការបរទេសក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៧-វរសេនីយ៍ឯកបម្រុង	ហូ ថាញប៊ីញ Ho Thanh Binh	អនុប្រធានតំណាងស្នងការការ បរទេសប្រចាំភាគខាងត្បូង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៨-វរសេនីយ៍ឯកបម្រុង	ខៀន ដាងថាង Nguyen Dang Thang	ប្រធានមន្ទីរហិរញ្ញវត្ថុ ស្នងការ ការបរទេស ប្រចាំភាគខាងត្បូង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៩-វរសេនីយ៍ឯកបម្រុង	ប៊ុយ វ៉ាន់វ៉ុង Bui Van Vung	នាយទាហានការិយាល័យអាស៊ាន និងពហុភាគី ស្នងការការបរទេស ប្រចាំភាគខាងត្បូង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ទទួលបន្ទុកសិក្ខាកាមកម្ពុជា)
១០-វរសេនីយ៍ទោ	ខៀន ស៊ុនស្បឿង Nguyen Xuan Luong	ប្រធានក្រុមថយន្តស្នងការការ បរទេសក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
១១-វរសេនីយ៍ទោ	ឡេ ថេវ័តថាញ Le Viet Thanh	នាយទាហានការិយាល័យអាស៊ាន និងពហុភាគី ស្នងការការបរទេស ប្រចាំភាគខាងត្បូង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ទទួលបន្ទុកសិក្ខាកាមកម្ពុជា)
១២-វរសេនីយ៍ត្រី	ប៊ុយ វ៉ាន់ម៉ាញ Bui Van Manh	នាយការិយាល័យអាស៊ាន និងពហុភាគី ស្នងការការបរទេស ប្រចាំ ភាគខាងត្បូង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

១២-អរសេនីយ៍ត្រី	ប៊ុយ ចាន់ម៉ាញ Bui Van Manh	នាយការិយាល័យអាស៊ាន និងពហុភាគី ស្នងការការបរទេស ប្រចាំភាគខាងត្បូង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
១៣-អរសេនីយ៍ត្រី	ឡេ ចាន់ហ្វុង Le Van Phung	នាយទាហានការិយាល័យអាស៊ាន និងពហុភាគី ស្នងការការបរទេស ប្រចាំភាគខាងត្បូង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ទទួលបន្ទុក CLV, CLMV)
១៤-អរសេនីយ៍ត្រី	ឡេង អ៊ីហ្វុយ Nguyen Thi Huyen	បុគ្គលិករដ្ឋបាលស្នងការការបរទេសក្រសួង ការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
១៥-អរសេនីយ៍ត្រី	ឡេង ចាន់ថាវ Nguyen Van Thang	នាយទាហានតំណាងស្នងការការបរទេសប្រចាំភាគខាងត្បូង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃទី ១១ ខែ ១១ ឆ្នាំ ២០១៨ ភ្នំពេញ ព.ស. ២៥៦១ ✓



ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ១១ ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៤៧ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងទីប្រឹក្សាក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

មាត្រា ១ ៖ តែងតាំងមុខតំណែងទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអគ្គនាយករង ដូចមានរាយនាមខាងក្រោម ៖

- ១- លោក **ឃឹម ឃៅ**
- ២- លោក **ឆឹម ច័ន្ទសុពល**
- ៣- លោកស្រី **អ៊ុក សុខុម**

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៨



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...១៤៤... អនក្រ.បក. គ.ក

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងមុខងារសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សង្ខេប

មាត្រា ១ .- តែងតាំងមន្ត្រីរាជការចំនួន ០២ រូប ជាអគ្គាធិការរង និងអធិការ នៃអគ្គាធិការដ្ឋាន នៅក្រសួងមុខងារសាធារណៈដូចមានរាយនាមខាងក្រោម ៖

- ១- លោក **គង់ មុនីសុខិនៈ** ជាអគ្គាធិការរង
- ២- លោកស្រី **ជូន ប័ន្ទុឡារិនី** ជាអធិការ នៃអគ្គាធិការដ្ឋាន ជំនួសលោក គង់ មុនីសុខិនៈ ដែលត្រូវទទួលភារកិច្ចថ្មី។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ ពាយ័ករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ព្រហស្បតិ៍ ១៤ ខែ មិថុនា ឆ្នាំ រកា ៨៧៧៧ ព.ស ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី

សង្ខេបអគ្គនាយកសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៥៩...អនក្រ ៩៩

អនុក្រឹត្យ

ស្តីពីការជូនមេធាវីស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ


សម្រេច

មាត្រា ១ ៖ បំពាក់ **មេធាវីស្ថាបនាជាតិ ថ្នាក់ មាស** ជូនសប្បុរសជនដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងរួមចំណែកអភិវឌ្ឍស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឱ្យមានការរីកចម្រើន មានដូចខាងក្រោម:

១-លោកវេសេនីយ៍ទោ	ជា ប៉េងស្រីន់	អត្តលេខ ៦៦៥៦៨
២-លោកវេសេនីយ៍ទោ	សួស សេដ្ឋា	អត្តលេខ ០៣១១៨
៣-លោកវេសេនីយ៍ត្រី	ប៉ាង ឡុច	អត្តលេខ ១៨៧៥៤
៤-លោកអនុសេនីយ៍ឯក	សោម សុជាតិ	អត្តលេខ ៦៧៥២៣
៥-លោកអនុសេនីយ៍ឯក	ហាក់ ចំនាច	អត្តលេខ ៧០៩១២
៦-លោកអនុសេនីយ៍ឯក	ចៀវ ចន្ទី	អត្តលេខ ៧០៩១១
៧-លោកអនុសេនីយ៍ឯក	ឈួន គឹមហេង	អត្តលេខ ៧០៦១៩
៨-លោកស្រីអនុសេនីយ៍ទោ	ព្រំ សុគន្ធាវិទ្ធិ	អត្តលេខ ៧០៩០២
៩-លោក	ឈួន ចាន់សុខា	សប្បុរសជន
១០-លោក	ទិត្យ ប៉ុនណា	សប្បុរសជន
១១-លោក	ស៊ាង ធាវិទូ	សប្បុរសជន
១២-លោក	ថុង តែផេង	សប្បុរសជន
១៣-លោក	ចេង ផានិត	សប្បុរសជន
១៤-លោក	ស្រេង សភា	សប្បុរសជន
១៥-លោក	ស្វាយ សំអាត	សប្បុរសជន
១៦-លោក	ឈួន ផេង	សប្បុរសជន
១៧-លោក	ឃួន គឹមលី	សប្បុរសជន

១៨-លោក	យឹម គឹមលី	សប្បុរសជន
១៩-លោក	យឹម វណ្ណហុង	សប្បុរសជន
២០-លោក	ចាន់ ជាតិ	សប្បុរសជន ។

មាត្រា ២៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសមិទ្ធិនៃក្រុមប្រឹក្សាភិបាលអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងរយ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ១៤ ខែ មេសា ឆ្នាំ ២០១៨
 រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ១ និងមាត្រា ២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៦០... អនក្រ. គត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជប័ណ្ណសុខាភិបាល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ បំពាក់ **វេជ្ជប័ណ្ណសុខាភិបាល** ថ្នាក់ **សេនា** ជូនសប្បុរសជនដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងរួមចំណែកអភិវឌ្ឍស្រុកកាសក្រឡ ខេត្តបាត់ដំបង ឱ្យមានការរីកចម្រើន មានដូចខាងក្រោម:

១-លោកអនុសេនីយ៍ឯក	ជា កុសល្យ	អគ្គលេខ ៦៩៦៦៦
២-លោកអនុសេនីយ៍ឯក	វ៉ៃ ឡាឌី	អគ្គលេខ ៦៩៥៥១
៣-លោកអនុសេនីយ៍ឯក	ឌី ចុល	អគ្គលេខ ២១៩៩៣
៤-លោកអនុសេនីយ៍ឯក	ទេព សៀម	អគ្គលេខ ២២០០០
៥-លោកអនុសេនីយ៍ទោ	លីន ហាក់លីណា	អគ្គលេខ ៧៥៧៥៣
៦-លោកអនុសេនីយ៍ទោ	សៀ ប៉ូលីន	អគ្គលេខ ៦៩៦១០
៧-លោកអនុសេនីយ៍ត្រី	តាក់ សារ៉ាន់	អគ្គលេខ ៦៥៩២៤
៨-លោកអនុសេនីយ៍ត្រី	សុខា ស៊ីថា	អគ្គលេខ ៧៦៤៣០ ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៦១...សនក្រ. ័ត័

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ បំពាក់ **វេជ្ជបញ្ជា** ថ្នាក់ **មាន** ជូនសប្បុរសជនដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងរួមចំណែកអភិវឌ្ឍស្រុកកាសក្រឡ ខេត្តបាត់ដំបង ឱ្យមានការរីកចម្រើន មានដូចខាងក្រោម:

១-លោកវេសេនីយ៍ត្រី	ហេង ប៊ុនស្រុន	អគ្គលេខ ៣៤៤៤៤
២-លោកវេសេនីយ៍ត្រី	ជា ចន្ទី	អគ្គលេខ ០៩៣៤៤
៣-លោកវេសេនីយ៍ត្រី	ងួន ស៊ីតារា	អគ្គលេខ ៩៣២២៤៨
៤-លោកអនុសេនីយ៍ឯក	ចន្រ្ទា វណ្ណៈ	អគ្គលេខ ៦៦៨១៥
៥-លោកអនុសេនីយ៍ឯក	ស៊ាង ឡាន	អគ្គលេខ ៦៥៥៧៦
៦-លោកអនុសេនីយ៍ឯក	ម៉ម សម្បត្តិ	អគ្គលេខ ៦៨៨៥៥
៧-លោកអនុសេនីយ៍ឯក	លី តែឈាន	អគ្គលេខ ៤៦៩៦៣
៨-លោកអនុសេនីយ៍ទោ	ស៊ាង សុខឡា	អគ្គលេខ ៥៩២៥៥
៩-លោកអនុសេនីយ៍ទោ	សេស សុន្ទរ៉ា	អគ្គលេខ ៦១០៧២
១០-លោកអនុសេនីយ៍ទោ	គង់ ជា	អគ្គលេខ ៦៤៧៧១
១១-លោកអនុសេនីយ៍ទោ	ចិន ចិត្រា	អគ្គលេខ ៧១៥៥១
១២-លោកអនុសេនីយ៍ត្រី	ប្រឹក វិទ្ធិយា	អគ្គលេខ ៦៧៩២៥
១៣-លោកអនុសេនីយ៍ត្រី	សែម វីរៈ	អគ្គលេខ ៧១៦៣៨
១៤-លោកអនុសេនីយ៍ត្រី	ឈួន បិន	អគ្គលេខ ៧២៧៨០
១៥-លោកអនុសេនីយ៍ត្រី	លាង ហេង	អគ្គលេខ ៦៩៣១៦

- ១៦-លោកអនុសេនីយ៍ទោ ឃឹម វិធារៈ អគ្គលេខ ៧១៥៦៤
- ១៧-លោកអនុសេនីយ៍ត្រី នួន មធុរ៉ា អគ្គលេខ ៧៤៦៦៨
- ១៨-លោកព្រឹទ្ធបាលឯក ឡា ភារុណ អគ្គលេខ ៧១៦៣៣ ។

មាត្រា ២៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសមាជិកនៃគណៈរដ្ឋមន្ត្រីទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃពុធ ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨ ព.ស២៥៦១
 រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ គ.ស២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៦៥ អនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជប័ណ្ណសុវត្ថិភាព

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ បំពាក់ **វេជ្ជប័ណ្ណសុវត្ថិភាព** ជូនសម្បុរសជនដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងរួមចំណែកអភិវឌ្ឍស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឱ្យមានការរីកចម្រើន មានដូចខាងក្រោម:

ក-រៀងៗខ្លួនសម្បុរសជន សុវត្ថិភាព ថ្នាក់ ទីបី ដូចខាងក្រោម :

១-លោកវរសេនីយ៍ទោ	គិត វណ្ណៈ	អត្តលេខ ៦៤១៥១
២-លោកវរសេនីយ៍ត្រី	ថុង តែអេង	អត្តលេខ ១០៦៥
៣-លោកវរសេនីយ៍ត្រី	សែ ឈុនលៀង	អត្តលេខ ១២១៣៣
៤-លោកវរសេនីយ៍ត្រី	ឡា ឌីណា	អត្តលេខ ១២១៣៥
៥-លោកវរសេនីយ៍ត្រី	វង្ស សុភាព	អត្តលេខ ៣៤៤៣២
៦-លោកអនុសេនីយ៍ឯក	លន់ លី	អត្តលេខ ៣៤៣២៣
៧-លោកអនុសេនីយ៍ឯក	លៀង វិបុល	អត្តលេខ ៥៤៤៥២
៨-លោកអនុសេនីយ៍ឯក	ហែម សំណាង	អត្តលេខ ៥៥៧៥៧
៩-លោកអនុសេនីយ៍ឯក	លី សុខុម	អត្តលេខ ៥៦៨០៤
១០-លោកអនុសេនីយ៍ទោ	នាង ប្រុស	អត្តលេខ ២៧៩៣៦
១១-លោកអនុសេនីយ៍ទោ	ប៊ុច សុភាណារិទ្ធ	អត្តលេខ ៥៤៧៤២
១២-លោកអនុសេនីយ៍ទោ	ហូរ ម៉េងហួន	អត្តលេខ ៧៤៦៦៣
១៣-លោកអនុសេនីយ៍ទោ	ថាត់ រ៉ែ	អត្តលេខ ៧០៤៣១
១៤-លោកអនុសេនីយ៍ទោ	ខែម សុភត្រា	អត្តលេខ ៦៥៨៩៩
១៥-លោក	សំ ច័ន្ទវិចិត្រ	សម្បុរសជន
១៦-លោក	ឌុក វណ្ណៈ	សម្បុរសជន

១៧-លោក	សុង ហេង	សប្បុរសជន
១៨-លោកស្រី	ឡាវ ចិន្តា	សប្បុរសជន

ខ-គ្រឿងឥស្សរិយយស សុវត្តរា ថ្នាក់ សេនា :

១-លោកវេសេនីយ៍ទោ	យុត សុខឃឹម	អគ្គលេខ ៦៦៨២១
២-លោកវេសេនីយ៍ទោ	តាំង សេងប្រុស	អគ្គលេខ ៦៣៣៣៦
៣-លោកវេសេនីយ៍ទោ	ម៉ុង សំណាង	អគ្គលេខ ៦៣២៦៦
៤-លោកអនុសេនីយ៍ឯក	ឈិន មិនា	អគ្គលេខ ៧០៨៧៣
៥-លោកអនុសេនីយ៍ឯក	ឈរ ឌីណា	អគ្គលេខ ៦៨៧៦៣
៦-លោកអនុសេនីយ៍ទោ	គង់ រតនៈភ័ណ្ណ	អគ្គលេខ ៧៦៥៩៨
៧-លោកអនុសេនីយ៍ទោ	សុខ សុវណ្ណា	អគ្គលេខ ៧៥០៧៤
៨-លោកអនុសេនីយ៍ទោ	ពិន ពុទ្ធាវិទូ	អគ្គលេខ ៦៩៧២៩
៩-លោកអនុសេនីយ៍ទោ	អ៊ុំ នាង	អគ្គលេខ ៣៨១១៨
១០-លោកអនុសេនីយ៍ត្រី	អេម សុវ៉ាតី	អគ្គលេខ ៦៨៩២១

គ-គ្រឿងឥស្សរិយយស សុវត្តរា ថ្នាក់ អស្សមន្ត្រី :

១-លោកអនុសេនីយ៍ត្រី	ម៉ន លីដា	អគ្គលេខ ៧១៦២៣
២-លោកព្រឹទ្ធបាលឯក	ម៉ៅ មករា	អគ្គលេខ ៧៣៥៣២ ។

មាត្រា២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ៗ ១៤ ខែ ២០១៨ ឆ្នាំ កាន់ព្រះវស្សា ព.ស២៥៦១
 រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៨ ✓
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៦៣ អនក្រ.តត



អនុក្រឹត្យ

ស្តីពីការបន្តអាណត្តិមុខតំណែង

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៦៩៦/០៣ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥២ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦ ស្តីពីការបង្កើតរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- បានឃើញអនុក្រឹត្យលេខ ៣៤ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៥២ អនក្រ.បក ស្តីពីការបង្កើតរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- បានឃើញអនុក្រឹត្យលេខ ១៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៤ ស្តីពីការផ្ទេររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) ឱ្យស្ថិតក្រោមអាណាព្យាបាលនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
- អនុក្រឹត្យលេខ ១១៤ អនក្រ.តត ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការបន្តអាណត្តិមុខតំណែងអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

សម្រេច

មាត្រា ១ : ត្រូវបានបន្តអាណត្តិការងារជូន ឯកឧត្តម ស៊ឹម ស៊ីថា ក្នុងមុខតំណែងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់អាណត្តិថ្មី (អាណត្តិទី៧)។

មាត្រា២ : បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍។

មាត្រា៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមិទ្ធផលដូចមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១៤ ខែ មេសា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា
លេខ: ១៦៤ អនក្រ. បក

អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយសសុវត្ថារា

.....

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋបាលស្រុកកំពង់រោទ៍

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ គ្រឿងឥស្សរិយយសសុវត្ថារាផ្នែក **ធិបឌិទ្ឋ** ផ្តល់ជូនសប្បុរសជន និងមន្ត្រីរាជការចំនួន ០៩រូប ដែលបានខិតខំកៀរគរ និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលនានាលើគ្រប់វិស័យ ស្ថិតនៅ ក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលមានរាយនាមដូចខាងក្រោម :

- ១-លោក **គុជ គង់**
- ២-លោក **ផេង ម៉ាណិត**
- ៣-លោក **ថ័រ ឈុន**
- ៤-លោក **ម៉ុង រ៉ាវីន**
- ៥-លោក **ម៉ៅ ពិសី**
- ៦-លោក **លន់ គីនេង**

- ៧-លោក សៀង វិរៈ
- ៨-លោក សិទ្ធិ សាវណ៌
- ៩-លោក វិប ឌុន

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ១៤ ខែ ឧសភា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ព.ស ២៥៦១ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អន្តរាគមន៍ :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ៧៧៧ សហវ. ២០១៨

ប្រកាសអន្តរក្រសួង
ស្តីពី

ការបង្កើតរដ្ឋធម្មនុញ្ញប្រធាន សម្រាប់២០១៨
ប្រចាំនៃរាជ្យសម្រាប់ប្រទេសកម្ពុជា នៃក្រសួងប្រកាស និងវិចិត្រសិល្បៈ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តិនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៧/០១៩ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
- បានឃើញអនុក្រឹត្យលេខ១៣៩ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ២៤ អនក្រ.បក ចុះថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០០៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានឃើញអនុក្រឹត្យលេខ១១៧ អនក្រ.បក ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គនាយកដ្ឋាននៃអាជ្ញាធរជាតិដើម្បីការពារនិងអភិវឌ្ឍន៍វប្បធម៌និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា
- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនីនៃប្រតិបត្តិការនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១៧១ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីនីតិវិធីអនុវត្តថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ១៧២ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការប្រគល់សិទ្ធិជាអភិបាលហិរញ្ញវត្ថុ ជូនមន្ត្រីហិរញ្ញវត្ថុ ប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៣៩៦ សហវ.ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់ គ្រឹះស្ថានសាធារណៈរដ្ឋបាល
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សង្ខេប

ប្រការ១ .-
 ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាមូលធិ ជំពូក៦០“ការទិញ” ជំពូក៦១“សេវាកម្ម” នៅអាជ្ញាធរជាតិសំបូរព្រៃក្នុងនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ នៃប្រកាសលេខ១៣៩៦ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពី នីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ ។ តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសអន្តរក្រសួងនេះ ។

ប្រការ២ .-
 ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

ប្រការ៣ .-
 បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។



ប្រការ៤ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងសាកលវិទ្យាធិការ ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិ សំបូរព្រៃគុក ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២៥ ខែ កញ្ញា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ, ត្រូវនិង ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៨


រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន


រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
កៀង - សត្វណា

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតី តេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

Handwritten mark

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងយុវជន និងកីឡា
អគ្គនាយកដ្ឋានកីឡាសំបូរច្រកកម្ពុជា

តារាងឧបសម្ព័ន្ធនៃឧបសម្ព័ន្ធនៃការអនុវត្តផែនការយុវជនឆ្នាំ២០១៨

ឯកតាគិតជាប្រែល

ល.រ	កូដ	កូដ	ចំណាត់ថ្នាក់ចំណាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៨	កំណាត់ ដែលជ្រើសរើស ២	កំណាត់ រដ្ឋប្បវេណី ៣	កំណាត់ ទូទាត់ធម្មតា ៤=២-៣	កំណាត់ រដ្ឋប្បវេណី ៥=៣/៤	ភាគរយ
			សរុបរួម	2,221,900,000	1,639,600,000	299,936,000	1,339,664,000	74,984,000	18.3%
60			ការទិញ	397,100,000	226,100,000	121,100,000	105,000,000	30,275,000	53.6%
6001			សម្ភារៈផ្គត់ផ្គង់ថែទាំ	118,100,000	58,100,000	58,100,000	0	14,525,000	100.0%
		60011	សម្ភារៈផ្គត់ផ្គង់ សម្ភារៈ និង អនាម័យ	23,400,000	23,400,000	23,400,000	0	5,850,000	100.0%
		60012	សម្ភារៈផ្គត់ផ្គង់ សម្រាប់ថែទាំអាការ្យប្រាសាទនិងសំណង់ផ្សេងៗ	32,000,000	32,000,000	32,000,000	0	8,000,000	100.0%
		60014	សម្ភារៈផ្គត់ផ្គង់ សម្រាប់ថែទាំសម្ភារៈឧបករណ៍	2,700,000	2,700,000	2,700,000	0	675,000	100.0%
		60015	ប្រុងកំនួន និងប្រុងអីល	60,000,000	0	0	0	0	0.0%
6002			សម្ភារៈការិយាល័យផ្នែករដ្ឋបាល	88,000,000	88,000,000	16,000,000	72,000,000	4,000,000	18.2%
		60021	សម្ភារៈការិយាល័យ	40,000,000	40,000,000	8,000,000	32,000,000	2,000,000	20.0%
		60022	សៀវភៅមើល និង ឯកសារ	6,000,000	6,000,000	6,000,000	0	1,500,000	100.0%
		60023	ការបោះពុម្ព	42,000,000	42,000,000	2,000,000	40,000,000	500,000	4.8%
6003			ស្បៀង	40,000,000	40,000,000	40,000,000	0	10,000,000	100.0%
		60037	ស្បៀងអាហារសម្រាប់រដ្ឋបាល	40,000,000	40,000,000	40,000,000	0	10,000,000	100.0%

6005	សម្ភារៈតូចតាច សង្ហារឹម សម្ភារៈបរិក្ខារ	138,000,000	40,000,000	7,000,000	33,000,000	1,750,000	17.5%
60051	សម្ភារៈ និងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យា	60,000,000	0	0	0	0	0.0%
60052	សង្ហារឹម	10,000,000	0	0	0	0	0.0%
60053	សម្ភារៈប្រើប្រាស់	40,000,000	40,000,000	7,000,000	33,000,000	1,750,000	17.5%
60055	សម្ភារៈ និងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា	28,000,000	0	0	0	0	0.0%
6006	ថាមពលនិងទឹកភ្លៀង	13,000,000	0	0	0	0	0.0%
60061	អគ្គិសនី	12,000,000	0	0	0	0	0.0%
60062	ទឹក	1,000,000	0	0	0	0	0.0%
61	សេវាកម្ម	1,824,800,000	1,413,500,000	178,836,000	1,234,664,000	44,709,000	12.7%
6103	ថ្លៃឈ្នួលនិងបន្ទុក(អសង្ហារឹម)	72,000,000	0	0	0	0	0.0%
6105	ការថែទាំ និង ជួសជុល	1,261,400,000	1,209,100,000	44,100,000	1,165,000,000	11,025,000	3.6%
61051	ការថែទាំដីធ្លី សួនច្បារ ព្រៃឈើ តំបន់ឆ្នេរ និងដែនដីនេសាទ	52,300,000	0	0	0	0	0.0%
61052	ការថែទាំ ជួសជុលអគារ និង ប្រាសាទ	1,195,000,000	1,195,000,000	30,000,000	1,165,000,000	7,500,000	2.5%
61054	ការថែទាំបណ្តាញផ្សេងៗ	4,000,000	4,000,000	4,000,000	0	1,000,000	100.0%
61056	ការថែទាំ និង ជួសជុលមធ្យោបាយដឹកជញ្ជូន	4,900,000	4,900,000	4,900,000	0	1,225,000	100.0%
61057	ការថែទាំ និង ជួសជុលសម្ភារៈឧបករណ៍ការិយាល័យ	5,200,000	5,200,000	5,200,000	0	1,300,000	100.0%
6107	សេវាកម្មសិក្សាស្រាវជ្រាវ សេវាកម្មនៃការប្រើប្រាស់សេវា និងសេវាកម្មនៃការប្រើប្រាស់សិទ្ធិ	50,000,000	0	0	0	0	0.0%

61071	សោហ៊ុយសិក្សាពិសោធន៍	50,000,000	0	0	0	0	0	0	0.0%
6110	ទំនាក់ទំនងនិងសាធារៈ និង ផ្សព្វផ្សាយ	222,000,000	65,000,000	65,000,000	0	16,250,000	0	16,250,000	100.0%
61101	សោហ៊ុយទទួលភ្ញៀវជាតិ	20,000,000	20,000,000	20,000,000	0	5,000,000	0	5,000,000	100.0%
61102	សោហ៊ុយទទួលភ្ញៀវបរទេស	20,000,000	20,000,000	20,000,000	0	5,000,000	0	5,000,000	100.0%
61103	ប្រជុំ សិក្ខាសាលា និង សន្និសីទ	20,000,000	20,000,000	20,000,000	0	5,000,000	0	5,000,000	100.0%
61104	ចំណាយរៀបចំពិធីបុណ្យ	5,000,000	5,000,000	5,000,000	0	1,250,000	0	1,250,000	100.0%
61107	ការយោសាសនានិងផ្សព្វផ្សាយព័ត៌មានសាធារណៈ	157,000,000	0	0	0	0	0	0	0.0%
6111	សោហ៊ុយជាវិសាមញ្ញព័ត៌មាន និង ឯកសារ	2,000,000	2,000,000	2,000,000	0	500,000	0	500,000	100.0%
61118	ចំណាយលើការជាវិសាមញ្ញព័ត៌មាននិងឯកសារផ្សេងៗ	2,000,000	2,000,000	2,000,000	0	500,000	0	500,000	100.0%
6112	ចំណាយទូទាត់បេសកកម្មក្នុងប្រទេស	135,000,000	135,000,000	65,336,000	69,664,000	16,334,000	0	16,334,000	48.4%
61121	សោហ៊ុយដឹកជញ្ជូន	15,800,000	15,800,000	10,752,000	5,048,000	2,688,000	0	2,688,000	68.1%
61122	សោហ៊ុយបេសកកម្ម	20,600,000	20,600,000	8,184,000	12,416,000	2,046,000	0	2,046,000	39.7%
61123	សោហ៊ុយស្នាក់នៅ	98,600,000	98,600,000	46,400,000	52,200,000	11,600,000	0	11,600,000	47.1%
6113	ចំណាយទូទាត់បេសកកម្មក្រៅប្រទេស	80,000,000	0	0	0	0	0	0	0.0%
61131	សោហ៊ុយដឹកជញ្ជូន	16,800,000	0	0	0	0	0	0	0.0%
61132	សោហ៊ុយបេសកកម្ម	9,600,000	0	0	0	0	0	0	0.0%
61133	សោហ៊ុយស្នាក់នៅ	53,600,000	0	0	0	0	0	0	0.0%
6114	សោហ៊ុយប្រៃសណីយ៍ និង ទូរគមនាគមន៍	2,400,000	2,400,000	2,400,000	0	600,000	0	600,000	100.0%

61.42	សេហ្វិយទូរគមនាគមន៍	2,400,000	2,400,000	2,400,000	0	600,000	100.0%
-------	--------------------	-----------	-----------	-----------	---	---------	--------

បានយើងនិងពិនិត្យត្រឹមត្រូវ ថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៨

ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
TAT
ទេសរដ្ឋមន្ត្រី

បានយើងនិងពិនិត្យត្រឹមត្រូវ ថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍
ទេសរដ្ឋមន្ត្រី

បានយើងនិងពិនិត្យត្រឹមត្រូវ ថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៨

១. ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលការណ៍
អគ្គនាយក

ទិញ ប្រតិភូរាជរដ្ឋាភិបាល

បានយើងនិងពិនិត្យត្រឹមត្រូវ ថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៨
ទេសរដ្ឋមន្ត្រី



បានយើងនិងពិនិត្យត្រឹមត្រូវ ថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៨
អគ្គនាយក

បានយើងនិងពិនិត្យត្រឹមត្រូវ ថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៨
អគ្គនាយក

បានយើងនិងពិនិត្យត្រឹមត្រូវ ថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៨
អគ្គនាយក

បានយើងនិងពិនិត្យត្រឹមត្រូវ ថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៨
អគ្គនាយក



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លេខ: ១៣៧/នក.....សហវ.ប្រក

ថ្ងៃចេញផ្សាយ: ១៣ ខែ មេសា ឆ្នាំ ២០១៨ ព.ស២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨

ប្រកាសអនុក្រសួង

ស្តីពី

ការបង្កើតជំនួយប្រកបដោយសម្រាប់ឆ្នាំ២០១៨

របស់បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសេដ្ឋកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៧/០១៩ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ លក្ខន្តិកៈគតិយុត្តនៃ គ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ១៣៩ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រង និងទ្រព្យសម្បត្តិរដ្ឋ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៧៩ អនក្រ/បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការបង្កើតបេឡាជាតិអតីតយុទ្ធជន
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ/បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វ័យយ័ត រាជធានីភ្នំពេញ និង អង្គភាពសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ/បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១៧១ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីនីតិវិធីអនុវត្តថវិការបស់គ្រឹះស្ថាន សាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ១៧២ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការប្រគល់សិទ្ធិជាអភិបាលហិរញ្ញវត្ថុ ជូនមន្ត្រីហិរញ្ញវត្ថុ ប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៣៩៦ សហវ.ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យ បុរេប្រទានសម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក៦០“កាទិញ”, ជំពូក៦១“សេវាកម្ម”, ជំពូក៦៤“បន្តកបុគ្គលិក” នៅ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់មុខសញ្ញាចំណាយដូចមាន ចែងក្នុងប្រការ៥ នៃប្រកាសលេខ១៣៩៦ សហវ.ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីនីតិវិធីចំណាយតាម រដ្ឋទេយ្យបុរេប្រទានសម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសអន្តរក្រសួងនេះ ។

ប្រការ២.-

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ៣.-

បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ៤.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងនាយក បេឡាជាតិអតីតយុទ្ធជន ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ ។

រដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច
អតីតយុទ្ធជន និងយុវនីតិសម្បទា

វង ស៊ី

- កន្លែងទទួល៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ៤
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

បេឡាជាតិសេដ្ឋកិច្ចជាតិ

តារាងឧបសម្ព័ន្ធនៃបេឡាជាតិសេដ្ឋកិច្ចជាតិ ឆ្នាំ២០១៨

ល.រ	កូដ	ប្រភេទ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០១៨	ឥណទានដែល ជ្រើសរើស	ឥណទានរដ្ឋប្រើប្រាស់	ឥណទាន ទូទាត់ធម្មតា	ឥណទានទ្រង់ទ្រាយ រដ្ឋប្រើប្រាស់	ភាគរយ	
60			សេដ្ឋកិច្ច							
					1	2	3	4=2-3	5=3/4ជុំ	6=3/2
					5,547,000,000	2,226,500,000	1,172,000,000	1,054,500,000	293,000,000	52.64%
			6001		1,615,000,000	783,000,000	241,200,000	541,800,000	60,300,000	30.80%
					333,000,000	83,000,000	31,200,000	51,800,000	7,800,000	37.59%
			60011		74,000,000	74,000,000	22,200,000	51,800,000	5,550,000	30.00%
			60012		50,000,000	-	-	-	-	#DIV/0!
			60014		9,000,000	9,000,000	9,000,000	-	2,250,000	100.00%
			60015		200,000,000	-	-	-	-	#DIV/0!
			6002		700,000,000	700,000,000	210,000,000	490,000,000	52,500,000	30.00%
			60021		660,000,000	660,000,000	198,000,000	462,000,000	49,500,000	30.00%
			60023		40,000,000	40,000,000	12,000,000	28,000,000	3,000,000	30.00%
			6004		109,200,000	-	-	-	-	#DIV/0!
			60041		109,200,000	-	-	-	-	#DIV/0!
			6005		472,800,000	-	-	-	-	#DIV/0!
60052		328,000,000	-	-	-	-	#DIV/0!			
60055		144,800,000	-	-	-	-	#DIV/0!			
61			សេដ្ឋកិច្ច							
					1,372,000,000	1,287,500,000	871,400,000	416,100,000	217,850,000	67.68%
			6103		30,000,000	-	-	-	-	#DIV/0!
		30,000,000	-	-	-	-	-	#DIV/0!		

6104	សេហ្វិយបណ្តុះបណ្តាលបុគ្គលិកក្នុង និងក្រៅប្រទេស	50,300,000	50,300,000	50,300,000	50,300,000	-	12,575,000	100.00%
6105	សេហ្វិយបណ្តុះបណ្តាលបុគ្គលិកក្នុងប្រទេស	50,300,000	50,300,000	50,300,000	50,300,000	-	12,575,000	100.00%
	ការថែទាំ និងជួសជុល	132,000,000	132,000,000	132,000,000	39,600,000	92,400,000	9,900,000	30.00%
	ការថែទាំ និងជួសជុលដីកសិដ្ឋាន	32,000,000	32,000,000	32,000,000	9,600,000	22,400,000	2,400,000	30.00%
	ការថែទាំ និងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	100,000,000	100,000,000	100,000,000	30,000,000	70,000,000	7,500,000	30.00%
6107	សេហ្វិយសិក្សាស្រាវជ្រាវស្រាវអង្កេត និងសេហ្វិយនៃការប្រើប្រាស់ស៊ីឌ្រី	23,000,000	-	-	-	-	-	#DIV/0!
61073	សេហ្វិយនៃការ ប្រើប្រាស់ស៊ីឌ្រី	23,000,000	-	-	-	-	-	#DIV/0!
-	សេហ្វិយក្នុងការសរសេរកម្មវិធីកុំព្យូទ័រ(កែសម្រួលប្រព័ន្ធព័ត៌មានវិទ្យា)	20,000,000	-	-	-	-	-	#DIV/0!
-	សេហ្វិយក្នុងការសរសេរគេហទំព័រ	3,000,000	-	-	-	-	-	#DIV/0!
6110	ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	150,000,000	150,000,000	150,000,000	121,300,000	28,700,000	30,325,000	80.87%
61101	សេហ្វិយទទួលភ្ញៀវជាតិ	15,000,000	15,000,000	15,000,000	15,000,000	-	3,750,000	100.00%
61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	76,000,000	76,000,000	76,000,000	76,000,000	-	19,000,000	100.00%
61104	ចំណាយរៀបចំវិធីបុណ្យ	18,000,000	18,000,000	18,000,000	18,000,000	-	4,500,000	100.00%
61107	ការរៀនសូត្រ និងផ្សព្វផ្សាយព័ត៌មានសាធារណៈ	41,000,000	41,000,000	41,000,000	12,300,000	28,700,000	3,075,000	30.00%
6111	ចំណាយលើការដោះស្រាយព័ត៌មាន និងឯកសារ	5,200,000	5,200,000	5,200,000	5,200,000	-	1,300,000	100.00%
61111	ចំណាយលើការដោះស្រាយព័ត៌មាន	2,400,000	2,400,000	2,400,000	2,400,000	-	600,000	100.00%
61112	ចំណាយលើការដោះស្រាយស្តង់ដារ	2,800,000	2,800,000	2,800,000	2,800,000	-	700,000	100.00%
6112	ចំណាយទូទាត់សេហ្វិយក្នុងប្រទេស	900,000,000	900,000,000	900,000,000	630,000,000	270,000,000	157,500,000	70.00%
61121	សេហ្វិយដឹកជញ្ជូន	191,600,000	191,600,000	191,600,000	134,120,000	57,480,000	33,530,000	70.00%
61122	សេហ្វិយបេសកកម្ម	98,400,000	98,400,000	98,400,000	68,880,000	29,520,000	17,220,000	70.00%
61123	សេហ្វិយស្នាក់នៅ	610,000,000	610,000,000	610,000,000	427,000,000	183,000,000	106,750,000	70.00%
6113	ចំណាយទូទាត់សេហ្វិយក្រៅប្រទេស	50,000,000	50,000,000	50,000,000	25,000,000	25,000,000	6,250,000	50.00%
61131	សេហ្វិយដឹកជញ្ជូន	14,000,000	14,000,000	14,000,000	7,000,000	7,000,000	1,750,000	50.00%
61132	សេហ្វិយបេសកកម្ម	3,600,000	3,600,000	3,600,000	1,800,000	1,800,000	450,000	50.00%
61133	សេហ្វិយស្នាក់នៅ	32,400,000	32,400,000	32,400,000	16,200,000	16,200,000	4,050,000	50.00%
6114	សេហ្វិយប្រៃសណីយ៍ និងទូរគមនាគមន៍	31,500,000	-	-	-	-	-	#DIV/0!
61141	សេហ្វិយប្រៃសណីយ៍	2,500,000	-	-	-	-	-	#DIV/0!
61142	សេហ្វិយទូរគមនាគមន៍	29,000,000	-	-	-	-	-	#DIV/0!
64	បន្តបុគ្គលិក	2,560,000,000	156,000,000	156,000,000	59,400,000	96,600,000	14,850,000	38.08%
6402	លាភករ និងប្រាក់បំណាច់បុគ្គលិកក្របខ័ណ្ឌថវិកា	24,400,000	-	-	-	-	-	#DIV/0!
64023	ប្រាក់បំណាច់ម៉ោងបន្ថែម	24,400,000	-	-	-	-	-	#DIV/0!
6403	ផ្ទាំង និងប្រាក់បំណាច់ផ្សេងៗ	1,960,800,000	138,000,000	138,000,000	41,400,000	96,600,000	10,350,000	30.00%
64037	ប្រាក់កម្រៃសម្រាប់ប្រជុំក្រុមប្រឹក្សាភិបាល	138,000,000	138,000,000	138,000,000	41,400,000	96,600,000	10,350,000	30.00%

	ប្រាក់បំណាច់ផ្សេងៗ (កម្រៃបុគ្គលិកក្របខ័ណ្ឌ)	1,822,800,000	-	-	#DIV/0!
6404	លាភការ និងប្រាក់បំណាច់បុគ្គលិកមិនមែនក្របខ័ណ្ឌ	556,800,000	-	-	#DIV/0!
64041	កម្រៃ បុគ្គលិកជាប់កិច្ចសន្យា	556,800,000	-	-	#DIV/0!
6405	ប្រាក់កែលម្អសង្គមសម្រាប់បុគ្គលិក	18,000,000	18,000,000	-	100.00%
64058	ប្រាក់កែលម្អសង្គមផ្សេងៗទៀតសម្រាប់បុគ្គលិក	18,000,000	18,000,000	-	100.00%

បានពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៨
គណនេយ្យកម្រិតប្រាក់បញ្ញើជាតិអតិថិជន

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៨
អគ្គនាយក នៃអគ្គនាយកដ្ឋានគណនេយ្យ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៨
អគ្គនាយក នៃអគ្គនាយកដ្ឋានគណនេយ្យ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៨
អគ្គនាយក នៃអគ្គនាយកដ្ឋានគណនេយ្យ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៨
អគ្គនាយក នៃអគ្គនាយកដ្ឋានគណនេយ្យ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៨
អគ្គនាយក នៃអគ្គនាយកដ្ឋានគណនេយ្យ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៨
អគ្គនាយក នៃអគ្គនាយកដ្ឋានគណនេយ្យ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៨
អគ្គនាយក នៃអគ្គនាយកដ្ឋានគណនេយ្យ



អគ្គនាយកសភាព្រះបរមរាជវាំង

អគ្គនាយកសភាព្រះបរមរាជវាំង



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១១១ អនក្រ.បក ប្រក.បក ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៦

ប្រកាសអនុក្រសួង

ស្តីពី

ការបង្កើតរដ្ឋធម្មនុញ្ញប្រធាន សម្រាប់ឆ្នាំ២០១៨

របស់ក្រសួងពាណិជ្ជកម្ម

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រី

ក្រសួងពាណិជ្ជកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

១/៣

- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៧/០១៩ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើ ការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រកាស ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយ តាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ០៧៩ ព.ណ.គន ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តអង្គភាពថវិកា
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម

សម្រេច

ប្រការ១ .-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទាន ជំពូក៦០ “ការទិញ” ជំពូក៦១ “សេវាកម្ម” នៅក្រសួងពាណិជ្ជកម្ម សម្រាប់ មុខសញ្ញាចំណាយដូចមានចែងក្នុង ប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពី ការកែសម្រួលប្រកាស ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

ប្រការ២ .-

ចំនួនទឹកប្រាក់មួយដុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

ប្រការ៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៤ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងអគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃសៅរ៍ ១៦ ខែ ឧសភា ឆ្នាំ ២០១៨ ព.ស ២៥៦១...
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៨...

រដ្ឋមន្ត្រី
រដ្ឋមន្ត្រី ប្រកាសនៃរដ្ឋមន្ត្រី និងហិរញ្ញវត្ថុ

អគ្គនាយកសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី
ប្រធាននាយកដ្ឋានកិច្ចការទូទៅ

ជំរឿន ស្រីស័ក្តិ

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងពាណិជ្ជកម្ម

តារាងរបស់សម្ព័ន្ធនៃការប្រែប្រួលប្រាក់ចំណូលសរុបនៃការប្រើប្រាស់ប្រាក់ស្នូលឆ្នាំ ២០១៨

ឆ្នាំ	កូដ	ប្រភេទ	បរិយាយ	ច្បាប់/ក្រឹត្យលេខ	ឥណទានដែលរៀបរយ	ឥណទានរដ្ឋប្បវេណី	ឥណទានផ្សេងៗ	ឥណទានទូទាត់	ឥណទានសរុប	ភាគរយ
60			សរុប		48,804,000,000	18,524,300,000	3,208,476,000	15,315,824,000	802,119,000	17.32%
	6001		ការទិញ		14,317,200,000	5,183,200,000	598,976,000	4,584,224,000	149,744,000	11.56%
			សម្ភារៈផ្គត់ផ្គង់ថែទាំ		719,000,000	219,000,000	109,500,000	109,500,000	27,375,000	50.00%
	60011		សម្ភារៈផ្គត់ផ្គង់សម្ភារៈនិងអនាម័យ		144,000,000	144,000,000	34,500,000	109,500,000	8,625,000	23.96%
	60012		សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំអគារ សំណង់ផ្សេងៗ		45,000,000	45,000,000	0	0	11,250,000	100.00%
	60014		សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំសម្ភារៈឧបករណ៍		30,000,000	30,000,000	0	0	7,500,000	100.00%
	60015		ប្រេងឥន្ធនៈ និងប្រេងអីស		500,000,000	0	0	0	0	0.00%
	6002		សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល		3,127,200,000	3,127,200,000	342,100,000	2,785,100,000	85,525,000	10.94%
	60021		សម្ភារៈការិយាល័យ		724,300,000	724,300,000	271,500,000	452,800,000	67,875,000	37.48%
	60022		សៀវភៅអីស និងឯកសារ		30,600,000	30,600,000	30,600,000	0	7,650,000	100.00%
	60023		បោះពុម្ព		2,372,300,000	2,372,300,000	40,000,000	2,332,300,000	10,000,000	1.69%
	6004		សំលៀកបំពាក់និងការតុតែង		1,956,300,000	0	0	0	0	0.00%
	60041		ឯកសណ្ឋាន		1,950,000,000	0	0	0	0	0.00%
	60042		សំលៀកបំពាក់ការពារសុវត្ថិភាព		6,300,000	0	0	0	0	0.00%
	6005		សម្ភារៈគ្រួសារ និងសម្ភារៈបរិក្ខារ		3,537,000,000	1,837,000,000	147,376,000	1,689,624,000	36,844,000	8.02%
	60051		សម្ភារៈនិងបរិក្ខារបច្ចេកទេសផ្នែកផែនការនិងវិទ្យា		1,700,000,000	0	0	0	0	0.00%
	60052		សម្ភារៈបរិក្ខារបច្ចេកទេសផ្នែកផែនការនិងវិទ្យា		300,000,000	300,000,000	25,800,000	274,200,000	6,450,000	8.60%
	60053		សម្ភារៈប្រើប្រាស់		27,000,000	27,000,000	27,000,000	0	6,750,000	100.00%
	60055		សម្ភារៈនិងបរិក្ខារបច្ចេកទេសផ្នែកផែនការនិងវិទ្យា		1,510,000,000	1,510,000,000	94,576,000	1,415,424,000	23,644,000	0.00%
	6006		ថាមពល និងទឹក		1,377,700,000	0	0	0	0	0.00%
	60061		អគ្គសន្និ		1,313,000,000	0	0	0	0	0.00%
	60062		ទឹក		64,700,000	0	0	0	0	0.00%
	6007		សម្ភារៈបរិក្ខារថែទាំសុខភាព		3,600,000,000	0	0	0	0	0.00%
	60078		សម្ភារៈបរិក្ខារថែទាំសុខភាពផ្សេងៗ		3,600,000,000	0	0	0	0	0.00%
61	6102		សេវាកម្ម		34,486,800,000	13,341,100,000	2,609,500,000	10,731,600,000	652,375,000	19.56%
			ការជួលមធ្យោបាយដឹកជញ្ជូន		321,300,000	0	0	0	0	0.00%
	61021		ការជួលមធ្យោបាយដឹកជញ្ជូន		321,300,000	0	0	0	0	0.00%

ល.រ	កូដប្រភេទ	កូដប្រភេទ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០១៨	ឥណទានដែលជ្រើសរើស	ឥណទានរដ្ឋប្រើប្រទាន	ឥណទានទូទាត់ធម្មតា	ឥណទានទប់ស្កាត់	ឥណទានរដ្ឋប្រើប្រទាន
6103			ថ្លៃជួលនិងបន្ទុក(អសដ្ឋាវិម) ក្នុងនិងក្រៅប្រទេស	792,200,000	0	0	0	0	0
6104			ថ្លៃជួលនិងបន្ទុក(អសដ្ឋាវិម) ក្រៅប្រទេស	792,200,000	0	0	0	0	0
6105			សេហ្វិយបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស	1,300,000,000	0	0	0	0	0
			ការថែទាំ និងជួសជុល	1,300,000,000	0	0	0	0	0
			ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	2,786,700,000	2,723,000,000	329,000,000	2,394,000,000	82,250,000	12.08%
			ការថែទាំបណ្តាញផ្សេងៗ	2,417,100,000	2,417,100,000	23,100,000	2,394,000,000	5,775,000	0.96%
			ការថែទាំ និងជួសជុល	190,000,000	190,000,000	190,000,000	0	47,500,000	100.00%
			ការថែទាំ និងជួសជុលរចនាសម្ព័ន្ធនានា	76,000,000	76,000,000	76,000,000	0	19,000,000	100.00%
			ការថែទាំ និងជួសជុលរចនាសម្ព័ន្ធនានា	70,400,000	39,900,000	39,900,000	0	9,975,000	100.00%
			ការថែទាំ និងជួសជុលផ្សេងៗ	33,200,000	0	0	0	0	0.00%
6106			សេហ្វិយធានារ៉ាប់រង	129,600,000	0	0	0	0	0.00%
			សេហ្វិយធានារ៉ាប់រងលើសុខភាព	129,600,000	0	0	0	0	0.00%
6107			សេហ្វិយសិក្សាពិសោធន៍ សេហ្វិយនៃការប្រើប្រាស់សេវា និងសេហ្វិយនៃការប្រើប្រាស់សិទ្ធិ	1,200,500,000	0	0	0	0	0.00%
			សេហ្វិយសិក្សាពិសោធន៍	12,300,000	0	0	0	0	0.00%
			សេហ្វិយនៃការប្រើប្រាស់សេវា	24,700,000	0	0	0	0	0.00%
			សេហ្វិយនៃការប្រើប្រាស់សិទ្ធិ	1,163,500,000	0	0	0	0	0.00%
6108			សេហ្វិយនៃការប្រើប្រាស់សិទ្ធិ	1,426,500,000	0	0	0	0	0.00%
			សម្ភារ និងទំនិញ	1,426,500,000	0	0	0	0	0.00%
6109			បុគ្គលិកខាងក្រៅ	182,300,000	0	0	0	0	0.00%
			ភ្នាក់ងារបេរេទេសជាប់កិច្ចសន្យា	182,300,000	0	0	0	0	0.00%
6110			ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	17,336,100,000	8,135,000,000	1,382,400,000	6,752,600,000	345,600,000	16.99%
			សេហ្វិយទទួលភ្ញៀវជាតិ	511,000,000	511,000,000	70,000,000	441,000,000	17,500,000	13.70%
			សេហ្វិយទទួលភ្ញៀវបរទេស	987,200,000	987,200,000	300,000,000	687,200,000	75,000,000	30.39%
			ប្រជុំ សិក្ខាសាលា និងសន្និសីទ	4,129,600,000	4,129,600,000	315,000,000	3,814,600,000	78,750,000	7.63%
			ចំណាយរៀបចំពិធីបុណ្យ	546,700,000	546,700,000	22,400,000	524,300,000	5,600,000	4.10%
			ចំណាយសម្រាប់គ្រួសារភ្ញៀវនៅក្នុងនិងក្រៅប្រទេស	610,500,000	610,500,000	270,000,000	340,500,000	67,500,000	44.23%
			ចំណាយសម្រាប់ការតាំងពិធីសារ នៅក្នុងនិងក្រៅប្រទេស	9,152,500,000	0	0	0	0	0.00%
			ការរៀបចំនិងផ្សព្វផ្សាយព័ត៌មានសាធារណៈ	1,398,600,000	1,350,000,000	405,000,000	945,000,000	101,250,000	30.00%
6111			ចំណាយលើការងារសារព័ត៌មាន និងឯកសារ	168,100,000	168,100,000	168,100,000	0	42,025,000	0.00%
			ចំណាយលើការងារសារព័ត៌មាន	168,100,000	168,100,000	168,100,000	0	42,025,000	0.00%
6112			ចំណាយទូទាត់សេហ្វិយក្នុងប្រទេស	2,050,000,000	2,050,000,000	700,000,000	1,350,000,000	175,000,000	34.15%
			សេហ្វិយដឹកជញ្ជូន	640,000,000	640,000,000	60,000,000	580,000,000	15,000,000	9.38%

ល.រ	កូដ	ឈ្មោះ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០១៨	ឥណទាន ដែលប្រើសេវា	ឥណទាន រដ្ឋប្បវេណី	ឥណទាន ទូទាត់ធម្មតា	ឥណទាន ទទួលបានបន្ថែម	អត្រា
	61122	សេវាហិរញ្ញប្បទាន		410,000,000	410,000,000	90,000,000	320,000,000	22,500,000	21.95%
	61123	សេវាហិរញ្ញប្បទាន		1,000,000,000	1,000,000,000	550,000,000	450,000,000	137,500,000	55.00%
6113		ចំណាយប្រតិបត្តិការ	ចំណាយប្រតិបត្តិការ	6,095,600,000	0	0	0	0	0.00%
	61131	សេវាហិរញ្ញប្បទាន		1,750,300,000	0	0	0	0	0.00%
	61132	សេវាហិរញ្ញប្បទាន		1,082,800,000	0	0	0	0	0.00%
	61133	សេវាហិរញ្ញប្បទាន		3,262,500,000	0	0	0	0	0.00%
6114		សេវាហិរញ្ញប្បទាន	សេវាហិរញ្ញប្បទាន	317,400,000	265,000,000	30,000,000	235,000,000	7,500,000	11.32%
	61141	សេវាហិរញ្ញប្បទាន		15,900,000	0	0	0	0	0.00%
	61142	សេវាហិរញ្ញប្បទាន		301,500,000	265,000,000	30,000,000	235,000,000	7,500,000	11.32%
6115		សេវាហិរញ្ញប្បទាន	សេវាហិរញ្ញប្បទាន	7,300,000	0	0	0	0	0.00%
	61151	សេវាហិរញ្ញប្បទាន		7,300,000	0	0	0	0	0.00%
6198		សេវាហិរញ្ញប្បទាន	សេវាហិរញ្ញប្បទាន	373,200,000	0	0	0	0	0.00%
	61981	សេវាហិរញ្ញប្បទាន		373,200,000	0	0	0	0	0.00%

ឈ្មោះ និងស្នាក់នៅ ឈ្មោះ និងស្នាក់នៅ ឈ្មោះ និងស្នាក់នៅ ឈ្មោះ និងស្នាក់នៅ ឈ្មោះ និងស្នាក់នៅ

ស្នាក់នៅ

ស្នាក់នៅ

ឈ្មោះ និងស្នាក់នៅ ឈ្មោះ និងស្នាក់នៅ ឈ្មោះ និងស្នាក់នៅ ឈ្មោះ និងស្នាក់នៅ



ឈ្មោះ និងស្នាក់នៅ ឈ្មោះ និងស្នាក់នៅ ឈ្មោះ និងស្នាក់នៅ ឈ្មោះ និងស្នាក់នៅ ឈ្មោះ និងស្នាក់នៅ

ស្នាក់នៅ

ឈ្មោះ និងស្នាក់នៅ ឈ្មោះ និងស្នាក់នៅ ឈ្មោះ និងស្នាក់នៅ ឈ្មោះ និងស្នាក់នៅ



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ឆ្លើយឈ្មោះទោចម្រុះ " រោងចក្រផលិតកាបូបគ្រប់ប្រភេទ ហូលលី វែល ហ៊ែនប៊ែក មេនូហ្វកធីរីង ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



Handwritten mark

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- មន្ទីរទូរគមនាគមន៍
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តកណ្តាល
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
- “ដើម្បីជូនគ្រាប់”
- ដូចប្រការ១៤ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ៤១៧ ឧស/កម/១២១៣-០៤

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋប្រវត្តិ រដ្ឋប្រវត្តិក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន ចប យូហូ (ខេមបូឌា) ឯ.ក

ស រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ចប យូហូ (ខេមបូឌា) ឯ.ក (TOP YUHU (CAMBODIA) CO., LTD.) តំណាងដោយ លោក SHEN WENLAI បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ឈ្មោះដលីតដល លេខកូដបំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
សម្លៀកបំពាក់ ១៤១០



(Handwritten signature)

(Handwritten mark)

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ ថប យូហូ (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

(Handwritten signature)



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- ចម្លងជូន៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលាខេត្តកំពង់ស្ពឺ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ
 - "ដើម្បីជូនដោយ"
 - ដុចប្រការ១៤ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-ការប្រជុំ



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ឆ្លាតឈ្មោះរោងចក្រ៖ " រោងចក្របោះពុម្ពគ្រប់ប្រភេទ វិប្ប យ៉ាង ព្រីនធីង ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

រដ្ឋលេខាធិការ



ហេង សុខគង់

- បង្គន់ជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលាខេត្តកណ្តាល
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
 - “ដើម្បីជនជ្រាប”
 - ដុចប្រការ១៤ “ដើម្បីអនុវត្ត”
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ហ្គេនឌី ក្រាហូ "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



(Handwritten signature)

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១១: ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១២: លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១១៣: ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១១៤: អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១១៥: ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ



- បង្គន់ខ្លួន**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលាខេត្តស្វាយរៀង
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង
 - "ដើម្បីជូនដោយ"
 - ដូចប្រការ១៤ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី